

ធនាគារ សាខាម៉ែឡែង (ខេមបូឌា) ភីអិលស៊ី

២០២១

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ



**Sacombank**

Sacombank (Cambodia) Plc. Call Center ☎ 023 223 423 🌐 [sacombank.com.kh](http://sacombank.com.kh)



## **ធនាគារ សាខាម៉ែឡែ (ខេមបូឌា) ភីអិលស៊ី**

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល និង  
របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មអនុលោមតាម  
ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា

សម្រាប់ការិយបរិច្ឆេទបញ្ចប់ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១



# ហតិកា

## ទំព័រ

## ធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី

- ១ ទស្សនៈ - បេសកកម្ម - តម្លៃស្នូល
- ២ - ៣ ព្រឹត្តិការណ៍សំខាន់ៗនៃធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី
- ៤ - ៥ សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល
- ៦ - ៧ លំនាំដើមស្តីពីធនាគារ សាខាមប៉ែង (ខេមបូឌា) ភីអិលស៊ី
- ៨ - ៩ ព្រឹត្តិការណ៍សង្ខេប

## របាយការណ៍

- ១០ តារាងរចនាសម្ព័ន្ធ
- ១១ លំនាំស្តីពីក្រុមប្រឹក្សាភិបាល
- ១២ លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ

## របាយការណ៍

- ១៣ - ១៦ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

## របាយការណ៍ហិរញ្ញវត្ថុ

- ១៧ - ១៨ របាយការណ៍របស់សវនករឯករាជ្យ
- ១៩ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ២០ របាយការណ៍លទ្ធផលពេញលេញ
- ២១ របាយការណ៍បម្រែបម្រួលមូលធន
- ២២ - ២៣ របាយការណ៍លំហូរសាច់ប្រាក់
- ២៤ - ៨០ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

### ក្រុមការងារមធ្យោគទេស

#### ប្រធានក្រុម

លោក **Nguyen Nhi Thanh**  
អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

#### អនុប្រធានក្រុម

លោក **Phung Thai Phung**  
អគ្គនាយករង

#### ចនាគ្រាហ្វឹក

លោក **តាំង ឆេង**  
បុគ្គលិកផ្នែកចនា

#### លោក ឆម រ៉ាត់

បុគ្គលិកផ្នែកចនា



# ទស្សនៈ

ក្លាយទៅជាធនាគារឈានមុខគេរបស់ប្រទេសវៀតណាម និងស្ថិតក្នុងចំណោម ១០ ធនាគារពាណិជ្ជឈានមុខគេនៅក្នុងប្រទេសកម្ពុជា

## បេសកកម្ម

- បន្តអភិវឌ្ឍន៍ឥតឈប់ឈរដើម្បីបង្កើននូវតម្លៃបន្ថែមដល់អតិថិជន និងភាគទុនិក
- នាំមកនូវតម្លៃវិជ្ជាជីវៈ និងភាពចម្រើនដល់បុគ្គលិក
- រួមចំណែកដល់ការអភិវឌ្ឍសង្គម និងសហគមន៍

## តម្លៃស្នូល

១. ស្ម័គ្រចិត្តធ្វើជាអ្នកត្រួតត្រាគ្រប់គ្រង និងហ៊ានប្រឈមមុខនឹងឧបសគ្គដើម្បីស្វែងរកនូវទិសដៅថ្មី
២. ជានិច្ចកាលផ្លាស់ប្តូរថ្មី ស្វាហាប់ និងច្នៃប្រតិដ្ឋ ដើម្បីប្រែក្លាយការលំបាក និងឧបសគ្គទៅជាឱកាសដើម្បីភាពរីកចម្រើន
៣. ប្តេជ្ញាចិត្តជាមួយគោលដៅគុណភាព ប្រកបដោយវិជ្ជាជីវៈអស់ពីចិត្ត និង កិត្យានុភាពខ្ពស់បំផុតទៅដល់អតិថិជន និងដៃគូ
៤. ទំនួលខុសត្រូវចំពោះសង្គម និងសហគមន៍ ស្របតាមពាក្យស្លោកពោលថា “អភិវឌ្ឍឆ្ពោះទៅមុខទាំងអស់គ្នា”
៥. បង្កើតនូវភាពខុសប្លែកគ្នាជាមួយនឹងផលិតផលមធ្យោបាយពាណិជ្ជកម្ម និងទម្រង់គ្រប់គ្រងដែលនាំមកនូវភាពលេចធ្លោ និងច្នៃប្រតិដ្ឋ។



# ព្រឹត្តិការណ៍ពិភពលោក នៃធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី



## ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារ សាខមប៉ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួតត្រាយន្តវដ្តដំបូងគេចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីដំណាក់កាលមួយទៀតស្តីពីកាតព្វកិច្ច ខ្លួនរបស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។

## ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩

ធនាគារ សាខមប៉ែង បានបើកសម្ពោធដំណើរការសាខាភ្នំពេញ ជាធនាគារបរទេស ទី២៧ ដែលបានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាហើយក៏ជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានចូលមកវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកត្រួតត្រាយន្តវដ្តដំបូងគេចូលក្នុងវិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារសាខមប៉ែង បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនង ពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺ កម្ពុជា និងវៀតណាម។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីដំណាក់កាលមួយទៀតស្តីពីកាតព្វកិច្ច ខ្លួនរបស់ធនាគារនៅក្នុងតំបន់ឥណ្ឌូចិន។

## ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានបន្តពង្រីកបណ្តាញសាខា ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកពាណិជ្ជកម្ម របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយបានបើកសម្ពោធសាខារងទីពីរ ស្ថិតនៅក្នុងផ្សារទំនើបវៀតណាម។ សាខារងទីមួយនេះបានបង្កើតនូវឱកាស ដ៏សំខាន់មួយដល់អតិថិជនជាងកត្តផង និងក្រុមហ៊ុនដែលនៅជុំវិញតំបន់នេះ តាមរយៈផលិតផល-សេវាកម្មជាច្រើនប្រភេទ និងទីតាំងដែលប្រកបដោយភាពងាយស្រួល។

## ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១១

ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខារងទីបី របស់ខ្លួននៅភាគខាងកើតឈាងខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅតំបន់ផ្សារច្បារអំពៅ។ ដោយសារទីនេះជាតំបន់ប្រជុំជនដែលមានការរីកចម្រើនលឿនខាងផ្នែកសេដ្ឋកិច្ច សាខារងទីមួយនេះមានឱកាសបានរួមចំណែកក្នុងការលើកស្ទួយ លក្ខខណ្ឌអាជីវកម្មដល់អាជីវករទាំងឡាយតាមផ្សារ។

## ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១

ក្រុមប្រឹក្សាភិបាល ធនាគារបានចេញសេចក្តីជូនដំណឹងស្តីពី ការកម្លាយខ្លួនពីសាខាភ្នំពេញទៅជាធនាគារ បុត្រសម្ព័ន្ធបរទេសនៃធនាគារ សាខមប៉ែងស្ថិតក្រោមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា និងក្រោមការជួយជ្រោមជ្រែងពីធនាគាររដ្ឋវៀតណាម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកត់សម្គាល់ពីចំណុចអន្តរកាលនៃយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍របស់ធនាគារ សាខមប៉ែងនៅក្នុងប្រទេសកម្ពុជាព្រមទាំងពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្មរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

## ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២

ជាលើកទី១ ដែលធនាគារ សាខមប៉ែង ចាប់ផ្តើមឈានជើងចេញក្រៅរាជធានី ទៅកាន់ទឹកដីដែលមាន ពាណិជ្ជកម្មមហាញ្ជីបំផុតមួយទៀត គឺការបើកសម្ពោធសាខានៅទីរួមខេត្តកំពង់ចាម។ ក្រៅពីផលិតផល និងសេវាកម្មសំខាន់ៗ សម្រាប់បំពេញតម្រូវការហិរញ្ញវត្ថុជូនដល់អតិថិជនក្នុងតំបន់នោះ សាខាថ្មីនេះបានផ្តល់នូវសេវាកម្មផ្ទេរប្រាក់យ៉ាងឆាប់រហ័ស រវាងខេត្តកំពង់ចាម និងរាជធានីភ្នំពេញព្រមទាំងបានរួមចំណែកក្នុងការជម្រុញពាណិជ្ជកម្មរវាងតំបន់សេដ្ឋកិច្ចធំៗទាំងពីរនេះ។

## ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២

ដើម្បីឆ្លើយតបទៅនឹង តម្រូវការដ៏ចាំបាច់របស់អតិថិជន ធនាគារ សាខមប៉ែង បានធ្វើការផ្លាស់ប្តូរទីតាំងសាខា ផ្សារទំនើបវៀតណាមទៅកាន់ទីតាំងថ្មីដ៏ទូលាយជាងនេះ ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ៥៧៧A-B, មហាវិថីព្រះមុនីវង្ស, រាជធានីភ្នំពេញដោយបានប្តូរឈ្មោះទៅជាសាខាព្រះមុនីវង្ស។ ការបង្កើតទីតាំងប្រតិបត្តិការថ្មី ដែលស្ថិតនៅចំកណ្តាលនៃរាជធានីនេះ គឺជាជំហានដ៏ត្រឹមត្រូវមួយក្នុងការរួមចំណែកដល់ការអនុវត្តន៍យុទ្ធសាស្ត្រពង្រីកខ្លួនរបស់ធនាគារ។ ទីតាំងប្រតិបត្តិការថ្មីនេះគឺជាទីតាំងដ៏ល្អឥតខ្ចោះ ព្រោះជាតំបន់ពោរពេញដោយសក្តានុពលក្នុងការអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ច។



### ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២

ធនាគារ សាខមប៉ែង ខេមបូឌា បានចាប់ផ្តើមផ្តល់សេវាទូទាត់ពាណិជ្ជកម្មឆ្លងព្រំដែន ក្នុងគោលបំណងធ្វើឱ្យដំណើរការនៃការបង្កើតពាណិជ្ជកម្មឆ្លងព្រំដែននូវប្រាក់រៀតណាមដុង និងអនុញ្ញាតឱ្យសហគ្រាសកម្ពុជាអាចធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាមួយប្រាក់ដុងអេឡិចត្រូនិកដោយមិនចាំបាច់កាន់តំណនីជាប្រយោជន៍ឡើយ។ ផ្ទុយមកវិញការផ្គត់ផ្គង់នៅប្រទេសកម្ពុជាអាចទទួលបានការទូទាត់របស់ពួកគេដល់ពាណិជ្ជកររៀតណាមដោយផ្ទាល់ជាប្រាក់រៀលខ្មែរផងដែរ។

### ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣

ការពង្រីកបណ្តាញសាខា គឺជាយុទ្ធសាស្ត្រចម្បងរបស់ធនាគារ ដូចនេះហើយទើបធនាគារបានបន្តបើកសាខាថ្មីមួយទៀតនៅក្នុង រាជធានីភ្នំពេញ គឺសាខាផ្សារហេងលី ដែលជាការនាំយកនូវផលិតផល-សេវាកម្មធនាគារជូនដល់សហគមន៍ ដែលនៅជុំវិញតំបន់ផ្សារសំខាន់ៗ។

### ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានប្រកាសជូនដំណឹងស្តីពីការបើកសម្ពោធសាខាពោធិ៍ចិនកុង ដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ។ នេះគឺជាសាខាទី៧របស់ ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី នៅក្នុងប្រទេសដោយបានបំពេញបន្ថែមចំនួនទីស្នាក់ការកណ្តាលចំនួន ០១ និងសាខាចំនួន ០៥ ផ្សេងទៀតគឺ៖ សាខាអូឡាំពិក សាខាព្រះមុនីវង្ស សាខាច្បារអំពៅ សាខាខេត្តកំពង់ចាម និងសាខាផ្សារហេងលី។

### ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤

ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាជីវកម្មក្នុងទីក្រុង ដែលសកម្មបំផុតនៅរាជធានីភ្នំពេញ។ ធនាគារ សាខមប៉ែង ខេមបូឌា បានប្រកាសការបើកសាខាថ្មីៗ នេះគឺជាសាខាទីប្រាំបីនៅក្នុងប្រទេស និងជាសាខាទីពីរនៅខាងក្រៅរាជធានីភ្នំពេញ។ ការបន្តបង្ហាញការប្តេជ្ញារបស់យើងក្នុងការពង្រីកអាជីវកម្មនៃប្រទេសកម្ពុជា។

### ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧

ដើម្បីពង្រីកបន្ថែមនូវបណ្តាញប្រតិបត្តិការ និងសេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា ធនាគារ សាខមប៉ែង ខេមបូឌាបានរៀបចំពិធីសម្ពោធសាខាខេត្តសៀមរាប ដែលជាសាខាថ្មី។ ធនាគារ សាខមប៉ែង ខេមបូឌា បច្ចុប្បន្នមានការិយាល័យកណ្តាលចំនួន០១ និង សាខាចំនួន ០៨ ដែលធ្វើឱ្យអតិថិជន មានភាពងាយស្រួលក្នុងការប្រើប្រាស់សេវាកម្ម និងធ្វើការទូទាត់ពាណិជ្ជកម្មប្រចាំថ្ងៃ ជាមួយធនាគារ សាខមប៉ែង ខេមបូឌា។

### ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ធនាគារ សាខមប៉ែង បានរៀបចំដោយជោគជ័យនូវខួបអនុស្សាវរីយ៍លើកទី១០ របស់ខ្លួន។ ១០ឆ្នាំកន្លងផុតទៅ ចាប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ធនាគារ សាខមប៉ែង បានបើកសម្ពោធសាខាភ្នំពេញ ដែលជាធនាគារពាណិជ្ជដំបូងគេរបស់រៀតណាម ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បោះជំហានដំបូងគេនេះ គឺជាលក្ខខណ្ឌមួយដ៏ល្អសម្រាប់ធនាគារ សាខមប៉ែង ដើម្បីកសាងរូបភាពដ៏គួរអោយចាប់អារម្មណ៍ដល់អតិថិជននៅលើទឹកដីកម្ពុជា ព្រមទាំងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ទូលំទូលាយដល់អតិថិជន និងសហគមន៍អ្នកជំនួញកម្ពុជា - រៀតណាម។

### ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០

នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ ធនាគារ សាខមប៉ែង ខេមបូឌា បានដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីធនាគារចល័ត (SC mBanking) ដែលជាកម្មវិធីទំនើបជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់។ ជាមួយកម្មវិធីធនាគារទូរសព្ទចល័តនេះ លោកអ្នកអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មកធ្វើប្រតិបត្តិការផ្ទាល់នៅបញ្ជីធនាគារឡើយ។ ឥឡូវនេះលោកអ្នកអាចទាញយកកម្មវិធី SC mBanking នៅតាម Apple's App Store និង Google's Play Store បានដោយឥតគិតថ្លៃ។



# សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល





**គោរពជូន៖ អតិថិជន ដៃគូអាជីវកម្ម ជាមួយនិងបុគ្គលិកគ្រប់ជាន់ថ្នាក់ជាទីគោរព**

ការរាតត្បាតនៃជម្ងឺឆ្លងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ នាំមកនូវបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកសម្រាប់សេដ្ឋកិច្ចសកលលោក និងប្រទេសកម្ពុជា។ ក្នុងឆ្នាំ២០២១ ទោះបីជាបន្តរងផលប៉ះពាល់ដោយជំងឺរាតត្បាតក៏ដោយ ប៉ុន្តែអន្តរាគមន៍យុទ្ធសាស្ត្រហាមឃាត់និយាយរួម និងធនាគារ សាខមប៊ែង ខេមបូឌា និយាយដោយឡែក បានឃើញនូវការរីកចម្រើនលេចធ្លោ បង្ហាញយ៉ាងច្បាស់នូវតួនាទីរបស់ខ្លួនគឺជាបណ្តាញភ្ញៀវគរទុនសម្រាប់រដ្ឋាភិបាល សហគ្រាសក៏ដូចជា អតិថិជនបុគ្គលរាប់លានអ្នក។

ជាមួយនិងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ សាខមប៊ែង ខេមបូឌា បណ្តាគោលដៅសំខាន់ៗនៃផែនការអាជីវកម្មត្រូវបានសម្រេច និងសម្រេចលើសពីគោលដៅដែលបានកំណត់នៅឆ្នាំ២០២១។

- ទ្រព្យសរុបសម្រេចបាន 261.17 លានដុល្លារអាមេរិក កើនឡើង 2.72% បើធៀបនឹងឆ្នាំ២០២០
- ប្រាក់ចំណូលសរុបសម្រេចបាន 19.9 លានដុល្លារអាមេរិក កើនឡើង 14.18% បើធៀបនឹងឆ្នាំ២០២០
- ប្រាក់ចំណេញមុនពេលបង់ពន្ធសរុប 4.65 លានដុល្លារអាមេរិក កើនឡើង 131.73% បើធៀបនឹងឆ្នាំ២០២០
- ប្រាក់បញ្ញើសរុបសម្រេចបាន 193.31 លានដុល្លារអាមេរិក កើនឡើង 1.5% បើធៀបនឹងឆ្នាំ២០២០
- ប្រាក់កម្ចីសរុបសម្រេចបាន 166.24 លានដុល្លារអាមេរិក កើនឡើង 2.4% បើធៀបនឹងឆ្នាំ២០២០
- ប្រាក់ចំណូលពីសេវាកម្មសរុបសម្រេចបាន 6.61 លានដុល្លារ កើនឡើង 142.35% បើធៀបនឹងឆ្នាំ២០២០

ទោះបីកំពុងបន្តការប្រឈមមុខនិងបញ្ហាជាបន្តបន្ទាប់ក្នុងប្រតិបត្តិការអាជីវកម្មដោយសារបរិបទទីផ្សារប្រែប្រួលដែលមិនអាចព្រៀងទុកជាមុនបាន ប៉ុន្តែជាមួយនិងវិន័យអាជីវកម្មដ៏ឃ្នែកច្រក និងការប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ធនាគារមេ ធនាគារ សាខមប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២១ នៅតែបន្តកត់សម្គាល់នូវសមិទ្ធផលដ៏ត្រចះត្រចង់ ខណៈពេលដែលរក្សាបាននូវជំហររបស់ខ្លួនជា ធនាគាររៀបរយឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជនធនាគារ សាខមប៊ែង ខេមបូឌា បានកែលម្អជាបន្តបន្ទាប់នូវបច្ចេកវិទ្យាជាមួយនិងការកសាង និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដែលអាចបត់បែនទៅតាមតម្រូវការអាជីវកម្មក្នុងដំណាក់កាលនីមួយៗ ដោយហេតុនេះចាប់តាំងពីពេលនោះមក យើងបានដាក់ឱ្យដំណើរការបណ្តាផលិតផលសេវាកម្មថ្មីៗ ជាមួយនិងអត្ថប្រយោជន៍ និងលក្ខណៈពិសេសជាច្រើន។ ទន្ទឹមនឹងនោះ ការរក្សា និងអភិវឌ្ឍសមត្ថភាពច្នៃប្រឌិតរបស់បុគ្គលិក ដើម្បីនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដល់អតិថិជន។

ជាមួយនិងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២១ ធនាគារ សាខមប៊ែង ខេមបូឌា មានមោទនភាពក្នុងនាមជាចំណងទំនាក់ទំនងមិត្តភាពនៃប្រទេសទាំងពីរ ចូលរួមចំណែកក្នុងការអភិវឌ្ឍ និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបំពេញបេសកកម្មដែលធនាគារមេ បានប្រគល់ជូន។

ភាពជោគជ័យនៃឆ្នាំ២០២១ នៅតែបន្តជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍរបស់ធនាគារ សាខមប៊ែង ខេមបូឌា នៅឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់ទៀត។ ធនាគារ សាខមប៊ែង ខេមបូឌា ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ "អតិថិជនជាគោល" និងបន្តការច្នៃប្រឌិតថ្មី ដើម្បីបំពេញតម្រូវការកំពុងកើនឡើងរបស់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំតែងតែជឿជាក់ជាមួយធនធានមនុស្ស និងមូលដ្ឋានគ្រឹះដែលបានកសាង និងបន្តអភិវឌ្ឍភាពល្បីល្បាញនៃពាណិជ្ជសញ្ញា រួមជាមួយការប្តេជ្ញាចិត្តចំពោះគុណភាពសេវាកម្ម ធនាគារ សាខមប៊ែង ខេមបូឌា តែងតែត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងបញ្ហាប្រឈមដែលអាចកើតមាននាពេលខាងមុខ បន្តរីកចម្រើនប្រកបដោយនិរន្តរភាព នាំមកនូវតម្លៃខ្ពស់បំផុតសម្រាប់អតិថិជនម្ចាស់ភាគហ៊ុន និងចូលរួមចំណែកយ៉ាងសកម្មដល់សហគមន៍។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអតិថិជនសម្រាប់ការជឿទុកចិត្ត និងការរួមដំណើរជាមួយយើងខ្ញុំក្នុងរយៈពេលកន្លងមក ហើយទន្ទឹងរង់ចាំទទួលបានការគាំទ្របន្ត ពីសំណាក់អតិថិជនជាបន្តបន្ទាប់។

សូមជូនពរអតិថិជនទាំងអស់ មានសុខភាពល្អ និងជោគជ័យ!

ដោយក្តីគោរព!

**លោក TRINH VAN TY**  
ប្រធានក្រុមប្រឹក្សាភិបាលនៃ  
ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី







# លំនាំដើមស្តីពីធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី

ធនាគារ សាខមប៉ែង គឺជាធនាគារពាណិជ្ជកម្មដែលឈានមុខគេនៅប្រទេសវៀតណាម ហើយកំពុងបន្តពង្រីកខ្លួនក្នុងប្រទេសកម្ពុជា និងប្រទេសឡាវ ជាមួយបុគ្គលិកសរុបជាង ១៥,០០០នាក់ និងមានទីតាំងប្រតិបត្តិការ ៥៦៣កន្លែងនៅក្នុងតំបន់។

ធនាគារបានឈានជើងចូលមកប្រទេសកម្ពុជានៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩ ក្រោមរូបភាពជាសាខាភ្នំពេញ ហើយបានក្លាយជា ធនាគារវៀតណាមដំបូងគេបង្អស់ ដែលបានបើកសាខារបស់ខ្លួននៅប្រទេសកម្ពុជា។ ក្នុងនាមជាអ្នកត្រួតត្រាផ្លូវដំបូងគេចូលក្នុង វិស័យធនាគារនៅប្រទេសកម្ពុជា ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានរួមចំណែកក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺ កម្ពុជា និងវៀតណាម។

បន្ទាប់ពីប្រតិបត្តិការបាន ០២ឆ្នាំ, ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី បានកម្លាយខ្លួនទៅជាធនាគារនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១១។ បន្ទាប់ពីបានកម្លាយខ្លួន ធនាគារបានបន្តកំណែទម្រង់ប្រតិបត្តិការរបស់ខ្លួន ដោយបានសហការជាមួយដៃគូយុទ្ធសាស្ត្រ អន្តរជាតិ អភិវឌ្ឍផលិតផល-សេវាកម្មថ្មីៗជាច្រើន ដើម្បីបំពេញតាមតម្រូវការទីផ្សារហិរញ្ញវត្ថុក្នុងតំបន់និងក្លាយខ្លួនជាធនាគារដែលផ្តល់សេវាកម្មហិរញ្ញវត្ថុធនាគារ ប្រកបដោយការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា។

ឈ្មោះភាសាអង់គ្លេស ៖	ធនាគារសាយហ្គាន ជឿងទីន (ខេមបូឌា) ភីអិលស៊ី
ឈ្មោះជាអក្សរកាត់ ៖	ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី
ស្នាក់ការកណ្តាល ៖	លេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរសព្ទ ៖	(+៨៥៥) ២៣ ២២៣ ៤២៣
អ៊ីម៉ែល ៖	info@sacombank.com.kh
គេហទំព័រ ៖	www.sacombank.com.kh
ថ្ងៃបង្កើតធនាគារ ៖	ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៩
ដើមទុន ៖	៧៥,០០០,០០០ ដុល្លារ
ទីតាំងប្រតិបត្តិការ ៖	១០ កន្លែង

ធនាគារ សាខមប៉ែង (ខេមបូឌា) ភីអិលស៊ី ផ្តល់នូវផលិតផល-សេវាកម្មធនាគារជាច្រើនប្រភេទទៅកាន់អតិថិជនជាឯកត្តជនក្រុមហ៊ុនសហគ្រាសពាណិជ្ជកម្មខ្នាតតូច និងមធ្យម។ ផលិតផល-សេវាកម្មទាំងនេះរួមមាន៖

- ប្រាក់បញ្ញើសន្សំ ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើជាច្រើនប្រភេទទៀត
- បោះផ្សាយវិញ្ញាបនប័ត្រប្រាក់បញ្ញើ ប័ណ្ណប្តូររូបិយវត្ថុ រូបិយលាតិ
- ផ្តល់ឥណទានក្រោមរូបភាពដូចជា៖
  - ឥណទាន
  - ការកាត់យកកម្រៃជើងសារលើឧបករណ៍ពាណិជ្ជកម្ម និងឯកសារមានតម្លៃផ្សេងទៀត
  - លិខិតធានា
  - ទម្រង់នៃការផ្តល់ឥណទានផ្សេងៗ
- បើកគណនីទូទាត់ជូនដល់អតិថិជន
- ផ្តល់មធ្យោបាយក្នុងការទូទាត់ដល់អតិថិជន
- សេវាកម្មទូទាត់ដូចខាងក្រោម៖
  - សេវាកម្មទូទាត់ក្នុងប្រទេសរួមបញ្ចូលទាំងមូលប្បទានប័ត្រ សំណើទូទាត់ ផ្ទេរសិទ្ធិត្រួតពិនិត្យ ផ្ទេរសិទ្ធិប្រមូលសាច់ប្រាក់ លិខិតឥណទាន សេវាកម្មបញ្ជាទូទាត់ផ្សេងទៀត
  - សេវាផ្ទេរប្រាក់ក្រៅប្រទេស និងសេវាទូទាត់ផ្សេងទៀត





# ព្រឹត្តិការណ៍សង្ខេប

## ធនាគារ សាខាម៉ែប៊ង ខេមបូឌា និងក្រុមហ៊ុន ជាយ អ៊ិធី ឡាយហ្វ័រ (ខេមបូឌា) បានសហការ ជាដួងការដើម្បីផ្តល់ការប្រឹក្សាផ្នែកហិរញ្ញវត្ថុដោយឥតគិតថ្លៃពីការធានារ៉ាប់រងអាយុជីវិត

ធនាគារ សាខាម៉ែប៊ង ខេមបូឌា បានទទួលការយល់ព្រមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យធនាគារជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) Plc ចាប់តាំងពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។ ទីប្រឹក្សាហិរញ្ញវត្ថុនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life (Cambodia) Plc មាននៅគ្រប់សាខាទាំងអស់របស់ធនាគារ សាខាម៉ែប៊ង ខេមបូឌា ដើម្បីផ្តល់ការប្រឹក្សាហិរញ្ញវត្ថុដោយឥតគិតថ្លៃពីការធានារ៉ាប់រងអាយុជីវិតដល់អតិថិជន បន្ទាប់ពីទទួលបានប្រាក់បង្វិលពីធនាគារ សាខាម៉ែប៊ង ខេមបូឌា។



### ផ្តល់ស្ថាប័នធានារ៉ាប់រងដល់កុមារម៉ែបង្កង

#### តាមរយៈកម្មវិធីសប្បុរសធម៌ ភាពកក់ក្តៅក្នុងឆ្នាំថ្មី

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ធនាគារ សាខាម៉ែប៊ង ខេមបូឌា បានរៀបចំកម្មវិធីសប្បុរសធម៌ “ភាពកក់ក្តៅក្នុងឆ្នាំថ្មី ឆ្នាំ២០២១” ដំណាងថ្នាក់ដឹកនាំនៃធនាគារ សាខាម៉ែប៊ង ខេមបូឌា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងជូនអំណោយចំនួន ១០០កញ្ចប់ ដែលមានតម្លៃជាង 2,000 ដុល្លារអាមេរិក ដល់ក្រុមគ្រួសារដែលមានជីវភាពក្រីក្រនៅទីស្នាក់ការសមាគមខ្មែរ-វៀតណាម។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅសាលាខណ្ឌជួនពេញ ធនាគារ សាខាម៉ែប៊ង ខេមបូឌា បានឧបត្ថម្ភអង្គរចំនួន ៤តោន ជូនដល់ក្រុមគ្រួសារមានជីវភាពក្រីក្រដែលជួបការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ និងការបន្តអនុវត្តវិធានការបិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ធនាគារ សាខាម៉ែប៊ង ខេមបូឌា សាខាអូឡាំពិក បានឧបត្ថម្ភ ម៉ាស់សុខាភិបាល អាវកុលលាងដៃ និងទឹកសុទ្ធ ជូនដល់ក្រុមគ្រួសារមានជីវភាពក្រីក្រ និងជួបការលំបាកក្នុងអំឡុងពេលនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ឆ្លងតាមរយៈសាលាខណ្ឌលមករា រាជធានីភ្នំពេញ។







**ធនាគារ សាខាមប៉ែង ខេមបូឌា បង្កើន វគ្គបណ្តុះបណ្តាលជំនាញសម្រាប់និយោជិត**

ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពបុគ្គលិកឱ្យកាន់តែប្រសើរឡើង ស្របតាមតម្រូវការរបស់អតិថិជន។ ធនាគារ សាខាមប៉ែង ខេមបូឌា បានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងជំនាញ និងចំណេះដឹងស៊ីជម្រៅដល់បុគ្គលិកទាំងអស់។ ជាពិសេស មានវគ្គបណ្តុះបណ្តាលជំនាញដូចជា៖ ការពង្រឹងជំនាញផ្នែកលក់ ការបណ្តុះបណ្តាលផលិតផលថ្មីសម្រាប់បុគ្គលិកផ្នែកលក់ ការបណ្តុះបណ្តាលស្តីពីការការពារការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភារកម្ម វគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីត្រួតពិនិត្យទ្រព្យបញ្ចាំ និងការត្រួតពិនិត្យបញ្ជីឥណទានបន្ទាប់ពីការអនុម័តប្រាក់កម្ចី។ ដើម្បីបង្កើតលក្ខណៈអំណោយផលសម្រាប់និយោជិតក្នុងការចូលរួម គ្រប់វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងដោយមានការចូលរួមសិក្សាផ្ទាល់ និងតាមប្រព័ន្ធសិក្សាអនឡាញ។

**ថ្នាក់ដឹកនាំធនាគារ សាខាមប៉ែង ខេមបូឌា បានចុះសួរសុខទុក្ខអតិថិជនក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩។**


ដើម្បីចាប់យកនូវតម្រូវការ ផ្តល់ការគាំទ្រទាន់ពេលវេលា ក៏ដូចជាការកសាងទំនុកចិត្ត និងស្និទ្ធស្នាលជាមួយអតិថិជន ថ្នាក់ដឹកនាំរបស់ធនាគារ សាខាមប៉ែង ខេមបូឌា បានរៀបចំការធ្វើដំណើរជាប្រចាំដើម្បីចុះទៅសួរសុខទុក្ខអតិថិជនប្រាក់បញ្ញើ អតិថិជនប្រាក់កម្ចី និងអតិថិជនប្រើប្រាស់សេវាកម្មនានារបស់សាខា។ ដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំបានឆ្លើយតបទៅនឹងតម្រូវការអតិថិជនបានយ៉ាងឆាប់រហ័ស ជាពិសេសតម្រូវការប្រាក់កម្ចី ក៏ដូចជាទទួលបានការណែនាំ និងមតិយោបល់ពីអតិថិជនក្នុងគោលបំណងតែលម្អ និងកាន់តែធ្វើឱ្យផលិតផល និងសេវាកម្មរបស់ធនាគារ កាន់តែមានភាពល្អប្រសើរ។



**សន្និបាតមូកសរុបលទ្ធផលអាជីវកម្ម ឆ្នាំ២០២១ របស់ធនាគារ សាខាមប៉ែង ខេមបូឌា**

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ធនាគារ សាខាមប៉ែង ខេមបូឌា បានរៀបចំសន្និបាតមូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងកំណត់ទិសដៅផែនការអាជីវកម្មឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល។ ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចពិភពលោកបានបន្តរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩។ ឈរលើស្ថានភាពដ៏លំបាកយ៉ាងនេះក៏ដោយ ធនាគារ សាខាមប៉ែង ខេមបូឌា នៅតែអាចស្វែងរកដំណោះស្រាយទាន់ពេល និងសម្រេចបានជោគជ័យតាមផែនការដែលបានកំណត់ និងជាមហាកិត្តិយសដែលធនាគារ សាខាមប៉ែង ខេមបូឌា បានទទួលចំណាត់ថ្នាក់ជាអង្គការឆ្លើយឆ្នាំ២០២១ ពីធនាគារមេ សាខាមប៉ែង វៀតណាម។







# លំនាំស្តីពីក្រុមប្រឹក្សាភិបាល



**លោក TRINH VAN TY**

ប្រធានក្រុមប្រឹក្សាភិបាល

មានបទពិសោធន៍ជាង ១៤ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



**លោក NGUYEN NHI THANH**

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣២ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



**លោក NGUYEN THUC VINH**

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

មានបទពិសោធន៍ជាង ២៤ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



**លោក LUUNG THON**

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៩ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



**លោក PHAN HOANG ANH**

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៨ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ



**លោក PHUNG THAI PHUNG**

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៩ ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ

# លំនាំស្តីពីគណៈកម្មាធិការប្រតិបត្តិការ



## លោក NGUYEN NHI THANH

អនុប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក

មានបទពិសោធន៍ជាង ៣២ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ អនុបណ្ឌិតជំនាញផ្នែកសេដ្ឋកិច្ច



## លោក PHAN HOANG ANH

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៨ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញផ្នែកធនាគារ



## លោក PHUNG THAI PHUNG

សមាជិកក្រុមប្រឹក្សាភិបាល និងអគ្គនាយករង

មានបទពិសោធន៍ជាង ១៩ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្ម



## លោក ហាក់ សីលា

អគ្គនាយករង

មានបទពិសោធន៍ជាង ១១ឆ្នាំ  
ផ្នែកធនាគារ និងហិរញ្ញវត្ថុ  
កម្រិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ  
និងធនាគារ

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) សូមបង្ហាញនូវរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់។

## ព័ត៌មានអំពីធនាគារ

ធនាគារ សាខម (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Saigon Thuong Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជបង្កើត និងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារ លេខ ២៧ ដែលចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩ និងលេខចុះបញ្ជីក្រោយបង្អស់ ០០០២៧០៥៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។ ការិយាល័យដែលបានចុះបញ្ជីរបស់ធនាគារមានទីតាំងនៅផ្ទះលេខ ៦០ មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

## សកម្មភាពចម្បងរបស់ធនាគារ

ធនាគារត្រូវបានបង្កើតឡើងដើម្បីធ្វើសកម្មភាពធនាគារដែលរួមមានការផ្តល់ប្រាក់កម្ចីដល់បុគ្គល និងស្ថាប័ន ការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័ន ការផ្ទេរប្រាក់ ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសេវាកម្មធនាគារផ្សេងទៀតដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា។ ពុំមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះសកម្មភាពចម្បងនៅក្នុងការិយបរិច្ឆេទនេះទេ។

## លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារមានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
ប្រាក់ចំណេញមុនបង់ពន្ធ	4,659,620	2,010,759
ចំណាយពន្ធលើប្រាក់ចំណេញ	(1,153,874)	(554,064)
ប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំ	3,505,746	1,456,695
សមមូលពាន់រៀល	14,261,374	5,938,942

## ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានដើមទុនចំនួន ៧៥,០០០,០០០ ដុល្លារអាមេរិក ឬ ៣០៥,៦២៥,០០០,០០០ រៀល (២០២០: ៧៥,០០០,០០០ ដុល្លារអាមេរិក ឬ ៣០៥,៦២៥,០០០,០០០ លានរៀល)។ ពុំមានការផ្លាស់ប្តូរលើដើមទុនរបស់ធនាគារឡើយនៅឆ្នាំនេះ។

## ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ លើកលែងតែបម្រុងបម្រួលដែលបានលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។



# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងទី១)

## ការលុបចោល និងធ្វើសំវិធានធនសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបាន រៀបចំឡើងក្រុមប្រឹក្សាភិបាលធនាគារបានចាត់វិធានការសមស្របនានាដើម្បីធានាដល់ការអះអាងថា នីតិវិធីក្នុងការលុបចោលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនមានការរំពឹងទុកសមហេតុផល ក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាទាំងមូល ឬ ផ្នែកណាមួយ និងការធ្វើសំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ហើយនិងជឿជាក់ថា រាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់មិនមានការរំពឹងទុកសមហេតុផលក្នុងការទទួលបានមកវិញនូវលំហូរសាច់ប្រាក់តាមកិច្ចសន្យាត្រូវបានលុបចោល ហើយសំវិធានធនដ៏សមរម្យលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលធនាគារពុំបានដឹងពីការលះខ្វះខាតណាមួយ ដែលអាចបណ្តាលឲ្យចំនួននៃការលុបចេញ សម្រាប់សំវិធានធនលើការបាត់បង់ឥណទានរំពឹងទុកសម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុក្នុងរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

## ទ្រព្យសកម្មចរន្ត

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលធនាគារបានចាត់វិធានការសមស្របនានាដើម្បីអះអាងថារាល់ទ្រព្យសកម្មចរន្តទាំងឡាយ ដែលទំនងមិនអាចទទួលស្គាល់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ក្នុងតម្លៃដូចដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារនោះ ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលពួកគេគិតថាអាចលក់បាននៅលើទីផ្សារជាក់ស្តែង។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលបណ្តាលឲ្យ តម្លៃនៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានការយល់ច្រឡំ ឬ ក៏មិនសមហេតុផលជាសារវន្តនោះទេ។

## វិនិយោគសាស្ត្រនាយកដ្ឋាន

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយដែលកើតឡើង និងបណ្តាលឲ្យមានការផលប៉ះពាល់ដល់វិនិយោគសាស្ត្រក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលដែលកំពុងតែមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបង្កឲ្យមានការយល់ច្រឡំ ឬ មានភាពមិនសមស្របជាសារវន្តនោះទេ។

## បំណុលយថាភាពនិងបំណុលផ្សេងៗ

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ៖

- ពុំមានការដាក់បន្ទុកលើទ្រព្យសកម្មរបស់ធនាគារ ដែលកើនឡើងចាប់ពី ការិយបរិច្ឆេទបញ្ចប់ ដើម្បីធានាបំណុលរបស់បុគ្គលណាមួយនោះទេ និង
- ពុំមានបំណុលយថាភាពទាក់ទងនឹងធនាគារ ដែលបានកើតឡើងចាប់ពីការិយបរិច្ឆេទបញ្ចប់ ក្រៅពីបំណុលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ធនាគារនោះទេ

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬ បំណុលផ្សេងៗទៀតរបស់ធនាគារ ដែលបាន ឬ ទំនងនឹងក្លាយទៅជាកាតព្វកិច្ចបំណុលក្នុងកំឡុង 12ខែ មុខ បន្ទាប់ពីការិយបរិច្ឆេទបញ្ចប់នេះ ដែលនឹងមាន ឬ អាចជះឥទ្ធិពលជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់ការកំណត់នោះទេ។

## បម្រែបម្រួលព្រឹត្តិការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើងទេបើមិនដូច្នោះទេត្រូវបានដោះស្រាយនៅក្នុងរបាយការណ៍នេះ ឬ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារដែលនឹងផ្តល់នូវចំនួនទឹកប្រាក់ណាមួយដែលមានចែងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលមានការកាន់ច្រឡំ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់ឆ្នាំរាយការណ៍មិនមានរងផលប៉ះពាល់យ៉ាងខ្លាំងពីធាតុប្រតិបត្តិការ ឬ ព្រឹត្តិការណ៍នៃសារវន្ត និងលក្ខណៈ ដែលមានភាពមិនប្រក្រតីនោះទេ។

មិនមានការកើនឡើងក្នុងចន្លោះពេលចុងឆ្នាំនៃរបាយការណ៍ និងការិយបរិច្ឆេទនៃរបាយការណ៍នេះទេធាតុប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងលក្ខណៈមិនធម្មតា ដែលទំនងជាប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់រយៈពេលរបាយការណ៍បច្ចុប្បន្នដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។

# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណាងរដ្ឋ)

## ព្រឹត្តិការណ៍សំខាន់ៗ

មិនមានព្រឹត្តិការណ៍សំខាន់ណាមួយកើតឡើងក្នុងអំឡុងពេលរវាងចុងឆ្នាំរាយការណ៍ និងកាលបរិច្ឆេទ នៃ ការអនុញ្ញាតនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ដែលនឹងតម្រូវឱ្យមានការកែសម្រួល ឬ ការបង្ហាញផ្សេងទៀតក្រៅពីព្រឹត្តិការណ៍ដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាល នៅក្នុងការិយបរិច្ឆេទ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក TRINH VAN TY	ប្រធាន
លោក NGUYEN NHI THANH	អនុប្រធាន
លោក CHHUON CHHEN	សមាជិក
លោក PHUNG THAI PHUNG	សមាជិក
លោក PHAN HOANG ANH	សមាជិក
លោក NGUYEN THUC VINH	សមាជិកឯករាជ្យ

## គណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រង នៅក្នុងការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

ឈ្មោះ	មុខតំណែង
លោក NGUYEN NHI THANH	អគ្គនាយក
លោក PHAN HOANG ANH	អគ្គនាយករង
លោក PHUNG THAI PHUNG	អគ្គនាយករង
លោក HAK SEILA	អគ្គនាយករង

## សវនករ

ក្រុមហ៊ុនសវនករ អិនស៊ី អិន យ៉ាង (ខេមបូឌា) ជាសវនកររបស់ធនាគារ។

## ផលប្រយោជន៍នៃគណៈគ្រប់គ្រង

គ្មានសមាជិកណាម្នាក់ នៃក្រុមប្រឹក្សាភិបាលណាម្នាក់ មានផលប្រយោជន៍ផ្ទាល់ទៅលើភាគហ៊ុន របស់ធនាគារឡើយ។



# របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (តំណែងដំបូង)

## អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់, ពុំមានការព្រមព្រៀងណាមួយ ដែលមានធនាគារចូលរួមជាតួភាគីក្នុងគោលបំណងជួយដល់ នាយករបស់ធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬ បំណុលណាមួយរបស់ធនាគារ ឬ សាជីវកម្មដទៃទៀតនោះទេ។ គ្មានសមាជិកនៃក្រុមប្រឹក្សាភិបាលធនាគារបានទទួល ឬ ក្លាយជាអ្នកមានសិទ្ធិទទួលបានអត្ថប្រយោជន៍ណាមួយដោយហេតុផលនៃកិច្ចសន្យាដែលធ្វើឡើង ដោយធនាគារ ឬ ជាមួយក្រុមហ៊ុនដែលនាយកជាសមាជិក ឬ ជាមួយក្រុមហ៊ុនដែលអ្នកគ្រប់គ្រងមានផលប្រយោជន៍ ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ ក្រៅពីអ្វី ដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

## របាយការណ៍អំពីការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវដើម្បីធានាអះអាងថា របាយការណ៍ហិរញ្ញវត្ថុពិតជាផ្តល់នូវទិដ្ឋភាពពិត និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ អនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុ នៃកម្ពុជា ("CIFRS")។ ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់គណៈគ្រប់គ្រង ដែលត្រូវបានតម្រូវឱ្យ៖

- អនុម័តនូវគោលនយោបាយគណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានដ៏សមហេតុផល និងប្រុងប្រយ័ត្ន និងត្រូវអនុវត្ត គោលនយោបាយទាំងនេះជាអចិន្ត្រៃយ៍
- អនុលោមតាម CIFRS ប្រសិនបើមានគម្លាតនៃការអនុវត្តបទប្បញ្ញត្តិ និងសេចក្តីណែនាំ ហើយនៅស្តង់ដារដើម្បី ជាផលប្រយោជន៍ដល់ការ បង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុនោះ គម្លាតទាំងនេះត្រូវតែត្រូវបានលាតត្រដាងព័ត៌មាន ពន្យល់ និងកំណត់ជា ចំនួនទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុឲ្យបានសមស្រប
- រក្សាទុកបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្មល្អៗក្រៅតែធនាគារ និងមិនអាចបន្តអាជីវកម្មនាពេល អនាគតដែលអាចគិតទុកជាមុនបាន និង
- បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារ អនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយដែលមានឥទ្ធិពលជាសារវន្តនូវប្រតិបត្តិ ការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ហើយធានាថាគោលនយោបាយ និងការសម្រេចចិត្តទាំងនោះត្រូវបានឆ្លុះបញ្ចាំងយ៉ាង សមស្របក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវដើម្បីធានាថា បញ្ជីគណនេយ្យត្រឹមត្រូវ ហើយត្រូវបានរក្សាទុក និងលាតត្រដាងបង្ហាញអំពីស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ ឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេល និងធានាថាបញ្ជីគណនេយ្យស្របតាមប្រព័ន្ធគណនេយ្យដែលបានចុះបញ្ជី។ គណៈគ្រប់គ្រងក៏ជាអ្នកទទួល ខុសត្រូវក្នុងការចែករំលែកព័ត៌មានសមស្រប ហើយយ៉ាងទៀតក៏ត្រូវចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកកំហុសចេតនា ហើយនិងមាន ភាពមិនប្រក្រតីផ្សេងៗ។

## ការអនុម័តនូវរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល សូមបញ្ជាក់ថាធនាគារ បានអនុវត្តតាមលក្ខខណ្ឌចាំបាច់នានា ដូចបានរៀបរាប់ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។ យើងខ្ញុំសូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានភ្ជាប់ជាមួយនេះថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារនាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២១ និងលទ្ធផលនៃរបាយការណ៍ហិរញ្ញវត្ថុ និងស្ថានភាពលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទបញ្ចប់ដោយ អនុលោមទៅតាម CIFRS។

តំណាងឲ្យក្រុមប្រឹក្សាភិបាល



លោក **PHAN HOANG ANH**  
អគ្គនាយករង  
រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា  
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

# របាយការណ៍របស់សវនករឯករាជ្យ

## ជូនចំពោះ៖ ម្ចាស់ធនាគារសាខាមីប៊ិច (ខេមបូឌា) ភីអិលស៊ី

### មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ សាខាមីប៊ិច (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងរបាយការណ៍លទ្ធផលពេញលេញរបាយការណ៍បម្រែបម្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយ បរិច្ឆេទបញ្ចប់ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលរួមមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (“CIFRS”)។

### មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យកតាម CISAs ត្រូវ បានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ “ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំ មានឯករាជ្យភាពពីធនាគារ ដោយយោងតាមក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃកម្ពុជា រួមជាមួយគ្នានឹងតម្រូវការក្រមសីលធម៌ ដែលទាក់ទងនឹងសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងខ្ញុំបាន បំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះដែរ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន មានលក្ខណៈ គ្រប់គ្រាន់ និងសមស្រប ដើម្បីផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់មតិយោបល់របស់យើងខ្ញុំ។

### ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀតដែលទទួលបាន នាកាលបរិច្ឆេទរបាយការណ៍សវនករ រួមមានរបាយការណ៍របស់គណៈគ្រប់គ្រងដែលមានចែងក្នុងទំព័រទី១ ទៅ ទី៤។ គណៈគ្រប់គ្រងមានទំនួលខុសត្រូវចំពោះព័ត៌មានផ្សេងៗនេះ។ មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុគ្រប់ដណ្តប់ទៅលើព័ត៌មានផ្សេងៗ នេះទេ ហើយយើងខ្ញុំមិនបង្ហាញសេចក្តីសន្និដ្ឋានធានាអះអាងក្នុងទម្រង់ណាមួយទៅលើព័ត៌មានផ្សេងៗដែរ។ ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំគឺការអានព័ត៌មានផ្សេងៗនេះ ហើយពិចារណាថាព័ត៌មានផ្សេងៗនេះ មានភាពខុសគ្នាជាសារវន្ត ឬ ទេ ជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬ ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបាននៅក្នុងការធ្វើសវនកម្ម ឬ ថាព័ត៌មានផ្សេងៗនេះមានកំហុសខុសឆ្គង ជាសារវន្តនោះទេ ដោយផ្អែកទៅលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្ត និងព័ត៌មានផ្សេងៗនេះ យើងខ្ញុំនឹង តម្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានហេតុការណ៍អ្វីដែលតម្រូវឲ្យរបាយការណ៍ចំពោះព័ត៌មានផ្សេងៗទេ។

### ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ព្រមទាំងទទួលខុសត្រូវផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលគណៈគ្រប់គ្រងគិតថាចាំបាច់ក្នុង ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសខុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។ នៅក្នុងការរៀបចំរបាយការណ៍ ហិរញ្ញវត្ថុ គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលើនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងការធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហា ទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ធនាគារលើកលែងតែ ក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬ បញ្ឈប់ប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។ អ្នកទទួលបន្ទុកលើ អភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរការនៃការវាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

### ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែល បណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាង ដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែ រកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពី ការក្លែងបន្លំ ឬ ការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើ មានកំហុសឆ្គងទាំងអស់នោះតែមួយ ឬ បញ្ចូលគ្នាជាមួយ អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋាន របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖



**ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងសម្រេច)**

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការកាន់ច្រឡំផ្សេងៗ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្រប សម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ជាក់យោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពី ការក្លែងបន្លំមានកម្រិតខ្ពស់ជាងហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងដែលបណ្តាលមកពីការកាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធ នឹងការយុបយិត ការបន្លំ ការលុបចេញ ចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ ការមិនគោរពតាមប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ជាក់យោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការ បង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យដោយគណៈគ្រប់គ្រង និង តាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណា ដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ ឬ ទេ។ ប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំត្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើ កំណត់សម្គាល់ពាក់ព័ន្ធ ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬ ប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំ នឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទ នៃរបាយការណ៍របស់សវនករ។ តែទោះជាយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬ កាលៈទេសៈនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្ត និរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ មាតិកា និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថាតើរបាយការណ៍ ហិរញ្ញវត្ថុតំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញនូវត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃ ការងារសវនកម្ម និងរបកគំហើញសំខាន់ៗរួម បញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។



Emmanuel A. Guelas  
 ដៃគូសវនករ  
 អ៊ីនស្ទ័រ អ៊ីន យ៉ាង (ខេមបូឌា)  
 ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិស្រុត

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា  
 ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២

# របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	3	7,901,883	32,192,271	11,858,023	47,965,703
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (NBC)	4	51,805,706	211,056,446	47,886,258	193,699,914
សមតុល្យនៅស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	5	51,146,228	208,369,733	46,360,926	187,529,946
ឧបករណ៍មូលធននូវតម្លៃសមស្របតាម ចំណូលពេញលេញផ្សេងទៀត ("FVOCI")	6	25,000	101,850	25,000	101,125
ឥណទានទៅអតិថិជន	7	143,802,560	585,851,629	140,942,990	570,114,395
ទ្រព្យសកម្មផ្សេងៗ	8	1,240,712	5,054,661	725,977	2,936,577
ទ្រព្យ និងហត្ថបករណ៍	9	1,074,992	4,379,517	1,385,257	5,603,365
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	10	1,119,606	4,561,275	1,205,049	4,874,423
ទ្រព្យអរូបិយ	11	605,834	2,468,168	470,825	1,904,487
ពន្ធពន្យារជាទ្រព្យសកម្ម	15.2	2,456,531	10,007,907	3,413,705	13,808,437
<b>ទ្រព្យសកម្មសរុប</b>		<b>261,179,052</b>	<b>1,064,043,457</b>	<b>254,274,010</b>	<b>1,028,538,372</b>
<b>ទ្រព្យអសកម្ម និងមូលធន</b>					
<b>ទ្រព្យអសកម្ម</b>					
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	12	9,917,635	40,404,445	3,550,514	14,361,829
ប្រាក់បញ្ញើពីអតិថិជន	13	183,391,864	747,138,454	186,901,918	756,018,260
ចំណូលភតិសន្យា	14	1,222,699	4,981,276	1,309,117	5,295,378
ចំណូលពន្ធលើប្រាក់ចំណូល	15.1	3,826	15,587	23,889	96,631
ទ្រព្យអសកម្មផ្សេងៗ	16	1,420,730	5,788,053	772,020	3,122,821
<b>ទ្រព្យអសកម្មសរុប</b>		<b>195,956,754</b>	<b>798,327,815</b>	<b>192,557,458</b>	<b>778,894,919</b>
<b>មូលធនម្ចាស់ភាគហ៊ុន</b>					
ដើមទុន	17	75,000,000	305,625,000	75,000,000	305,625,000
ទុនបម្រុងបច្ចុប្បន្ន		622,454	2,537,334	576,822	2,351,703
ការខាតបង់បង្គរ		(10,400,156)	(41,951,345)	(13,860,270)	(56,027,088)
លម្អៀងពីការប្រែសម្រួលរូបិយប័ណ្ណ		-	(495,347)	-	(2,306,162)
<b>មូលធនសរុប</b>		<b>65,222,298</b>	<b>265,715,642</b>	<b>61,716,552</b>	<b>249,643,453</b>
<b>ទ្រព្យអសកម្មនិងមូលធនសរុប</b>		<b>261,179,052</b>	<b>1,064,043,457</b>	<b>254,274,010</b>	<b>1,028,538,372</b>

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



# របាយការណ៍លទ្ធផលពេញលេញ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

	កំណត់សម្គាល់	២០២១		២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណូលការប្រាក់	18	12,964,624	52,740,090	14,242,878	58,068,214
ចំណាយការប្រាក់	19	(6,999,716)	(28,474,845)	(6,710,201)	(27,357,489)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>5,964,908</b>	<b>24,265,245</b>	<b>7,532,677</b>	<b>30,710,725</b>
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារ	20	6,705,343	27,277,335	2,890,000	11,782,530
ចំណាយថ្លៃឈ្នួល និងកម្រៃជើងសារ	20	(87,945)	(357,760)	(159,432)	(650,004)
<b>ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ</b>		<b>6,617,398</b>	<b>26,919,575</b>	<b>2,730,568</b>	<b>11,132,526</b>
ចំណូលប្រតិបត្តិការផ្សេងៗ	21	231,016	939,773	297,023	1,210,963
<b>ចំណូលប្រតិបត្តិការសរុប</b>		<b>12,813,322</b>	<b>52,124,593</b>	<b>10,560,268</b>	<b>43,054,214</b>
ចំណាយបុគ្គលិក	22	(4,419,929)	(17,980,271)	(3,949,951)	(16,103,950)
ចំណាយរដ្ឋបាល និងចំណាយទូទៅ	23	(1,385,140)	(5,634,750)	(1,535,106)	(6,258,627)
ចំណាយរំលស់	24	(1,169,791)	(4,758,710)	(1,087,153)	(4,432,323)
<b>ប្រាក់ចំណេញប្រតិបត្តិការ</b>		<b>5,838,462</b>	<b>23,750,862</b>	<b>3,988,058</b>	<b>16,259,314</b>
ការកត់ត្រាបញ្ញាស់ចំណាយលើការបាត់បង់ឥណទាន	25	(1,178,842)	(4,795,529)	(1,977,299)	(8,061,453)
<b>ចំណេញមុនគិតពន្ធលើប្រាក់ចំណូល</b>		<b>4,659,620</b>	<b>18,955,333</b>	<b>2,010,759</b>	<b>8,197,861</b>
ចំណាយពន្ធលើប្រាក់ចំណូល	15.1	(1,153,874)	(4,693,959)	(554,064)	(2,258,919)
<b>ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ</b>		<b>3,505,746</b>	<b>14,261,374</b>	<b>1,456,695</b>	<b>5,938,942</b>
(ខាត)ចំណូលពេញលេញផ្សេងៗទៀត		-	1,810,815	-	(1,854,404)
<b>ចំណេញពេញលេញសរុបសម្រាប់កាលបរិច្ឆេទ</b>		<b>3,505,746</b>	<b>16,072,189</b>	<b>1,456,695</b>	<b>4,084,538</b>

កំណត់សម្គាល់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍ប្រែប្រួលស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់កាលបរិច្ឆេទបញ្ចប់

	រដ្ឋបាល		ការខាតបង់បង្គរ		ទុនបម្រុងបទប្បញ្ញត្តិ		លម្អៀងបង្កើតការប្រែប្រួលប្រយោជន៍		សរុប	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល		
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	75,000,000	305,625,000	(13,860,270)	(56,027,088)	576,822	2,351,703	-	(2,306,162)	61,716,552	249,643,453
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	3,505,746	14,261,374	-	-	-	-	3,505,746	14,261,374
ផ្ទេរពីប្រាក់ចំណេញដែលបានរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិ	-	-	(45,632)	(185,631)	45,632	185,631	-	-	-	-
លម្អៀងពីការប្រែប្រួល	-	-	-	-	-	-	-	1,810,815	-	1,810,815
<b>សមតុល្យ</b>	<b>75,000,000</b>	<b>305,625,000</b>	<b>(10,400,156)</b>	<b>(41,951,345)</b>	<b>622,454</b>	<b>2,537,334</b>	<b>-</b>	<b>(495,347)</b>	<b>65,222,298</b>	<b>265,715,642</b>
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១	75,000,000	305,625,000	(14,740,143)	(59,614,327)	-	-	-	(451,758)	60,259,857	245,558,915
ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	-	-	1,456,695	5,938,942	-	-	-	-	1,456,695	5,938,942
ផ្ទេរពីប្រាក់ចំណេញដែលបានរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិ	-	-	(576,882)	(2,351,703)	576,822	2,351,703	-	-	-	-
លម្អៀងពីការប្រែប្រួល	-	-	-	-	-	-	-	(1,854,404)	-	(1,854,404)
<b>សមតុល្យ</b>	<b>75,000,000</b>	<b>305,625,000</b>	<b>(13,860,270)</b>	<b>(56,027,088)</b>	<b>576,822</b>	<b>2,351,703</b>	<b>-</b>	<b>(2,306,162)</b>	<b>61,716,552</b>	<b>249,643,453</b>

កំណត់សម្គាល់លេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# របាយការណ៍លំហូរសាច់ប្រាក់

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

	កំណត់ សម្គាល់	២០២១		២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
ចំណេញ (ខាត) មុនបង់ពន្ធ		4,659,620	18,955,333	2,010,759	8,197,861
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់ទ្រព្យរូបិយ និងអរូបិយ	24	1,169,791	4,758,710	1,087,153	4,432,323
សិទ្ធិធានធន (ការកាត់បញ្ច្រាស) នៃចំណាយពីឥណទានខាតបង់	25	1,178,842	4,795,529	1,977,299	8,061,453
ចំណូលពីភាគលាភ	21	(23,490)	(95,557)	(38,777)	(158,094)
ការចំណេញលើការលុបចោលទ្រព្យ និងហត្ថបករណ៍		(14,546)	(59,173)	-	-
<b>ប្រតិបត្តិការប្រាក់ចំណេញ មុនបម្រែបម្រួលទុនបង្វិល</b>		<b>6,970,217</b>	<b>28,354,842</b>	<b>5,036,434</b>	<b>20,533,543</b>
<b>បម្រែបម្រួលទុនបង្វិល៖</b>					
ថយចុះ (កើនឡើង)					
ក្នុងទ្រព្យសកម្មប្រតិបត្តិការ					
សមតុល្យជាមួយធនាគារជាតិ		(950,112)	(3,865,056)	5,247,856	21,395,509
សមតុល្យជាមួយធនាគារផ្សេងៗ		(14,604,971)	(59,413,022)	(1,550,812)	(6,322,661)
ឥណទានទៅអតិថិជន		(4,038,412)	(16,428,260)	(4,810,171)	(19,611,067)
ទ្រព្យសកម្មផ្សេងៗ		(835,941)	(3,400,608)	(137,162)	(559,209)
កើន (ឡើង) នៅក្នុងបំណុលប្រតិបត្តិការ					
ប្រាក់បញ្ញើពីធនាគារផ្សេងទៀត		6,367,121	25,901,448	(8,772,873)	(35,767,003)
ប្រាក់បញ្ញើពីអតិថិជន		(3,510,054)	(14,278,900)	38,810,178	158,229,096
ទ្រព្យសកម្មផ្សេងទៀត		969,916	3,945,618	(648,335)	(2,643,262)
<b>សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការ</b>		<b>(9,632,236)</b>	<b>(39,183,938)</b>	<b>33,175,115</b>	<b>135,254,946</b>
ពន្ធលើប្រាក់ចំណូលដែលបានបង់	15	(216,763)	(881,792)	(161,555)	(658,660)
<b>សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ</b>		<b>(9,848,999)</b>	<b>(40,065,730)</b>	<b>33,013,560</b>	<b>134,596,286</b>



# របាយការណ៍លំហូរសាច់ប្រាក់ (តតិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

	កំណត់ សម្គាល់	២០២១		២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>សកម្មភាពវិនិយោគ</b>					
ភាគលាភទទួលបាន	21	23,490	95,557	38,777	158,094
ការទិញទ្រព្យ និងហត្ថបករណ៍	9	(247,773)	(1,007,941)	(633,617)	(2,583,257)
កម្មវិធីកុំព្យូទ័រ	11	(340,113)	(1,383,580)	(216,672)	(883,372)
សាច់ប្រាក់ទទួលបានពីការទិញលក់ទ្រព្យ និងហត្ថបករណ៍	21	14,546	59,173	-	-
<b>សាច់ប្រាក់សុទ្ធប្រើក្នុងកម្មវិធីវិនិយោគ</b>		<b>(549,850)</b>	<b>(2,236,791)</b>	<b>(811,512)</b>	<b>(3,308,535)</b>
<b>សកម្មភាពហិរញ្ញវត្ថុ</b>					
ការប្រាក់សងដើមនៃបំណុលភតិសន្យា		(407,624)	(1,658,214)	(405,896)	(1,654,838)
<b>សាច់ប្រាក់សុទ្ធបានពីការប្រើក្នុងសកម្មភាព ហិរញ្ញវត្ថុ</b>		<b>(407,624)</b>	<b>(1,658,214)</b>	<b>(405,896)</b>	<b>(1,654,838)</b>
<b>ការកើនឡើងសុទ្ធនៃសាច់ប្រាក់និង សាច់ប្រាក់សមមូល</b>		<b>(10,806,473)</b>	<b>(43,960,735)</b>	<b>31,796,152</b>	<b>129,632,913</b>
<b>សាច់ប្រាក់និងសាច់ប្រាក់សមមូលដើមគ្រា</b>		<b>77,481,460</b>	<b>313,412,506</b>	<b>45,685,308</b>	<b>186,167,630</b>
លម្អៀងអត្រាប្តូរប្រាក់		-	2,182,126	-	(2,388,037)
<b>សាច់ប្រាក់និងសាច់ប្រាក់សមមូល នៅចុងកាលបរិច្ឆេទ</b>	<b>3</b>	<b>66,674,987</b>	<b>271,633,897</b>	<b>77,481,460</b>	<b>313,412,506</b>
<b>ប្រតិបត្តិការលំហូរសាច់ប្រាក់ពីការប្រាក់:</b>					
ការប្រាក់ទទួលបាន		2,491,123	10,076,593	14,012,556	57,129,189
ការប្រាក់ទូទាត់		(7,345,694)	(29,713,333)	(5,756,479)	(23,469,164)

កំណត់សម្គាល់ពីលេខ ១ ដល់ ៣១ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១. ព័ត៌មានអំពីធនាគារ

ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) បានបង្កើតឡើង និងចុះបញ្ជីអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

### ការបង្កើតឡើង និងប្រតិបត្តិការ

ធនាគារសាខមប៉ែង (ខេមបូឌា) ភីអិលស៊ី (“ធនាគារ”) គឺជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតឯកជនមួយដែលជាកម្មសិទ្ធិទាំងស្រុងរបស់ Saigon 6 Tin Commercial Joint Stock Bank (“ធនាគារមេ”) ដែលជាធនាគារពាណិជ្ជកម្មបង្កើត និងចុះបញ្ជីនៅប្រទេសវៀតណាម។ ធនាគារត្រូវបានបង្កើត និងប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជាក្រោមអាជ្ញាប័ណ្ណធនាគារលេខ 27 ដែលចេញដោយធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០១ និងលេខចុះបញ្ជីចុងក្រោយរបស់ 00027054 ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១១។

ធនាគារត្រូវបានបង្កើតឡើងដើម្បីអនុវត្តសកម្មភាពធនាគារ ដែលរួមមានការផ្តល់ប្រាក់កម្ចីដល់បុគ្គល និងស្ថាប័នការទទួលប្រាក់បញ្ញើពីបុគ្គល និងស្ថាប័នការផ្ទេរប្រាក់ប្រតិបត្តិការរូបិយប័ណ្ណបរទេស និងសកម្មភាពធនាគារផ្សេងទៀត ដែលត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា (“NBC”)។

មិនមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ចំពោះសកម្មភាពសំខាន់ៗក្នុងឆ្នាំនេះទេ។

### ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មូលនិធិសរុបរបស់ម្ចាស់ហ៊ុនធនាគារមានចំនួន 75 លានដុល្លារអាមេរិក ឬ ស្មើនឹង 305,625លានរៀល (ឆ្នាំ២០២០៖ 75 លានដុល្លារអាមេរិក ឬ ស្មើនឹង 305,625 លានរៀល)។

### ទីតាំង

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អាគារលេខ 60 មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

### បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានបុគ្គលិកសរុបចំនួន 258 នាក់ (2020: 250 នាក់)។

### ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឲ្យផ្សាយដោយក្រុមប្រឹក្សាភិបាលនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់សំខាន់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. គោលនយោបាយគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកទៅតាមវិធីសាស្ត្រថ្លៃដើមប្រវត្តិសាស្ត្រ។

### ២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

រូបិយប័ណ្ណជាតិនៃកម្ពុជា ជាប្រាក់រៀល។ ប៉ុន្តែដោយសារធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងរក្សាកំណត់ត្រាគណនេយ្យ ជាដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងបង្ហាញព្រោះវាឆ្លងកាត់ពីលក្ខណៈសេដ្ឋកិច្ចនៃប្រតិបត្តិការមូលដ្ឋាន និងកាលៈទេសៈរបស់ធនាគារ។

### ២.២ ការប្រែប្រួលប្រាក់ដុល្លារអាមេរិកនៅប្រាក់រៀល

ការប្រែប្រួលចំនួនប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីអនុលោមតាមច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទ ដែលបានចេញផ្សាយដោយ ធនាគារជាតិនៃកម្ពុជា។ ការបកប្រែនេះមិនត្រូវបានបកស្រាយថាជាតំណាងដែលចំនួនទឹកប្រាក់ដុល្លារអាមេរិកអាចជា ឬ នៅពេលអនាគត អាចត្រូវបានប្តូរទៅជាប្រាក់រៀលតាមអត្រានេះ ឬ អត្រាប្តូរប្រាក់ផ្សេងទៀតឡើយ។ ឧទ្រព្យសកម្ម និងទ្រព្យសកម្មសម្រាប់របាយការណ៍ ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានបកប្រែតាមអត្រាការប្តូរនៅការិយបរិច្ឆេទនៃរបាយការណ៍នីមួយៗ ចំណែកចំណូល និងចំណាយសម្រាប់ បង្ហាញ ក្នុងរបាយការណ៍លទ្ធផលពេញលេញ ត្រូវបានប្រែប្រួលតាមអត្រាមធ្យមសម្រាប់កាលបរិច្ឆេទបញ្ចប់។ រាប់លម្អៀងពីអត្រាប្តូរប្រាក់ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណូលពេញលេញផ្សេងទៀត ("OCI")។

ដើមទុនចុះបញ្ជីរបស់ធនាគារត្រូវបានប្រែប្រួលតាមអត្រាប្តូរប្រាក់ជាប្រវត្តិសាស្ត្រ 4,000 រៀលក្នុង 1 ដុល្លារអាមេរិក។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកនៅខាងក្រោម៖

	ចុងគ្រា	មធ្យម
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021	4,074	4,068
ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020	4,045	4,077

### ២.៣ ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារចាប់ផ្តើមនាថ្ងៃទី១ ខែមករា និងបញ្ចប់នាថ្ងៃទី៣១ ខែធ្នូ។

### ២.៤ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ដែលរួមបញ្ចូលទាំងការប្រើប្រាស់របស់ពួកគេ មិនត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលមិនបានជូនដំណឹងអំពី គោលនយោបាយគោលការណ៍គណនេយ្យ និងនីតិវិធី នៃព្រះរាជាណាចក្រកម្ពុជា ហើយលើសពីនេះទៀតមិនមានបំណងបង្ហាញពីស្ថានភាព ហិរញ្ញវត្ថុនិងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ខ្លួន ស្របតាមជាមួយនឹងគោលការណ៍គណនេយ្យ និងការអនុវត្តទូទៅ ត្រូវបាន ទទួលស្គាល់នៅប្រទេសនានាក្រៅពីព្រះរាជាណាចក្រកម្ពុជា។

គោលនយោបាយគណនេយ្យ ដែលបានកំណត់ខាងក្រោមត្រូវបានអនុវត្តខ្ជាប់ខ្ជួនដោយធនាគារក្នុងការិយបរិច្ឆេទ។

### ២.៥ សេចក្តីផ្តើមការណ៍នៃការអនុលោម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងអនុលោមតាមស្តង់ដារទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("CIFRSs")។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

### ២.៦ ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយគណនេយ្យ

#### ២.៦.១ ស្តង់ដារ និងវិសោធនកម្មគណនេយ្យថ្មីដែលបានចេញផ្សាយ និងមានប្រសិទ្ធភាព

គោលការណ៍គណនេយ្យ ដែលត្រូវបានអនុវត្ត គឺដូចគ្នាទៅនឹងការអនុវត្តពីឆ្នាំមុនៗដែរ លើកលែងតែធនាគារអនុវត្តស្តង់ដារគណនេយ្យថ្មីចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១។ ការអនុវត្តស្តង់ដារថ្មីទាំងនេះ ពុំមានផលប៉ះពាល់ជាសារវន្តដល់ស្ថានភាពហិរញ្ញវត្ថុ ឬលទ្ធផលប្រតិបត្តិការរបស់ធនាគារនោះទេ លើកលែងតែមាន ការចង្អុលបង្ហាញ។ វិសោធនកម្ម CIFRS 16, សម្បទានជួលទាក់ទងនឹងCovid-19 លើសពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២១។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) បានចេញវិសោធនកម្មលើការជួល CIFRS 16 សម្បទានជួលទាក់ទងនឹង Covid-19។ វិសោធនកម្មនេះផ្តល់នូវភាពងាយស្រួលដល់អ្នកជួលពីការអនុវត្តការណែនាំ CIFRS 16 លើការកែប្រែការជួលគណនេយ្យសម្រាប់សម្បទានជួលដែលកើតឡើងដោយសារផលវិបាកផ្ទាល់នៃជំងឺរាតត្បាត Covid-19។ ជាតម្រូវការជាក់ស្តែង អ្នកជួលអាចជ្រើសរើសមិនវាយតម្លៃថាតើសម្បទានជួលទាក់ទងនឹង Covid-19 ពីអ្នកជួលគឺជាការកែតម្រូវភតិសន្យា។ អ្នកជួលដែលជ្រើសរើសការអនុវត្តនេះរាប់បញ្ចូលនូវការផ្លាស់ប្តូរណាមួយក្នុងការទូទាត់ការជួលដែលកើតចេញពីសម្បទានជួលទាក់ទងនឹង Covid-19 តាមរបៀបដូចគ្នាដែលវានឹងគិតគូរសម្រាប់ការផ្លាស់ប្តូរក្រោម CIFRS 16 ប្រសិនបើការផ្លាស់ប្តូរមិនមែនជាការកែប្រែភតិសន្យា។

វិសោធនកម្មនេះមានបំណងអនុវត្តរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 ប៉ុន្តែដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 កំពុងបន្ត នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2021 IASB បានពង្រីករយៈពេលនៃការអនុវត្តជាក់ស្តែងដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022។ វិសោធនកម្មនេះអនុវត្តចំពោះប្រចាំឆ្នាំហើយរយៈពេលរាយការណ៍គឺចាប់ផ្តើម ឬក្រោយថ្ងៃទី 1 ខែមេសា ឆ្នាំ 2021 ។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ខ្លាំងដល់របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទេ។

វិសោធនកម្មទៅលើ CIFRS 9, CIAS 39, CIFRS 17, CIFRS 4 និងCIFRS 16, កំណែទម្រង់អត្រាការប្រាក់ - ជំហានទី 2

វិសោធនកម្មនេះផ្តល់នូវភាពងាយស្រួលបណ្តោះអាសន្នដល់ដោះស្រាយផលប៉ះពាល់នៃរបាយការណ៍ហិរញ្ញវត្ថុនៅពេលដែលអត្រាការប្រាក់ដែលផ្តល់ដោយអន្តរជាតិ (IBOR) ត្រូវបានជំនួសដោយអត្រាការប្រាក់គ្មានហានិភ័យ (RFR) ជំនួសវិញ។ វិសោធនកម្មមានការអនុវត្តជាក់ស្តែងដូចខាងក្រោម៖

- តម្រូវការជាក់ស្តែងដើម្បីទាមទារការផ្លាស់ប្តូរតាមកិច្ចសន្យា ឬការផ្លាស់ប្តូរលំហូរសាច់ប្រាក់ដែលទាមទារដោយផ្ទាល់ដោយកំណែទម្រង់ដែលត្រូវចាត់ទុកជាការផ្លាស់ប្តូរអត្រាការប្រាក់រយៈពេលខ្លី ស្មើនឹងចលនាក្នុងអត្រាការប្រាក់ទីផ្សារ។
- អនុញ្ញាតឱ្យមានការផ្លាស់ប្តូរដែលតម្រូវដោយកំណែទម្រង់ IBOR ដើម្បីធ្វើការបង្ការលើហានិភ័យ និងឯកសារការពារដោយមិនមានទំនាក់ទំនងទៅនឹងបង្ការហានិភ័យត្រូវបានបញ្ឈប់។ និង
- ផ្តល់នូវភាពងាយស្រួលបណ្តោះអាសន្នដល់អង្គការពីការបំពេញតម្រូវការដែលអាចកំណត់អត្តសញ្ញាណដោយឡែកពីគ្នា នៅពេលដែលឧបករណ៍ RFR ត្រូវបានកំណត់ថាជាការបង្ការហានិភ័យនៃសមាសធាតុហានិភ័យ។

វិសោធនកម្មទាំងនេះមិនមានផលប៉ះពាល់ខ្លាំងដល់របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនោះទេ។ ធនាគារមានបំណងប្រើប្រាស់នូវតម្រូវការជាក់ស្តែងក្នុងរយៈពេលអនាគត ប្រសិនបើកត្តាទាំងនេះអាចអនុវត្តបាន។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

### ២.៦ ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយគណនេយ្យ (តំណែងធុរកិច្ច)

#### ២.៦.២ ស្តង់ដារ និងវិសោធនកម្ម CIFRS បានចេញ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាពនៅឡើយ

ស្តង់ដារថ្មី និងវិសោធនកម្ម និងការបកស្រាយដែលត្រូវបានចេញ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព រហូតដល់ថ្ងៃចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារត្រូវបានបង្ហាញដូចខាងក្រោម។ ធនាគារមានបំណងទទួលយកស្តង់ដារ និងការបកស្រាយថ្មី និងវិសោធនកម្មទាំងនេះ ប្រសិនបើអាច អនុវត្តបាន នៅពេលដែលវាមានប្រសិទ្ធផល។

ប្រសិទ្ធផលចាប់ផ្តើម ឬក្រោយពីថ្ងៃទី 1 ខែមករា ឆ្នាំ 2022

- យោងតាមក្របខ័ណ្ឌទស្សនាទាន - វិសោធនកម្មចំពោះ CIFRS 3
- ទ្រព្យសម្បត្តិ អចលនទ្រព្យ និងហត្ថបករណ៍: ដំណើរការមុនពេលប្រើប្រាស់ដោយចេតនា - វិសោធនកម្ម CIAS 16
- កិច្ចសន្យាមានភាពមិនច្បាស់លាស់ - ការចំណាយលើការបំពេញកិច្ចសន្យា - វិសោធនកម្ម CIAS 37
- CIFRS 1, ការអនុម័តលើកំបូងនៃស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ - ក្រុមហ៊ុនបុត្រសម្ព័ន្ធជាអ្នកអនុម័តលើកំបូង
- CIFRS 9, ឧបករណ៍ហិរញ្ញវត្ថុ - កំរិតក្នុងការធ្វើតេស្ត '10 ភាគរយ' សម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុ

• CIAS 41, កសិកម្ម - ការយកពន្ធក្នុងការវាស់វែងតម្លៃសមស្រប  
ប្រសិទ្ធផលចាប់ផ្តើម ឬក្រោយពីថ្ងៃទី 1 ខែមករា ឆ្នាំ 2023

- CIFRS 17, កិច្ចសន្យាធានារ៉ាប់រង
- វិសោធនកម្ម CIAS 1: ការចាត់ថ្នាក់នៃទ្រព្យសកម្មជាទ្រព្យចរន្ត ឬទ្រព្យអចរន្ត
- និយមន័យនៃការប៉ាន់ប្រមាណគណនេយ្យ - វិសោធនកម្ម CIAS 8

គោលការណ៍នយោបាយគណនេយ្យ - វិសោធនកម្មចំពោះ CIAS 1 និង CIFRS Practice Statement 2

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលត្រូវបានអនុម័តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រូវបានកំណត់ដូចខាងក្រោម។ គោលនយោបាយទាំងនេះត្រូវបានអនុវត្តជាប់លាប់នៅគ្រប់ឆ្នាំដែលបានបង្ហាញលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

### ២.៧.១ ការទទួលស្គាល់ប្រាក់ចំណូល

#### ២.៧.១.១ វិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព

ក្រោម IFRS 9 ប្រាក់ចំណូលពីឥណទានទៅអតិថិជន ត្រូវបានកត់ត្រាដោយប្រើវិធីសាស្ត្រ EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានវាស់ដោយចំណាយរំលស់។ ការចំណាយលើការប្រាក់ត្រូវបានគណនាដោយការវិធីសាស្ត្រ EIR សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដែលត្រូវបានគិតតាមថ្លៃរំលស់។ EIR គឺជាអត្រាមួយដែលធ្វើអប្បបរមាយ៉ាងពិតប្រាកដលើចំណូលសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគតតាមរយៈអាយុកាលដែលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ ឬនៅពេលដែលសមស្រប នៅរយៈពេលខ្លីជាងទៅនឹងចំនួនយោងដុលនៃឧបករណ៍ហិរញ្ញវត្ថុ។

EIR (ថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ) ត្រូវបានគណនាដោយគិតគូរនូវថ្លៃដើមប្រតិបត្តិការនិងការបញ្ចុះតម្លៃ ឬ បុព្វលាភណាមួយលើការទិញទ្រព្យសកម្មហិរញ្ញវត្ថុដូចជាថ្លៃ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។ ធនាគារទទួលស្គាល់ចំណូលការប្រាក់ដោយប្រើអត្រានៃការត្រឡប់មកវិញ ដែលតំណាងឲ្យការប៉ាន់ស្មានល្អបំផុត នៃអត្រាថេរនៃប្រាក់ចំណេញលើអាយុកាលរំពឹងទុកនៃឥណទាន។ ដូចនេះការគណនា EIR ក៏ត្រូវបានគិតគូរពីលំដាប់នៃអត្រាការប្រាក់ខុសៗគ្នា ដែលអាចត្រូវបានគិតនៅដំណាក់កាលផ្សេងៗ និងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រាប់បញ្ចូលទាំងការទូទាត់ជាមុន ការប្រាក់ពិន័យ និងការគិតថ្លៃ)។

ប្រសិនបើការរំពឹងទុកទាក់ទងនឹងលំហូរសាច់ប្រាក់នៅលើទ្រព្យសកម្ម ឬ ចំណូលហិរញ្ញវត្ថុដែលមានអត្រាថេរ ត្រូវបានកែឡើងវិញសម្រាប់ហេតុផលក្រៅពីហានិភ័យឥណទាន ការផ្លាស់ប្តូរលំហូរសាច់ប្រាក់តាមកិច្ចសន្យានាពេលអនាគតត្រូវបានធ្វើអប្បបរមានៅអត្រា EIR ដើម ជាមួយនឹងនិយ័តកម្មទៅលើចំនួនដែលនៅសល់។ និយ័តកម្មត្រូវបានកត់ត្រាទុកជានិយ័តកម្មបូក ឬ ដកលើចំនួនទ្រព្យសកម្ម ឬ ទ្រព្យសកម្មដែលនៅសល់ក្នុងតារាងតុល្យការជាមួយនឹងការកើនឡើង ឬ ថយចុះប្រាក់ចំណូល ឬ ចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាអវិជ្ជមាន ការប៉ាន់ប្រមាណជាទៀងទាត់នៃលំហូរសាច់ប្រាក់ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ ក៏ផ្លាស់ប្តូរអត្រាការប្រាក់ប្រសិទ្ធភាពដែរ ប៉ុន្តែ នៅពេលដែលឧបករណ៍ត្រូវបាន ទទួលស្គាល់ដំបូងក្នុងចំនួនទឹកប្រាក់ស្មើនឹងប្រាក់ដើមការប៉ាន់ប្រមាណឡើងវិញ ការទូទាត់ការប្រាក់នាថ្ងៃអនាគត មិនផ្តល់ឱ្យទៅលើចំនួនទ្រព្យសកម្ម ឬ ទ្រព្យសកម្មដែលនៅសល់នោះទេ។

#### ២.៧.១.២ ការប្រាក់និងចំណូលចំណាយប្រាក់ប្រើហោល

ចំណូលការប្រាក់សុទ្ធជាមិនមានចំណូលការប្រាក់ និងចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព និងវិធីសាស្ត្រផ្សេងទៀត។ ទាំងនេះត្រូវបានបង្ហាញដាច់ដោយឡែកលើផ្នែកខាងមុខនៃរបាយការណ៍លទ្ធផល សម្រាប់ទាំងចំណូលការប្រាក់ និងចំណាយការប្រាក់ដើម្បីផ្តល់ព័ត៌មានស៊ីមេទ្រី និងប្រៀបធៀប។

ចំណូល ឬ ចំណាយការប្រាក់ ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព ធនាគាររួមបញ្ចូលតែការប្រាក់លើឧបករណ៍ហិរញ្ញវត្ថុទាំងនោះដែលត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់ 2.7.1.1 ខាងលើប៉ុណ្ណោះ។

ធនាគារ គណនាចំណូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យដែលថយចុះតម្លៃ ដោយប្រើប្រាស់ EIR ចំពោះតម្លៃយោងសរុបនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុក្លាយជាឥណទាន អ៊ីមតែ ដូច្នោះត្រូវបានចាត់ទុកថាជា "ដំណាក់កាលទី៣" ធនាគារ និងគណនាចំណូលការប្រាក់ដល់អនុវត្ត EIR ទៅនឹងថ្លៃដើមរំលស់សុទ្ធនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុ អាចជាសះស្បើយ ហើយលែងមានការថយចុះតម្លៃឥណទានវិញ ធនាគារនឹងប្តូរទៅគណនាចំណូលការប្រាក់តាមមូលដ្ឋានដុលវិញ។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងមុន)

#### ២.៧.១ ការទទួលស្គាល់ប្រាក់ចំណូល (តំណែងមុន)

##### ២.៧.១.៣ ចំណូលកម្រៃជើងសារ

ចំណូល និងចំណាយកម្រៃជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាពលើទ្រព្យសកម្ម ឬ ទ្រព្យអសកម្មហិរញ្ញវត្ថុត្រូវបានរាប់បញ្ចូលក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។ ចំណូលកម្រៃជើងសារផ្សេងទៀត រួមទាំងថ្លៃសេវាកម្មគណនីត្រូវបានទទួលស្គាល់ នៅពេលសេវាកម្មពាក់ព័ន្ធត្រូវបានបំពេញ។

កិច្ចសន្យាជាមួយអតិថិជន ដែលត្រូវបានទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអាចជាផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 9 និងផ្នែកខ្លះនៃវិសាលភាពនៃ CIFRS 15 ។ ប្រសិនបើករណីដូចខាងលើនេះ ធនាគារនឹងអនុវត្តតាម CIFRS 9 ដើម្បីញែក និងវាស់វែងផ្នែកនៃកិច្ចសន្យាដែលស្ថិតក្នុងវិសាលភាពនៃ CIFRS 9 ហើយបន្ទាប់មកអនុវត្តតាម CIFRS 15 ទៅផ្នែកដែលនៅសល់។

#### ២.៧.២ ការទទួលស្គាល់ចំណាយ

ការចំណាយ ត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការថយចុះនូវផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគត ដែលទាក់ទងទៅនឹងការថយចុះនៃទ្រព្យសកម្ម ឬ ការកើនឡើងនូវទ្រព្យអសកម្ម បានកើតឡើងហើយការថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចអាចត្រូវវាស់វែងបាន។ ការចំណាយដែលអាចកើតឡើងក្នុងសកម្មភាពធម្មតារបស់ធនាគារ រួមមានចំណាយប្រតិបត្តិការលើប្រតិបត្តិការរបស់ធនាគារ។

ការចំណាយត្រូវបានទទួលស្គាល់ថាជា:

- (ក) ថ្លៃចំណាយ និងកម្រៃជើងសារ ត្រូវបានគិតទៅលើរបាយការណ៍ប្រាក់ចំណេញ ឬ ខាត និងប្រាក់ចំណូលពេញលេញផ្សេងទៀតនៅពេលចំណាយបានកើតឡើង។ ថ្លៃចំណាយលើប្រាក់បញ្ញើត្រូវបានរំលោះ តាមមូលដ្ឋានថេរ ក្នុងរយៈពេលនៃប្រាក់បញ្ញើដែលពាក់ព័ន្ធ។
- (ខ) ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់ដោយផ្អែកលើបង្ក។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងមុន)

#### ២.៧.៣ ឧបករណ៍ហិរញ្ញវត្ថុ

##### ២.៧.៣.១ កាលបរិច្ឆេទនៃការទទួលស្គាល់

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុលើកលែងតែប្រាក់កម្ចីដល់អតិថិជន និងប្រាក់បញ្ញើត្រូវបានទទួលស្គាល់ដំបូងនៅកាលបរិច្ឆេទពាណិជ្ជកម្មពេល គឺកាលបរិច្ឆេទ ដែលធនាគារក្លាយជាភាគីកិច្ចសន្យាសំរិទ្ធិធននៃឧបករណ៍។ នេះរួមបញ្ចូលទាំងការធ្វើពាណិជ្ជកម្មតាមវិធីធម្មតា ការទិញ ឬ លក់ នៅទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវប្រគល់ទ្រព្យសកម្មក្នុងរយៈពេលដែលបង្កើតដោយបទប្បញ្ញត្តិ ឬ អនុសញ្ញានៅក្នុងទីផ្សារ។ ប្រាក់កម្ចីដល់ អតិថិជនត្រូវបានទទួលស្គាល់នៅពេលដែលប្រាក់ទៅគណនីរបស់អតិថិជន។ ធនាគារទទួលស្គាល់សមតុល្យប្រាក់បញ្ញើនៅពេលប្រាក់ទៅ ធនាគារ។

##### ២.៧.៣.២ ការវាស់វែងដំបូងនៃឧបករណ៍ហិរញ្ញវត្ថុ

ការធ្វើចំណាត់ថ្នាក់នៃឧបករណ៍ហិរញ្ញវត្ថុ នូវការទទួលស្គាល់ដំបូងអាស្រ័យលើរយៈពេល នៃកិច្ចសន្យា និងគំរូអាជីវកម្មសម្រាប់គ្រប់គ្រងឧបករណ៍ (ដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់លេខ 2.7.5.1)។ ឧបករណ៍ហិរញ្ញវត្ថុដំបូងត្រូវបានវាស់តាមតម្លៃសមរម្យ (ដែលបានកំណត់ក្នុងកំណត់ សំគាល់ 2.7.4) លើកលែងតែករណីទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រានៅ FVPL ការចំណាយប្រតិបត្តិការត្រូវបានបន្ថែម ឬ ដក ពីចំនួននេះ។ គណនីត្រូវទទួលបាន ត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការ។ នៅពេលតម្លៃសមហេតុសមផលនៃឧបករណ៍ហិរញ្ញវត្ថុនៅពេល មានការទទួលស្គាល់ដំបូងខុសគ្នាពីតម្លៃប្រតិបត្តិការធនាគារគណនីសម្រាប់ “ផលចំណេញ ឬ ខាតនាថ្ងៃទី១” ដូចបានរៀបរាប់ខាងក្រោម។

##### ២.៧.៣.៣ ផលចំណេញ ឬ ខាតនាថ្ងៃទី១

នៅពេលដែលតម្លៃប្រតិបត្តិការ ខុសពីតម្លៃពិតគណនេយ្យដើម និងតម្លៃពិតគណនេយ្យដែលផ្អែកលើការវាយតម្លៃបច្ចេកទេសប្រើប្រាស់ តែ ទិន្នន័យទីផ្សារដែលអាចអង្កេតបាននោះធនាគារនឹង ទទួលស្គាល់ភាពខុសគ្នារវាងតម្លៃប្រតិបត្តិការ និងតម្លៃពិតគណនេយ្យនៅក្នុងចំណូល ប្រតិបត្តិការសុទ្ធ។ នៅក្នុងករណីដែលតម្លៃពិតគណនេយ្យផ្អែកតាមគំរូ ដែលទិន្នន័យមិនអាចអង្កេតបាន ភាពខុសគ្នារវាងតម្លៃដើមប្រតិបត្តិការ និងតម្លៃពិតគណនេយ្យត្រូវបានពន្យារ ទទួលស្គាល់ត្រឹមតែជាចំណេញ ឬ ខាតនៅពេលដែលធាតុចូលអាចអង្កេតបាន ឬ នៅពេលដែល ឧបករណ៍ត្រូវបានលក់ទទួលស្គាល់។

##### ២.៧.៣.៤ ប្រភេទរង្វាស់នៃទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ដោយផ្អែកលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសម្បត្តិ និងលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្ម ដែលបានវាស់វែងទាំង៖

- ថ្លៃដើមរំលស់ដូចបានពន្យល់ក្នុងកំណត់សម្គាល់ 2.7.5.1
- FVOCI
- FVPL

បំណុលហិរញ្ញវត្ថុ ក្រៅពីកិច្ចសន្យាប្រាក់កម្ចី និងការធានាហិរញ្ញវត្ថុត្រូវបានវាស់វែងដោយចំណាយរំលស់ ឬ នៅ FVPL នៅពេលដែលវាត្រូវបាន ធ្វើឡើងសម្រាប់ការធ្វើពាណិជ្ជកម្ម និងឧបករណ៍និស្សន្ទ ឬ ការរចនាតម្លៃសមស្របត្រូវបានអនុវត្ត។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារបានចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន ដោយចំណាយរំលស់ និងបំណុលហិរញ្ញវត្ថុត្រូវបានវាស់ វែងតាមតម្លៃដើមរំលស់។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពិទំព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពិទំព័រមុន)

#### ២.៧.៤ ការកំណត់តម្លៃសមស្រប

ដើម្បីបង្ហាញពីរបៀបដែលតម្លៃត្រូវបានចេញមក ឧបករណ៍ហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់ដោយផ្អែកលើហានិភ័យនៃបច្ចេកទេសវាយតម្លៃដែលត្រូវបានទទួលស្គាល់ដូចខាងក្រោម៖

- ឧបករណ៍ហិរញ្ញវត្ថុកម្រិត 1 - ឧបករណ៍ទាំងឡាយណាដែលត្រូវបានប្រើក្នុងការវាយតម្លៃតិចតួចត្រូវបានដកហូតពីតម្លៃទីផ្សារដែល សម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នាដែលធនាគារទទួលបាននៅកាលបរិច្ឆេទវាស់វែង។ ធនាគារចាត់ទុកទីផ្សារថាសកម្មតែក្នុងករណីមានសកម្មភាពជួញដូរគ្រប់គ្រាន់ទាក់ទងនឹងបរិមាណ និងភាពរឹងមាំនៃទ្រព្យសកម្ម ឬ បំណុលដូចគ្នានិងនៅពេលមានការបញ្ជាក់ និងដកស្រង់តម្លៃដែលអាចប្រើបាននៅកាលបរិច្ឆេទរបាយការណ៍។
- ឧបករណ៍ហិរញ្ញវត្ថុកម្រិត២ - ឧបករណ៍ទាំងឡាយណាដែលត្រូវបានប្រើសម្រាប់វាយតម្លៃមានតម្លៃត្រូវបានកំណត់សម្គាល់ ហើយត្រូវបានទទួលពីទិន្នន័យទីផ្សារដែលអាចសង្កេតបានដោយផ្ទាល់ ឬ ដោយប្រយោលដែលអាចរកបានក្នុងរយៈពេលពេញមួយជីវិតរបស់ឧបករណ៍។ ការបញ្ចូលបែបនេះរួមមានតម្លៃដែលបានដកស្រង់សម្រាប់ទ្រព្យសកម្ម ឬ បំណុលស្រដៀងគ្នានៅក្នុងទីផ្សារសកម្មតម្លៃដកស្រង់សម្រាប់ឧបករណ៍ដូចគ្នានៅក្នុង ទីផ្សារអសកម្ម និងធាតុចូលដែលអាចសង្កេតបានក្រៅពីតម្លៃដែលបានដកស្រង់ដូចជាអត្រាការប្រាក់ និងខ្សែកោងទិន្នផលភាពប្រែប្រួលនិងការសាយភាយគុណទាន។ លើសពីនេះទៀតនិយ័តកម្មអាចត្រូវបានទាមទារសម្រាប់លក្ខខណ្ឌ ឬ ទីតាំងនៃទ្រព្យសកម្ម ឬ វិសាលភាពដែលវាទាក់ទងនឹងធាតុដែលអាចប្រៀបធៀបទៅនឹងឧបករណ៍ដែលមានតម្លៃ។ ទោះយ៉ាងណាក៏ដោយប្រសិនបើនិយ័តកម្មបែបនេះ គឺផ្អែកលើការបញ្ចូលដែលមិនអាចគ្រប់គ្រងបានដែលមានសារៈសំខាន់ ចំពោះការវាស់វែងទាំងមូលធនាគារនឹងចាត់ថ្នាក់ឧបករណ៍ដូចកម្រិត៣។
- ឧបករណ៍ហិរញ្ញវត្ថុកម្រិត៣ - ឧបករណ៍ដែលរួមបញ្ចូលការបញ្ចូលដែលមិនអាចគ្រប់គ្រងបានមួយចំនួនដែលមានសារៈសំខាន់ចំពោះការវាស់វែងទាំងមូល។

ធនាគារវាយតម្លៃកម្រិតនៅក្នុងរយៈពេលរបាយការណ៍នីមួយៗ ដោយផ្អែកលើមូលដ្ឋានឧបករណ៍និងរៀបចំឧបករណ៍ឡើងវិញនៅពេលចាំបាច់ដោយផ្អែកលើអង្គហេតុនៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍។

#### ២.៧.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ

### ២.៧.៥.១ សាច់ប្រាក់របស់ធនាគារ មានសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា មានតុល្យភាពជាមួយធនាគារផ្សេងៗប្រាក់កម្ចីដល់អតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតដោយចំណាយរំលស់

ធនាគារគ្រាន់តែវាស់វែងដោយសារតែធនាគារ ប្រាក់កម្ចីដល់អតិថិជន និងការវិនិយោគហិរញ្ញវត្ថុផ្សេងទៀតដោយថ្លៃដើមរំលស់ ប្រសិនបើលក្ខខណ្ឌទាំងពីរត្រូវបានបំពេញតាម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានអនុវត្តតាមគំរូអាជីវកម្មមួយ ដែលមានគោលបំណងកាន់កាប់ទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីប្រមូលលំហូរសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវការកើនឡើងតាមកាលបរិច្ឆេទជាក់លាក់ទៅនឹងលំហូរសាច់ប្រាក់ដែលជាការទូទាត់លើប្រាក់ដើមនិងការប្រាក់ (SPPI) លើចំនួនដើមដែលនៅសល់។

ព័ត៌មានលម្អិតនៃលក្ខខណ្ឌទាំងនេះមានដូចខាងក្រោម។

#### ក. ការវាយតម្លៃគំរូអាជីវកម្ម

ធនាគារ កំណត់គំរូអាជីវកម្មរបស់ខ្លួននៅកម្រិតដែលឆ្លុះបញ្ចាំងយ៉ាងល្អបំផុតពីរបៀបដែលខ្លួនគ្រប់គ្រងក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីសម្រេចគោលដៅអាជីវកម្មរបស់ខ្លួន។ គំរូអាជីវកម្មរបស់ធនាគារមិនត្រូវបានវាយតម្លៃដោយផ្អែកលើឧបករណ៍ដោយឧបករណ៍ទេ ប៉ុន្តែនៅកម្រិតខ្ពស់នៃផលប្រយោជន៍ហើយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- យុទ្ធសាស្ត្រជំនួញសម្រាប់មូលបត្រ
- ហានិភ័យដែលប៉ះពាល់ដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធីដែលហានិភ័យត្រូវបានគ្រប់គ្រង។
- តើអ្នកគ្រប់គ្រងអាជីវកម្មទទួលបានសំណងយ៉ាងដូចម្តេច (ឧទាហរណ៍ថាតើសំណងគឺផ្អែកលើតម្លៃសមរម្យនៃទ្រព្យសម្បត្តិដែលបានគ្រប់គ្រង ឬ លំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលបានរំពឹងទុកក៏ជាទិដ្ឋភាពសំខាន់នៃការវាយតម្លៃរបស់ធនាគារផងដែរ។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងធុរកិច្ច)

#### ២.៧.៥ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ (តំណែងធុរកិច្ច)

##### ២.៧.៥.១ សាច់ប្រាក់របស់ធនាគារ មានសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា មានតុល្យភាពជាមួយធនាគារផ្សេងៗ ឥណទានទៅអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុដទៃទៀតដោយចំណាយរំលស់ (តំណែងធុរកិច្ច)

ខ. តេស្ត SPPI

ក្នុងនាមជាជំហានទី២ នៃដំណើរការចាត់ថ្នាក់របស់ខ្លួន ធនាគារវាយតម្លៃលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុដើម្បីកំណត់ថាតើពួកគេឆ្លើយតបទៅនឹងការសាកល្បង SPPI។

“គោលការណ៍” សំខាន់សម្រាប់គោលបំណងនៃការធ្វើតេស្តនេះត្រូវបានកំណត់ជាតម្លៃត្រឹមត្រូវនៃទ្រព្យសម្បត្តិហិរញ្ញវត្ថុនៅពេលមានការទទួលស្គាល់ដំបូង ហើយអាចផ្លាស់ប្តូរអាយុកាលទ្រព្យសកម្មហិរញ្ញវត្ថុ (ឧទាហរណ៍ប្រសិនបើមានការសងប្រាក់ដើម ឬ ការទទួលស្គាល់បុព្វលាភរ៉ាប់រង ឬ ការបញ្ចុះតម្លៃ)។

ជាតុល្យភាពនៃការប្រាក់ក្នុងការរៀបចំឥណទាន ជាធម្មតាត្រូវពិចារណាលើតម្លៃពេលវេលានៃហានិភ័យប្រាក់ និងហានិភ័យឥណទាន។ ដើម្បីធ្វើការវាយតម្លៃ SPPI ធនាគារអនុវត្តការវិនិច្ឆ័យនិងពិចារណាលើកត្តាពាក់ព័ន្ធដូចជាប្រភេទប្រាក់បញ្ញើដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់ និងរយៈពេលដែលអត្រាការប្រាក់ត្រូវបានកំណត់។

ផ្ទុយទៅវិញលក្ខខណ្ឌកិច្ចសន្យាដែលបង្ហាញពីការប៉ះពាល់ទៅនឹងហានិភ័យ ឬ volatility នៅក្នុងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនទាក់ទងនឹងការរៀបចំឥណទាន ជាមូលដ្ឋានមិនបង្កឲ្យមានលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលជាការទូទាត់ប្រាក់ដើម និងការប្រាក់ទៅលើចំនួនទឹកប្រាក់ដែលនៅសល់។ ក្នុងករណីបែបនេះទ្រព្យសម្បត្តិហិរញ្ញវត្ថុត្រូវបានគេវាស់នៅ FVPL។

#### ២.៧.៥.២ ការដាក់ប្រាក់ពីធនាគារ និងអតិថិជនដទៃទៀត

បន្ទាប់ពីវាស់វែងដំបូង ប្រាក់បញ្ញើពីធនាគារផ្សេងទៀតនិងអតិថិជនត្រូវបានវាស់ជាបន្តបន្ទាប់ដោយផ្ទៃរំលស់។ ការចំណាយរំលស់ត្រូវបានគណនាដោយគិតគូរពីការបញ្ចុះ ឬ បុព្វលាភលើមូលនិធិដែលចេញ និងថ្លៃដើមដែលជាផ្នែកសំខាន់មួយនៃ EIR។

#### ២.៧.៦ ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ធនាគារមិនធ្វើចំណាត់ថ្នាក់ធនធានហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញទេបន្ទាប់ពីការទទួលស្គាល់ដំបូងរបស់ពួកគេត្រូវពីកាលៈទេសៈពិសេស ដែលធនាគារបានទិញបោះចោល ឬ បញ្ចប់អាជីវកម្មទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានចាត់ថ្នាក់ឡើងវិញទេ។

#### ២.៧.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល

##### ២.៧.៧.១ ការមិនទទួលស្គាល់ដោយសារតែការកែប្រែយ៉ាងច្រើននៃលក្ខខណ្ឌ

ធនាគារមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុដូចជា ឥណទានទៅអតិថិជន នៅពេលដែលលក្ខខណ្ឌនានាត្រូវបានចរចាឡើងវិញក្នុងកម្រិតមួយដែលសំខាន់ក្លាយជាប្រាក់កម្ចីថ្មី ដោយភាពខុសគ្នាត្រូវបានទទួលស្គាល់ថាជាការចំណេញ ឬ ការបាត់បង់ការខាតបង់ដល់កម្រិតដែល ការខាតបង់លើឱនភាពតម្រូវ មិនត្រូវបានកត់ត្រាឡើយ។

នៅពេលធ្វើការវាយតម្លៃ ថាតើឥណទានទៅអតិថិជនត្រូវមិនទទួលស្គាល់ឬទេ ហើយក្នុងចំណោមធនាគារដទៃទៀតធនាគារពិចារណាលើកត្តាដូចខាងក្រោម៖

- បម្រែបម្រួលលើរូបិយប័ណ្ណរបស់ឥណទាន
- ការណែនាំអំពីលក្ខណៈពិសេសនៃភាគហ៊ុន
- បម្រែបម្រួលលើសមត្ថភាព និង
- ប្រសិនបើបម្រែបម្រួលដែលខុសគ្នានោះមិនត្រូវតាមលក្ខណៈវិនិច្ឆ័យ SPPI ទៀតទេ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលម្អិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងលម្អិត)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងលម្អិត)

#### ២.៧.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល (តារាងលម្អិត)

##### ២.៧.៧.២ ការមិនទទួលស្គាល់ក្រៅពីការកែប្រែដ៏សំខាន់

###### ក. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ ( ឬ ក្នុងករណីដែលអាចអនុវត្តផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ( ឬ ផ្នែកនៃទ្រព្យសកម្មហិរញ្ញវត្ថុ ស្រដៀងគ្នា) ត្រូវបានទទួលស្គាល់នៅពេលសិទ្ធិទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មបានធុតកំណត់។ ធនាគារក៏បានមិនទទួលស្គាល់ នូវទ្រព្យសកម្មហិរញ្ញវត្ថុប្រសិនបើពួកគេទាំងពីរបានធ្វើទ្រព្យសម្បត្តិហិរញ្ញវត្ថុហើយការផ្ទេរនេះមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការមិនទទួលស្គាល់។

ធនាគារបានធ្វើទ្រព្យសម្បត្តិហិរញ្ញវត្ថុប្រសិនបើនិង៖

- ធនាគារបានធ្វើសិទ្ធិក្នុងកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រក្សាសិទ្ធិក្នុងលំហូរសាច់ប្រាក់ប៉ុន្តែបានបំពេញកាតព្វកិច្ចបង់លុយសាច់ប្រាក់ ដែលទទួលបានទាំងស្រុងដោយគ្មានការពន្យារពេលដល់ភាគីទីបីក្រោមការរៀបចំ “ឆ្លងកាត់”។

ការរៀបចំ “ឆ្លងកាត់” គឺជាប្រតិបត្តិការដែលធនាគាររក្សាសិទ្ធិតាមកិច្ចសន្យាដើម្បីទទួលបានលំហូរសាច់ប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុ (“ទ្រព្យសកម្មដើម”) ប៉ុន្តែមានកាតព្វកិច្ចក្នុងកិច្ចសន្យាការទូទាត់លំហូរសាច់ប្រាក់ទាំងនោះទៅអង្គការមួយ ឬ ច្រើន (អ្នកទទួល) នៅពេលដែលលក្ខខណ្ឌទាំងបីខាងក្រោមត្រូវបានបំពេញ៖

- ធនាគារមិនមានកាតព្វកិច្ចបង់ទៅអ្នកទទួលទេ លុះត្រាតែខ្លួនបានប្រមូលចំនួនទឹកប្រាក់សមមូលពីទ្រព្យសកម្មដើមដោយមិនរាប់បញ្ចូលការប្រាក់ជាមុនក្នុងរយៈពេលខ្លីដោយអង្គការដែលមានសិទ្ធិក្នុងការស្តារឡើងវិញនូវចំនួនទឹកប្រាក់ដែលបានខ្ចី និងការប្រាក់សរុប
- ធនាគារមិនអាចលក់ ឬ សន្យាទ្រព្យសកម្មដើម ជាជាងការធានាសុវត្ថិភាព ដល់អ្នក ទទួលសម្រាប់កាតព្វកិច្ចបង់សាច់ប្រាក់ឲ្យពួកគេឡើយ។ និង
- ធនាគារ ត្រូវតែទូទាត់រាល់ លំហូរសាច់ប្រាក់ ដែលខ្លួនប្រមូលបានក្នុងនាមអ្នកទទួល ដោយគ្មានការពន្យារពេល។ លើសពីនេះទៀត ធនាគារមិនមាន សិទ្ធិ ក្នុងការធ្វើសមាហរណកម្ម លំហូរសាច់ប្រាក់បែបនេះទេ លើកលែងតែការវិនិយោគជាសាច់ប្រាក់ ឬ សមមូលសាច់ប្រាក់ រួមទាំងការប្រាក់ ដែលទទួលបានក្នុងកំឡុងពេលទូទាត់ខ្លីចាប់ពីកាលបរិច្ឆេទប្រមូល រហូតដល់កាលបរិច្ឆេទនៃការផ្ទេរប្រាក់ទៅអ្នកទទួល។

ការផ្ទេរមួយមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការមិនទទួលស្គាល់តែប៉ុណ្ណោះប្រសិនបើមាន៖

- ធនាគារបានផ្ទេររាល់ហានិភ័យ និងរង្វាន់នានានៃទ្រព្យសកម្ម ឬ
- ធនាគារមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងទ្រព្យសកម្មទាំងអស់ទេ ប៉ុន្តែបានផ្ទេរការគ្រប់គ្រងទ្រព្យសកម្ម

ទាក់ទងនឹងបញ្ហាខាងលើ ធនាគារចាត់ទុកការគ្រប់គ្រងត្រូវផ្ទេរ ប្រសិនបើអ្នកផ្ទេរប្រាក់មានសមត្ថភាពជាក់ស្តែង ក្នុងការលក់ទ្រព្យសម្បត្តិទាំងមូលទៅឲ្យភាគីទីបីដែលមិនទាក់ទងគ្នាហើយអាចអនុវត្តសមត្ថភាពនោះដោយឯកតោភាគី និងដោយមិនចាំបាច់ ដាក់ការរឹតបន្តឹងបន្ថែមលើការផ្ទេរប្រាក់។

នៅពេលធនាគារបានផ្ទេរសិទ្ធិរបស់ខ្លួនក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្ម ឬ បានរៀបចំចាត់ចែងឆ្លងហើយមិនបានផ្ទេរ ឬ រក្សាទុកនូវរាល់ហានិភ័យ និងរង្វាន់របស់ទ្រព្យ ឬ ការផ្ទេរការគ្រប់គ្រងទ្រព្យនោះទេ ទ្រព្យនោះត្រូវបានទទួលស្គាល់ ដល់កម្រិតនៃការបន្តចូលរួមរបស់ធនាគារនៅក្នុងធនាគារនេះ។ ក្នុងករណីនោះធនាគារក៏ទទួលស្គាល់ការទទួលខុសត្រូវដែលពាក់ព័ន្ធផងដែរ។ ទ្រព្យសកម្មដែលបានផ្ទេរ និងបំណុលដែលពាក់ព័ន្ធត្រូវបានវាស់តាមមូលដ្ឋានដែលឆ្លុះបញ្ចាំងពីសិទ្ធិ និងកាតព្វកិច្ចដែលធនាគារបានរក្សាទុក។

ការជាប់ទាក់ទង ជាបន្តដែលធ្វើឡើងជាទម្រង់នៃការធានាលើទ្រព្យសកម្មដែលបានផ្ទេរត្រូវបានវាស់វែងទាបជាងចំនួនដើមនៃទ្រព្យសកម្ម និងចំនួនទឹកប្រាក់អតិបរមានៃការពិចារណាដែលធនាគារអាចត្រូវបានតម្រូវឲ្យសង។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុំមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុំមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ជំរុំមុន)

#### ២.៧.៧ ការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល (តំបន់ជំរុំមុន)

##### ២.៧.៧.២ ការមិនទទួលស្គាល់ក្រៅពីការកែប្រែដ៏សំខាន់ (តំបន់ជំរុំមុន)

###### ក. ទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ជំរុំមុន)

ប្រសិនបើការបន្តចូលរួម មានទម្រង់ជាជម្រើសសរសេរ ឬ ទិញ ( ឬ ទាំងពីរ) លើទ្រព្យសកម្មដែលបានធ្វើការបន្តការចូលរួមរបស់ធនាគារ គឺជាចំនួនទឹកប្រាក់ដែលបានធ្វើការដែលធនាគារអាចនឹងទិញមកវិញ។ ទោះយ៉ាងណាក្នុងករណីមានជម្រើសសរសេរជាលាយលក្ខណ៍អក្សរ ទៅលើទ្រព្យដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យ ទំហំនៃការបន្តរបស់អង្គការត្រូវបានកំណត់ត្រឹមត្រូវទាបនៃតម្លៃសមរម្យនៃទ្រព្យដែល បានធ្វើ និងតម្លៃនៃជម្រើស។

###### ខ. ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេទទួលស្គាល់នៅពេល ដែលកាតព្វកិច្ចស្ថិតក្រោមការទទួលខុសត្រូវបានរំសាយលុបចោល ឬ ផុតកំណត់។ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ត្រូវបានជំនួសដោយអ្នកផ្តល់ប្រាក់កម្ចីដូចគ្នាលើលក្ខខណ្ឌខុសគ្នាច្រើន ឬ លក្ខខណ្ឌ នៃទ្រព្យសកម្មដែលមានស្រាប់ត្រូវបានកែប្រែយ៉ាងខ្លាំងការផ្លាស់ប្តូរ ឬ ត្រូវបានចាត់ទុកជាការមិនទទួលស្គាល់ទ្រព្យសកម្មដើម និង ការទទួលស្គាល់ទ្រព្យសកម្មថ្មី។ ភាពខុសគ្នានៃចំនួនយោងរបស់ទ្រព្យសកម្មដើម និងចំនួនត្រូវទូទាត់ត្រូវបានទទួលស្គាល់នៅក្នុង របាយការណ៍លទ្ធផល។

###### គ. ការកាត់កងនៃឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ ធ្វើការកាត់កង ហើយចំនួនទឹកប្រាក់សុទ្ធត្រូវបានរាយការណ៍នៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ ប្រសិនបើមានសិទ្ធិអាចប្រតិបត្តិការបានដោយស្របច្បាប់ដើម្បីកាត់កងចំនួនទឹកប្រាក់ដែលបានទទួលស្គាល់ នឹងមានបំណងទូទាត់ លើមូលដ្ឋានសុទ្ធ ឬ ដើម្បីទទួលបានទ្រព្យសកម្ម ឬ នឹងទូទាត់បំណងក្នុងពេលដំណើរការដំណើរការ។

ជាទូទៅនេះមិនមែនជាការព្រមព្រៀងគ្នារវាងម្ចាស់មេទេហើយ ទ្រព្យសកម្ម និងបំណុលដែលពាក់ព័ន្ធត្រូវបានបង្ហាញជាដុលនៅក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

### ២.៧.៨ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារកត់ត្រាសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក (“ECL”) សម្រាប់ឥណទាននិងប្រាក់ដែលត្រូវទទួលបាន និង បំណុលទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀតដែលមិនមានគិតក្នុង FVTPL ទាំងអស់ដែលហៅថា “ឧបករណ៍ហិរញ្ញវត្ថុ”។ ឧបករណ៍ដើមទុន មិនមែនជាកម្មវត្ថុនៃអ៊ីមតែមិនក្រោម CIFRS 9 ទេ។

ECL តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនលម្អៀង និងប្រូបាប៊ីលីតេ ដែលត្រូវបានកំណត់ដោយ ការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍ កន្លងមកស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សំវិធានធន ELC ត្រូវបានវាស់វែងតាមបរិមាណ ស្មើនឹង (i) ELC 12 ខែ ឬ (ii) អាយុកាល ELC សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន (“SICR”) ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។ ECL 12 ខែគឺជាផ្នែកមួយនៃអាយុកាល ECL ដែលបណ្តាលមកពីព្រឹត្តិការណ៍ មិនប្រក្រតីនៅឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែបន្ទាប់ពីការបរិច្ឆេទនៃរបាយការណ៍។ អាយុកាល ECL គឺជា ការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់នៅអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងលំអិត)

#### ២.៧.៤ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តារាងលំអិត)

##### (i). ដំណាក់កាលវាយតម្លៃ

វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់អ៊ីមតែមិន នៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រើដោយផ្អែកលើថាតើមានការចុះត្រូវគ្នាសម្គាល់នៃហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុដែរឬទេ។ ដំណាក់កាលទាំង៣នេះរួចបន្ទាប់មកកំណត់បរិមាណនៃអ៊ីមតែមិនដែលត្រូវទទួលស្គាល់។ សម្រាប់ការចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី 1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ការទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាជាហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោមដំណាក់កាលទី 1 មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 10 ថ្ងៃ ឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី 2 ឬ (ii) មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រៀបធៀបលើលំដាប់ដើម ("PD")។ ធនាគារទទួលស្គាល់ ECL រយៈពេល 12 ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 1។
- ដំណាក់កាលទី 2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SCIR នាកាលបរិច្ឆេទនៃរបាយការណ៍ ដោយប្រៀបធៀបទៅ និងការទទួលស្គាល់ដំបូង។ SCIR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 10 ថ្ងៃរហូតដល់ 60ថ្ងៃ ហួសការកំណត់សម្រាប់រយៈពេលខ្លី និងរហូតដល់ 90 ថ្ងៃហួសការកំណត់សម្រាប់រយៈពេលវែង (ii) ដែលបានលើកឡើងពិសេស ឬ ស្តង់ដារសម្រាប់រយៈពេលខ្លី និងដែលបានលើកឡើងពិសេសសម្រាប់ឧបករណ៍រយៈពេលវែង ហើយឧបករណ៍ដែលមានហានិភ័យឥណទានត្រូវបានកែលម្អ និងឧបករណ៍ត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញពីដំណាក់កាលទី 3។ ធនាគារទទួលស្គាល់អាយុកាល ECL សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 2។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុមានលំដាប់ខ្ពស់៖

- ដំណាក់កាលទី 3 ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីការចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយ ឬ ច្រើនតែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមាន ទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬ ផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី 3 ជាទូទៅត្រូវបានតម្រឹមជាមួយនិយមន័យនៃ "លំដាប់ដើម" ដែលត្រូវបានពន្យល់នៅក្នុងលក្ខខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECL ពេញមួយជីវិតសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី 3។

##### (ii). និយមន័យនៃពាក្យ "ការមិនបំពេញកាតព្វកិច្ច" និង "ស្តារឡើងវិញ"

ធនាគារចាត់ថ្នាក់ឥណទានដែលអាចទទួលយកបាន ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដូចកាលណាឥណទានចុះអន់ថយហួសការកំណត់ដោយសារការទូទាត់តាមកិច្ចសន្យារយៈពេល 60 ថ្ងៃសម្រាប់ប្រាក់កម្ចីរយៈពេលខ្លី និង១០ថ្ងៃសម្រាប់ប្រាក់កម្ចីរយៈពេលវែង ការសម្តែងការបំពេញបន្ថែម ឬជួសជុលរចនាសម្ព័ន្ធត្រជាក់ពេល ឬ ត្រូវបានចាត់ថ្នាក់ជាប្រាក់កម្ចីខ្ពស់តូចសម្រាប់

រយៈពេលវែង ឬការសង្ស័យ ឬ ការបាត់បង់សម្រាប់ប្រភេទទាំងពីរ។ ជាផ្នែកមួយនៃការវាយតម្លៃគុណភាពថាតើអតិថិជនមានភាពមិនប្រក្រតីធនាគារពិចារណាលើករណីផ្សេងៗគ្នា ដែលអាចបង្ហាញពីភាពមិនពេញចិត្តក្នុងការបង់ប្រាក់។ នៅពេលព្រឹត្តិការណ៍បែបនេះកើតឡើងធនាគារពិចារណាដោយប្រុងប្រយ័ត្ន ថាការព្រឹត្តិការណ៍នេះអាចបណ្តាលឲ្យអតិថិជនចាត់ទុកថាជាកំណត់ដែរ ឬ ទេ។ ឧបករណ៍មួយត្រូវបានគេចាត់ទុកថាមិនមែនជាយូរមកហើយ (ឧទាហរណ៍ខ្ញុំបានស្តារឡើងវិញ) ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រថាការប្រមូលពេញលេញ គឺអាចធ្វើទៅបានហើយការទូទាត់ត្រូវបានទទួលយ៉ាងហោចណាស់ 6 ខែ។

##### (iii). ហានិភ័យឥណទាននៅការទទួលស្គាល់ដំបូង

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារនឹងវាយតម្លៃថាតើហានិភ័យឥណទានលើប្រាក់កម្ចី ឬ ហានិភ័យឥណទានបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ ការវាយតម្លៃរបស់ធនាគារ SICR ពាក់ព័ន្ធនឹងការពិនិត្យមើល (a) ធាតុបរិមាណ (b) ធាតុគុណវុឌ្ឍិ និង(c) ប្រសិនបើមិនបានបង់ប្រាក់យ៉ាងហោចណាស់ 10 ថ្ងៃ ("ខ្ទង់") ។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ទី១)

#### ២.៧.៤ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តំបន់ទី១)

##### (iv). ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន

ធាតុបរិមាណកំពុងត្រូវបានពិនិត្យតាមរយៈគំរូស្ថិតិ ឬ ដំណើរការវាយតម្លៃឥណទាន ឬ ដំណើរការដាក់ពិន្ទុដែលចាប់យកព័ត៌មានដាក់លាក់ដែលធនាគារនឹងពិចារណាពាក់ព័ន្ធ ក្នុងការវាយតម្លៃការផ្លាស់ប្តូរហានិភ័យឥណទាន។ ធនាគារក៏អាចពិនិត្យមើលចំនួននៃការទម្លាក់ចំណាត់ថ្នាក់ស្ថាប័នឥណទាន (CRR) ឬ កម្រិតដាក់លាក់នៃប្រាក់ប្រើលើតេដែលត្រូវបានបង្កើតពីគំរូស្ថិតិដើម្បីកំណត់ថាតើ SICR បានកើតឡើងជាបន្តបន្ទាប់ចំពោះកាលបរិច្ឆេទទទួលស្គាល់ដំបូង។

##### (v). ការគណនា ECL និងវិធីសាស្ត្រ

ECL ជាប្រាក់ប្រើលើតេនៃការគ្មាន លទ្ធភាពសង ("PD") និងការខាតបង់នៃការគ្មានលទ្ធភាពសង ("LGD") និងហានិភ័យនៃការគ្មានលទ្ធភាពសង ("EAD") ជាមួយនឹងពេលវេលានៃការបាត់បង់ត្រូវបានពិចារណាផងដែរ ហើយត្រូវបានប៉ាន់ប្រមាណដោយបញ្ចូលព័ត៌មានសេដ្ឋកិច្ចឆ្ពោះទៅមុខ និងតាមរយៈការប្រើប្រាស់ការវិនិច្ឆ័យឥណទានដែលមានបទពិសោធន៍។

PD គឺជាការប៉ាន់ស្មាននៃលទ្ធផលនៃការខាតខកខានរយៈពេល 12 ខែសម្រាប់ដំណាក់កាលទីមួយនិងពេញមួយជីវិតសម្រាប់ដំណាក់កាលទី២ និងទី៣។ PD សម្រាប់ឧបករណ៍ហិរញ្ញវត្ថុនីមួយៗ ត្រូវបានគេយកគំរូតាមទិន្នន័យប្រវត្តិសាស្ត្រហើយត្រូវបានប៉ាន់ប្រមាណផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងព័ត៌មានសមស្រប និងអាចទុកចិត្តបានអំពីស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ ធនាគារបានចែកហានិភ័យឥណទានដោយផ្អែកលើលក្ខណៈហានិភ័យនៃភាពដូចគ្នានិងបានបង្កើតវិធីសាស្ត្រ PD ដែលត្រូវគ្នាសម្រាប់ផលប៉ះពាល់នីមួយៗ។ វិធីសាស្ត្រ PD សម្រាប់ផលប៉ះពាល់ពាក់ព័ន្ធនីមួយៗដែលបានកំណត់ដោយផ្អែកលើប្រាក់លក្ខណៈប្រភេទ ឬ លក្ខណៈនៃផលប៉ះពាល់វិបាកនៅឥណទាន និងលក្ខណៈនៅថ្ងៃបើប្រៀបធៀបទៅនឹងផលបត្រសរុប។

LGD គឺជាការប៉ាន់ប្រមាណនៃការបាត់បង់ដែលកើតឡើងតាមលំនាំដើមផ្អែក។ វាផ្អែកទៅលើភាពខុសគ្នារវាងលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលបានកំណត់ ហើយអ្នកដែលឱ្យខ្លីនឹងរំពឹងទទួលបានរួមទាំងរុក្ខបញ្ជាណាមួយ។ វាធ្វើឱ្យការប្រើប្រាស់ទិន្នន័យដែលបានកំណត់ដែលត្រូវបានគេកំណត់ថាជាការ ព្យាបាលរៀបចំឡើងវិញ ឬ លុបចោល។ ធនាគារបានបែងចែកផ្នែក LGD របស់ខ្លួនដោយផ្អែកលើលក្ខណៈហានិភ័យដូចគ្នានឹងបានគណនា ជាមធ្យមកម្រិតនៃផ្នែកដែលត្រូវគ្នា។

EAD គឺជាការប៉ាន់ប្រមាណនៃការប៉ះពាល់នូវការបរិច្ឆេទលំនាំដើមនៅពេលអនាគតដោយគិតគូរពីការផ្លាស់ប្តូរដែលបានរំពឹងទុកបន្ទាប់ពីកាលបរិច្ឆេទនៃការវាយការណ៍ រួមទាំងការសងប្រាក់ដើម និងការប្រាក់ហើយដកប្រាក់រំពឹងទុកលើទីតាំងដែលបានប្តេជ្ញាចិត្ត និងទម្រង់ការប្រាក់បានខកខាន

##### (vi). ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថាតើហានិភ័យឥណទានរបស់ឧបករណ៍បានកើតឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECL។ ព័ត៌មានទូលំទូលាយឆ្ពោះ ទៅមុខត្រូវបានគេចាត់ទុកថាជាធាតុចូលសេដ្ឋកិច្ចដូចជាកំណើន GDP អត្រាប្តូរ, អត្រាការប្រាក់អត្រាអតិផរណា និងសូចនាករសេដ្ឋកិច្ចផ្សេងទៀត។ ធាតុចូល និងម៉ូដែលត្រូវបានប្រើសម្រាប់ការគណនា ECL អាចមិនតែងតែចាប់យកលក្ខណៈទាំងអស់នៃទីផ្សារនៅកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុទេ។ ដើម្បីក្នុងបញ្ជីរបស់បញ្ហានេះ ការកែប្រែតម្លៃសម្រួលគុណភាព ឬ ការត្រួតពិនិត្យនៅក្នុងមូលដ្ឋានត្រូវបានធ្វើឡើងជាការកែតម្រូវជាបណ្តោះអាសន្ននូវភាពនៅភាពខុសគ្នាបែបនេះមានលក្ខណៈសំខាន់។

អចរសេដ្ឋកិច្ចឆ្ពោះទៅមុខ ដែលត្រូវបានប្រើនៅក្នុងសេណារីយ៉ូសេដ្ឋកិច្ចនីមួយៗសម្រាប់ការគណនា ECL គឺសន្និសីទតម្លៃអ្នកប្រើប្រាស់និងអត្រាការងារ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តពីទំព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តពីទំព័រមុន)

#### ២.៧.៨ អ៊ីមតែមិននៃទ្រព្យសកម្មហិរញ្ញវត្ថុ (តពីទំព័រមុន)

(vi). ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ (តពីទំព័រមុន)

ការផ្ទុះនៃជម្ងឺកូវីត 19 និងផលប៉ះពាល់លើ ECL (តពីទំព័រមុន)

ការផ្ទុះនៃជម្ងឺកូវីត 19 លើកំណើនសេដ្ឋកិច្ចបណ្តាលឲ្យមានអថេរសេដ្ឋកិច្ចដែលត្រូវបានប្រើក្នុងគំរូស្ថិតនៅក្រៅព្រំដែនដែលគំរូ CIFRS 9 ត្រូវបានសាងសង់ និងគណនាឡើងវិញដើម្បីដំណើរការ។ លើសពីនេះទៀតកម្មវិធីគាំទ្ររបស់រដ្ឋាភិបាលបច្ចុប្បន្ន និងបទប្បញ្ញត្តិស្តីពីការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចីដែលត្រូវបានរចនាឡើងដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃជម្ងឺកូវីត 19 និងផលប៉ះពាល់សេដ្ឋកិច្ចដែលពាក់ព័ន្ធត្រូវបានគេយកជាផ្នែកមួយទៅក្នុងគំរូ។ លទ្ធផលនេះគឺ CIFRS 9 ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចបច្ចុប្បន្នមិនអាចវាស់វែងលទ្ធផលត្រឹមត្រូវទេ។ ដូច្នេះការត្រួតគ្នាក្រោយគំរូដោយផ្អែកលើការវិភាគដ៏រហ័ស និងការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារគឺចាំបាច់ដើម្បីឆ្លុះបញ្ចាំងពី ECL នៅក្នុងវិធីមួយដើម្បីចៀសវាងការមើលស្រាល ឬ ការប៉ាន់ស្មានហួសកម្រិតនៅក្នុងលក្ខខណ្ឌទាំងនេះ។ ម៉ូដែលនឹងត្រូវបានគណនាឡើងវិញតាមពេលវេលាដើម្បីជម្រុះលើផលប៉ះពាល់នៃជម្ងឺកូវីត 19។

ធនាគាររំពឹងថាការកែសម្រួលគំរូក្រោយឆ្នាំ2021 និងសម្រាប់ពេលអនាគតដែលអាចមើលឃើញនៅពេលសេដ្ឋកិច្ចមានកំណើនផលិតផលក្នុងស្រុកសរុបវិជ្ជមាន។

ធនាគារក៏ធ្វើការកំណត់អត្តសញ្ញាណ និងការត្រួតពិនិត្យឡើងវិញតាមកាលកំណត់របស់អតិថិជនដែលមានការកើនឡើងនូវហានិភ័យឥណទាន និងការថយចុះនូវឥណទាន ជាពិសេសអតិថិជនទាំងនោះបានទទួលយកការពន្យារពេលការទូទាត់ និងជំនួយផ្សេងទៀតដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាសាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ឬ ពន្យារពេលដែលបានកំណត់នៅក្នុង ព័ត៌មានឥណទានមានលើអតិថិជនទាំងនេះ។

#### ២.៧.៩ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងនៃការរៀបចំ របាយការណ៍លំហូរសាច់ប្រាក់ សមតុល្យសាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ និងសមតុល្យធនាគារ ប្រាក់បញ្ញើគ្មានការកំណត់ និងការវិយោគរយៈពេលខ្លីដែលងាយស្រួលប្តូរជាសាច់ប្រាក់បាន ជាមួយនឹងកាលអវសានដើម 3ខែ ឬ តិចជាងនេះពីពេលទិញហើយនឹងអាចប្តូរជាសាច់ប្រាក់ដែលកំណត់បាន និងមានហានិភ័យតិចតួចលើការផ្លាស់ប្តូរតម្លៃ។

#### ២.៧.១០ សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា

ដើមទុនធានារ៉ាប់រងលើការដាក់ប្រាក់ និងសមតុល្យប្រាក់បម្រុងត្រូវបានរក្សាទុកជាមួយធនាគារជាតិនៃកម្ពុជា ស្របតាមច្បាប់កម្ពុជាស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលបានកំណត់គិតជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើសរុបពីអតិថិជនរៀងៗខ្លួន។ គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្តដែលបានបង់តាមការចំណាយ និងប្រាក់តម្កល់រយៈពេលការប្រាក់ផងដែរ។

#### ២.៧.១១ ទ្រព្យ និងហត្ថបករណ៍

ទ្រព្យ និងហត្ថបករណ៍ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដករំលស់បង្គរ និងការខាតបង់ពីឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យ និងហត្ថបករណ៍រួមមានថ្លៃទិញរបស់វា និងថ្លៃដើមអ្នកអាចបញ្ជាក់បានដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក្ខខណ្ឌការងារ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ នៅពេលដែលធាតុរបស់ទ្រព្យ និងហត្ថបករណ៍ រួមបញ្ចូលនូវសមាសធាតុសំខាន់ៗ ដែលមានអាយុកាលកំណត់ប្រើប្រាស់ខុសៗគ្នា ទ្រព្យទាំងនោះត្រូវបានចាត់ទុកជាធាតុផ្សេងៗដាច់ដោយឡែក នៃទ្រព្យ និងហត្ថបករណ៍។

ការចំណាយបន្តបន្ទាប់ដែលពាក់ព័ន្ធនឹងធាតុមួយនៅទ្រព្យ និងហត្ថបករណ៍ដែលបានទទួលស្គាល់រួចមកហើយ និងត្រូវបញ្ចូលទៅនឹងតម្លៃយោងនៃទ្រព្យសកម្មនោះ ប្រសិនបើអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតអាចកើតឡើង ដែលលើសពីប្រតិបត្តិការដើមស្តង់ដារការអនុវត្តនៃទ្រព្យសកម្មដែលកំណត់មានអាចនឹងហូរចូលទៅក្នុងធនាគារ។ រាល់ការចំណាយបន្តបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅពេលដែលបានកើតឡើង។

ការចំណេញ ឬ ខាតកើតចេញពីការលប់ប្រើ ឬ ការលក់ចេញនៃទ្រព្យ និងហត្ថបករណ៍ណាមួយត្រូវបានកំណត់ទៅភាពលម្អៀងរវាងប្រាក់ចំណូលប៉ាន់ស្មានពីការលក់ និងតម្លៃយោងនៃទ្រព្យសកម្ម នោះហើយត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញនាថ្ងៃលប់ប្រើ ឬលក់ចេញ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងមុន)

#### ២.៧.១ ទ្រព្យ និងហត្ថបករណ៍ (តំណែងមុន)

ការវិលវល់ត្រូវបានគណនាតាមវិធីសាស្ត្រវិលវល់ចេញពីអាយុកាលប៉ាន់ស្មានតែរៀងៗខ្លួននៃទ្រព្យសកម្មទាំងនេះដែលមានដូចខាងក្រោម៖

	ឆ្នាំ
ការកែលម្អអគារ	2 - 17
ឧបករណ៍ការិយាល័យ	4 - 5
គ្រឿងសង្ហារឹមនិងគ្រឿងបំពាក់	4 - 15
យានយន្ត	4 - 5

ទ្រព្យ និងហត្ថបករណ៍ដែលបានវិលវល់អស់ហើយ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃដែលទ្រព្យនិងហត្ថបករណ៍ទាំងនេះត្រូវបានលក់ ឬ លុបបំបាត់ចោល។

ប្រសិនបើ មានការចង្អុលបង្ហាញថាមានការផ្លាស់ប្តូរតម្លៃកម្រិតសម្គាល់នូវអត្រាវិលវល់ អាយុកាលកំណត់ ឬ តម្លៃសំណល់នៃទ្រព្យនោះមានការវិលវល់នៃទ្រព្យនោះត្រូវបានកែលម្អជាថ្មីដើម្បីឆ្លុះបញ្ចាំងពីការរំពឹងទុកថ្មី។

#### ២.៧.១២ ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារវាយតម្លៃថាតើកិច្ចសន្យាមាន ឬ មិនមានភតិសន្យា។ កិច្ចសន្យាជួល ឬ មានកិច្ចសន្យាជួល ប្រសិនបើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ក្នុងរយៈពេលកំណត់ជាច្រើននឹងការពិចារណា។

ដើម្បីវាយតម្លៃ ថាតើកិច្ចសន្យាមានសិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មដែលបានកំណត់ធនាគារវាយតម្លៃថាតើ៖

- កិច្ចសន្យាពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យដែលបានកំណត់ នេះអាចត្រូវបានបញ្ជាក់ច្បាស់ ឬ ច្បាស់លាស់ ហើយគួរតែមានភាពខុសគ្នាជាប្រវែង ឬ តំណាងឲ្យសមត្ថភាពទាំងអស់នៃទ្រព្យសកម្មដែលមានលក្ខណៈប្រវែង។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិជំនួសក្នុងរយៈពេលនៃការប្រើប្រាស់បន្ទាប់មកទ្រព្យសកម្មមិនត្រូវបានកំណត់ទេ។
- ធនាគារមានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនពីការប្រើប្រាស់ទ្រព្យសកម្មក្នុងអំឡុងពេលប្រើប្រាស់ និង
- ធនាគារមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិកម្មដោយផ្ទាល់។ ធនាគារមានសិទ្ធិនៅពេលដែលខ្លួនធ្វើការសម្រេចចិត្ត ដែលពាក់ព័ន្ធបំផុតក្នុងការផ្លាស់ប្តូររៀបចំ និងគោលបំណងសម្រាប់ទ្រព្យសកម្មដែលត្រូវបានប្រើប្រាស់។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរៀបចំ និងសម្រាប់គោលបំណងនៃទ្រព្យត្រូវបានប្រើប្រាស់ ត្រូវបានកំណត់ទុកជាមុន ធនាគារមានសិទ្ធិដឹកនាំការប្រើប្រាស់ ទ្រព្យសកម្មដោយផ្ទាល់ ប្រសិនបើ ធនាគារមានសិទ្ធិប្រតិបត្តិការលើទ្រព្យសកម្ម ឬ
- ធនាគារបានរចនាប្លង់ទ្រព្យសកម្មតាមរៀបចំដែលកំណត់ទុកជាមុននូវរៀបចំ សម្រាប់គោលបំណងដ៏សំខាន់ដែលប្រើប្រាស់។

នៅពេលចាប់ផ្តើម ឬ វាយតម្លៃឡើងវិញនៅភតិសន្យាដែលមានសមាសធាតុភតិសន្យា និងមិនមែនភតិសន្យា ធនាគារបែងចែកការពិចារណានៅក្នុងកិច្ចសន្យាចំពោះសមាសធាតុភតិសន្យានីមួយៗ និងសមាសធាតុផ្សំដែលមិនមែនជាភតិសន្យាលើមូលដ្ឋាននៃតម្លៃដាច់ដោយឡែករបស់ពួកគេ។ ទោះយ៉ាងណាសម្រាប់ការជួលដី និងអគារដែលខ្លួនជាអ្នកជួល ធនាគារបានជ្រើសរើសមិនបំបែកសមាសធាតុដែលមិនជួលហើយត្រូវរាប់បញ្ចូលសមាសធាតុជួល និងមិនជួលជាសមាសធាតុនៃការជួលតែមួយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលម្អិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងលម្អិត)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តារាងលម្អិត)

#### ២.៧.១២ ភតិសន្យា (តារាងលម្អិត)

ភតិសន្យាដែលធនាគារជាអ្នកជួល

ការរៀបចំមួយ បង្ហាញពីសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌខាងក្រោមត្រូវបានបំពេញតាម៖

- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិក្នុងការដំណើរការទ្រព្យសកម្មខណៈពេលដែលទទួលបាន ឬគ្រប់គ្រងលើសហិរណមិនសំខាន់នៃលទ្ធផល។
- អ្នកទិញមានសមត្ថភាព ឬ សិទ្ធិក្នុងការគ្រប់គ្រងសិទ្ធិប្រើប្រាស់ប្រព័ន្ធក្នុងកំឡុងពេលទទួលបាន ឬ គ្រប់គ្រងលើសហិរណដែលមិនសំខាន់ ឬ
- អង្គហេតុ និងកាលៈទេសៈបានបង្ហាញថាវាជាការដាច់ឆ្ងាយដែលភាគីផ្សេងទៀតនឹងទទួលបានច្រើនជាងហិរណដែលមិនសំខាន់ ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃទិន្នន័យទេហើយស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្នក្នុងមួយឯកតានៃលទ្ធផល

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យានៅកាលបរិច្ឆេទចាប់ផ្តើមជួល។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មត្រូវបានគណនាលើកដំបូងដោយផ្អែកលើ ដែលរួមបញ្ចូលចំនួនទឹកប្រាក់ដំបូងនៃបំណុលភតិសន្យាដែលត្រូវបានកែប្រែសម្រាប់ការទូទាត់ភតិសន្យា ដែលបានធ្វើឡើងនៅ ឬ មុនកាលបរិច្ឆេទចាប់ផ្តើមបូករួម និងផ្តល់ដើមដំបូងដែលបានកើតឡើង និងការប៉ាន់ប្រមាណនៃចំណាយដើម្បីរៀបចំ និងដកចេញទ្រព្យសកម្ម ឬ ដើម្បីស្តារឡើងវិញនូវទ្រព្យសកម្ម ឬ ទីតាំងដែលមានស្ថិតនៅតិចជាងការលើកទឹកចិត្តដែលទទួលបាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មដែលត្រូវប្រើ ត្រូវបានរំលស់ជាបន្តបន្ទាប់តែប្រើវិធីសាស្ត្ររំលស់ចេរចាប់ពីកាលបរិច្ឆេទចាប់ផ្តើមរហូតដល់បញ្ចប់នៃអាយុកាលសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬ ចុងបញ្ចប់នៃរយៈពេលជួល។ លើសពីនេះទៅទៀតទ្រព្យសកម្មនៃការប្រើប្រាស់ត្រូវបានកាត់បន្ថយជាទៀងទាត់ដោយការខាតបង់នូវ អ៊ីមតែមិន បើមាន ហើយត្រូវបានកែតម្រូវសម្រាប់ការវាស់វែងជាក់លាក់នៃបំណុលភតិសន្យា។

ការប៉ាន់ស្មានអាយុកាលកំណត់ប្រើប្រាស់នៃអាគារ និងសាខាការិយាល័យសម្រាប់រយៈពេលបច្ចុប្បន្នគឺ 1 ទៅ 10 ឆ្នាំហើយទំហំអេធីអ៊ីមសម្រាប់រយៈពេលគឺ 1 ទៅ 4 ឆ្នាំ។

បំណុលភតិសន្យា

បំណុលភតិសន្យាត្រូវបានគណនានៅដំបូងនៅតម្លៃបច្ចុប្បន្ននៃការទូទាត់ ភតិសន្យាដែលមិនត្រូវបានបង់នូវការបរិច្ឆេទចាប់ផ្តើមការបញ្ចុះតម្លៃដែលប្រើអត្រាការប្រាក់ជាក់ស្តែង នៅក្នុងភតិសន្យា ប្រសិនបើអត្រានេះមិនអាចត្រូវបានកំណត់រួចរាល់ទៅនឹងការកើនឡើងនៃអត្រាកម្ចីរបស់អ្នកជួល។ ជាទូទៅធនាគារប្រើអត្រាការប្រាក់កម្ចីបន្ថែមរបស់ខ្លួនជាអត្រាបញ្ចុះតម្លៃ។

ការទូទាត់ភតិសន្យាដែលមាននៅក្នុងការគណនានៃបំណុលភតិសន្យារួមមាន៖

- ការទូទាត់ទ្រព្យទាំងការទូទាត់ដែលអាចថេរ
- ការទូទាត់ភតិសន្យាអថេរដែលពឹងផ្អែកលើលិខិតប្រកាស ឬ អត្រាមួយដែលត្រូវបានវាស់វែងដំបូងដោយប្រើលិខិតប្រកាស ឬ អត្រានៅកាលបរិច្ឆេទចាប់ផ្តើម។
- ចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់ និង
- ថ្លៃលំហាត់ប្រាណដែលស្ថិតក្រោមជម្រើសនៃការទិញដែលធនាគារមានភាពប្រាកដ



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងមុន)

#### ២.៧.១ ភតិសន្យា (តំណែងមុន)

##### បំណុលភតិសន្យា (តំណែងមុន)

ការអនុវត្ត ការជួសជុលក្នុងរយៈពេលបន្តជាថ្មីប្រសិនបើធានាមានហេតុផលជាក់ស្តែង ក្នុងការប្រើប្រាស់ប្រាក់បញ្ញើ និងការពិន័យសម្រាប់ការបញ្ចប់កិច្ចសន្យាជួលលើកលែងតែធានាមានហេតុផលសមរម្យមិនឲ្យបញ្ចប់នៅដើម។

បំណុលភតិសន្យាក្រៅបានវាស់វែងដោយថ្លៃដើមរំលស់ដែលប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ វាត្រូវបានគណនាឡើងនៅពេលមានការផ្លាស់ប្តូររយៈពេលជួលការផ្លាស់ប្តូរ ការវាយតម្លៃនៃការនែចម្រើសក្នុងការទិញទ្រព្យសកម្មមូលដ្ឋាន ការផ្លាស់ប្តូរ ការទូទាត់ប្រាក់ជួលនៅពេលអនាគតកើតឡើងពីការផ្លាស់ប្តូរ សន្ទស្សន៍រឿងអត្រា ឬ ប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានរបស់ធានាការលើចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ក្រោមការធានាតម្លៃនៅសល់។

នៅពេលដែលបំណុលភតិសន្យា ត្រូវបានគណនាតាមវិធីនេះការកែតម្រូវដែលត្រូវត្រូវបានធ្វើឡើងចំពោះចំនួនទឹកប្រាក់ដែលបានដាក់នៃសិទ្ធិប្រើប្រាស់ ឬ ត្រូវបានកត់ត្រាក្នុងប្រាក់ចំណេញ និងខាតប្រសិនបើចំនួនទឹកប្រាក់ដែលបានកាន់កាប់នៃទ្រព្យសកម្ម ប្រើប្រាស់ត្រឹមត្រូវទៅបានកាត់បន្ថយឲ្យស្មើស្ម័គ្រ។

##### ប្រាក់បញ្ញើមូលបត្រដែលបានបង់ក្រោមការជួល

ក្នុងកម្រិតដែលប្រាក់បញ្ញើនេះជាប្រាក់បញ្ញើពិត ហើយមិនមែនជាការទូទាត់ការជួលបង់ប្រាក់ជាមុនទេប្រាក់បញ្ញើនេះផ្តល់សិទ្ធិឲ្យអ្នកជួលទទួលបានប្រាក់ជាសាច់ប្រាក់វិញពីភតិសន្យា ហើយដូច្នេះវាជាទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់អ្នកជួល និងបំណុលហិរញ្ញវត្ថុសម្រាប់ភតិសន្យា។

ប្រាក់បញ្ញើមូលបត្រត្រូវបានរាប់បញ្ចូលក្នុងតម្លៃសមរម្យ។ ចំនួនអតិបរមានៃប្រាក់បញ្ញើលើសពីតម្លៃសមរម្យរបស់វាត្រូវបានរាប់បញ្ចូលជាការទូទាត់ការជួលបង់ប្រាក់ជាមុន។ អ្នកជួលរួមបញ្ចូលចំនួនទឹកប្រាក់នេះ នៅក្នុងថ្លៃដើមនៃសិទ្ធិប្រើប្រាស់ត្រឹមត្រូវនៅកាលបរិច្ឆេទចាប់ផ្តើមនៃការជួល។ ទន្ទឹមនឹងនេះការប្រាក់លើប្រាក់បញ្ញើត្រូវបានរាប់បញ្ចូលដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាពដោយទាំងមូលជួល និងអ្នកជួល។

តម្លៃសមរម្យនៃប្រាក់បញ្ញើ ត្រូវបានកំណត់ដោយផ្អែកលើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ប្រាក់កម្ចីស្រដៀងគ្នាទៅនឹងភតិសន្យា ពិចារណាលើភាពសក្តិសមនៃឥណទានរបស់ភតិសន្យាហើយអាស្រ័យលើហេតុការណ៍ និងកាលៈទេសៈសុវត្ថិភាពបន្ថែមណាមួយដែលអាចរកបានសម្រាប់អ្នកជួល។

#### ២.៧.១៣ ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រាទៅតាមតម្លៃដែលរំពឹងនឹងអាចប្រមូលមកវិញបាន។ ការប៉ាន់ស្មានត្រូវធ្វើឡើងសម្រាប់បំណុលជាប់សង្ស័យដោយផ្អែកលើ ការត្រួតពិនិត្យនូវសមតុល្យដែលនៅសល់ទាំងអស់ នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

#### ២.៧.១៤ ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន

ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជន គឺជាប្រភពនៃមូលនិធិបំណុលរបស់ធនាគារ។

ប្រាក់បញ្ញើពីធនាគារ និងប្រាក់បញ្ញើពីអតិថិជនត្រូវបានវាស់វែងតាមតម្លៃពិត ដកចំណាយប្រតិបត្តិការផ្ទាល់កើនឡើងជាបន្តបន្ទាប់ ហើយត្រូវបានវាស់វែងនៅពេលក្រោយតាមថ្លៃដើមរំលស់ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

គណនីនេះក៏រាប់បញ្ចូលទាំងគណនីចរន្ត និងប្រាក់បញ្ញើមានកាលកំណត់ផងដែរ។

#### ២.៧.១៥ សវិធានធន

សវិធានធនត្រូវបានទទួលស្គាល់នៅពេលធនាគារមានកាតព្វកិច្ចបច្ចុប្បន្ន (ស្របច្បាប់ ឬ មានលក្ខណៈស្ថាបនា) ដោយសារលទ្ធផលនៃព្រឹត្តិការណ៍កន្លងមកហើយវាអាចនឹងកើតឡើងដែលចាំបាច់ប្រកបដោយប្រភពធនធានសេដ្ឋកិច្ចនឹងត្រូវបានទាមទារ ដើម្បីដោះស្រាយកាតព្វកិច្ចហើយការប៉ាន់ស្មានគួរឲ្យទុកចិត្តអាចត្រូវបានធ្វើឡើងចំនួនទឹកប្រាក់នៃកាតព្វកិច្ចនេះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

#### ២.៧.១៦ ទុនបម្រុងបទប្បញ្ញត្តិ

ទុនបម្រុងបទប្បញ្ញត្តិត្រូវបានបង្កើតឡើងសម្រាប់កម្រិតនៃសំវិធានធនរវាង ELC អនុលោមតាមCIFRS 9 និងសំវិធានធនបទប្បញ្ញត្តិស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ 7-017-344 ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសភាចរលេខ ធ7 08 01 ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីការបែងចែកហានិភ័យឥណទាន និងសំវិធានធនលើ អ៊ីមភរមិន សម្រាប់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

សំវិធានធនបទប្បញ្ញត្តិតម្រូវឲ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់សម្រាប់ឥណទានរបស់ពួកគេជា 5 ថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដែលបានលាតត្រដាងនៅខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសការកំណត់សង	សំវិធានធន
ឥណទានធម្មតា	0 to 14 ថ្ងៃ (រយៈពេលខ្លី)	1%
	0 to 29 ថ្ងៃ (រយៈពេលវែង)	
ឥណទានឃ្នាំមើល	15 ថ្ងៃ to 30 ថ្ងៃ (រយៈពេលខ្លី)	3%
	30 ថ្ងៃ to 89 ថ្ងៃ (រយៈពេលវែង)	
ឥណទានក្រោមស្តង់ដារ	31 ថ្ងៃ to 60 ថ្ងៃ (រយៈពេលខ្លី)	20%
	90 ថ្ងៃ to 179 ថ្ងៃ (រយៈពេលវែង)	
ឥណទានជាប់សង្ស័យ	61 ថ្ងៃ to 90 ថ្ងៃ (រយៈពេលខ្លី)	50%
	180 ថ្ងៃ to 359 ថ្ងៃ (រយៈពេលវែង)	
ឥណទានបាត់បង់	ពី 91 ថ្ងៃ (រយៈពេលខ្លី) លើសពី 360 ថ្ងៃ (រយៈពេលវែង)	100%

ធនាគារត្រូវប្រៀបធៀបសំវិធានធនដែលអនុលោមតាមស្តង់ដារ CIFRS 9 និងសមិទ្ធផល ដែលអន្តរាគមន៍បទប្បញ្ញត្តិ

- (1) ក្នុងករណីសំវិធានធនបទប្បញ្ញត្តិ ទាបជាងសំវិធានធនណាបានគណនាអនុលោមតាម CIFRS 9 ធនាគារ និងកត់ត្រានូវសំវិធានធនដែលបានគណនាស្របតាម CIFRS 9 នឹង
- (2) ករណីដែលសំវិធានធនបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធនដែលបានគណនាអនុលោមតាម CIFRS 9 ធនាគារ និងកត់ត្រានូវសំវិធានធនដែលបានគណនាស្របតាម CIFRS 9 និងផ្ទេរភាពលម្អៀងពី គណនី ប្រាក់ចំណេញរក្សាទុក ឬ គណនីខាតបង្គរទៅជា ទុនបម្រុងបទប្បញ្ញត្តិ នៅក្នុងមូលធនភាគហ៊ុននៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

#### ២.៧.១៧ អត្ថប្រយោជន៍និយោជិក

ក្នុងឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) បានចេញផ្សាយប្រកាសលេខ 443 ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការទូទាត់ប្រាក់អតីតភាពក្នុងការបង្កើនប្រាក់ចំណាត់ថ្នាក់របស់ធនាគារសម្រាប់ក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

ប្រកាសនេះតម្រូវឲ្យមានការទូទាត់ប្រាក់អតីតភាព ស្មើនឹង១៥ថ្ងៃក្នុងមួយឆ្នាំនៃសេវាកម្មនិយោជិតសម្រាប់រយៈពេលអតិបរមាមិនលើសពី 6 ខែ ដោយផ្អែកលើប្រាក់បញ្ញើសុទ្ធជាមធ្យមសម្រាប់ឆ្នាំនីមួយៗ។ ការទូទាត់នឹងត្រូវបានលាតត្រដាងក្នុងរយៈពេលមួយដែលចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ និងរៀងរាល់ខែមិថុនា និងខែធ្នូបន្ទាប់មកទៀត។

- ស្មើនឹង 3 ថ្ងៃ ដែលបង់បានរៀងរាល់ខែមិថុនា និង
- ស្មើនឹង 3 ថ្ងៃ ដែលបង់បានរៀងរាល់ខែធ្នូ

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដំបូង)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំណែងដំបូង)

#### ២.៧.១៨ អ៊ីមតែមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ និងសន្និធិផ្សេងទៀត ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារទ្រព្យសកម្ម ត្រូវបានពិនិត្យឡើងវិញនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗដើម្បីកំណត់ថាតើមានការបង្ហាញពីខុសភាព។ ប្រសិនបើមានការចង្អុលបង្ហាញបែបនេះ មានចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសម្បត្តិត្រូវបានប៉ាន់ប្រមាណ។ ចំពោះទ្រព្យអរូបីដែលមានអាយុកាលមានគ្មានកំណត់ ឬ ដែលមិនទាន់មានសម្រាប់ប្រើប្រាស់ចំនួនទឹកប្រាក់ដែលអាចប្រមូលបានត្រូវបានប៉ាន់ប្រមាណជារៀងរាល់ឆ្នាំក្នុងពេលតែមួយ។ ការខាតបង់លើខុសភាពនៃតម្លៃត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងនៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ ("CGU") លើសចំនួនតម្លៃដែលអាចប្រមូលមកវិញបាន។

ចំនួនទឹកប្រាក់ដែលអាចប្រមូលបានមកវិញនៃទ្រព្យសម្បត្តិ ឬ CGU គឺជាតម្លៃដំបូងក្នុងការប្រើប្រាស់ហើយតម្លៃសមរម្យរបស់វាចំណាយតិចក្នុងការលក់។ ក្នុងការវាយតម្លៃតម្លៃក្នុងការប្រើប្រាស់លើបុរសាច់ប្រាក់នាពេលអនាគតដែលត្រូវបានប៉ាន់ប្រមាណត្រូវបានបញ្ចុះតម្លៃបច្ចុប្បន្នដោយប្រើអត្រាបញ្ចុះពន្ធមុនដែលឆ្លុះបញ្ចាំងពីការវាយតម្លៃផ្សេងៗនៃតម្លៃពេលវេលានៃប្រាក់ និងហានិភ័យជាក់លាក់ចំពោះទ្រព្យសកម្ម CGUs។

សម្រាប់គោលបំណងនៃការធ្វើតេស្តភាពអ៊ីមតែមិន ទ្រព្យសកម្មដែលមិនអាចត្រូវបានសាកល្បងជាលក្ខណៈបុគ្គល ត្រូវបានដាក់ជាក្រុមរួមគ្នាទៅជាក្រុមតូចបំផុតនៃទ្រព្យសម្បត្តិដែលបង្កើតលើបុរសាច់ប្រាក់ពីការប្រើប្រាស់បន្ត ដែលភាគច្រើនពឹងផ្អែកលើលំហូរសាច់ប្រាក់នៃទ្រព្យសម្បត្តិផ្សេងទៀត ឬ CGUs ។

ការខាតបង់លើខុសភាពនៃតម្លៃត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាត។ ការខាតបង់លើខុសភាពនៃតម្លៃដែលត្រូវបានទទួលស្គាល់ជាដំបូងដើម្បីកាត់បន្ថយចំនួនដែលបានផ្តល់ជូនដល់ក្រុម CGU (ក្រុម CGUs) មូលដ្ឋានអត្រា។

ការខាតបង់លើខុសភាពនៃតម្លៃដែលបានទទួលស្គាល់ក្នុងអំឡុងពេលមុនៗ ត្រូវបានវាយតម្លៃនៅកាលបរិច្ឆេទរបាយការណ៍នីមួយៗសូចនាករណាមួយដែលបង្ហាញថាការបាត់បង់បានចម្រុះ ឬ លែងមានទៀត។ ការខាតបង់លើខុសភាពនៃតម្លៃត្រូវបានបញ្ជ្រាស ប្រសិនបើមានការផ្លាស់ប្តូរការប៉ាន់ស្មានដើម្បីកំណត់ចំនួនដែលអាចប្រមូលបាន។ ការខាតបង់លើខុសភាពនៃតម្លៃត្រូវបានបញ្ជ្រាសទៅនឹងទំហំដែលតម្លៃយោងរបស់ទ្រព្យសកម្មមិនលើសពីតម្លៃយោងដែលបានកំណត់ការដករំលស់ រឺ រលស់ប្រសិនបើមិនមានការខាតបង់លើខុសភាពតម្លៃណាមួយ។

#### ២.៧.១៩ សម្ព័ន្ធយាន

ភាគីទាំងឡាយបានចាត់ទុកថាជាសម្ព័ន្ធយាន ប្រសិនបើធនាគារមានលទ្ធភាពគ្រប់គ្រងផ្ទាល់ ឬប្រយោលលើភាគីផ្សេងទៀត ឬ មានឥទ្ធិពលសារវន្តក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬផ្ទុយមកវិញ ប្រសិនបើធនាគារ និងភាគីនោះស្ថិតនៅក្រោមការគ្រប់គ្រងរួមមួយឬក៏ក្រោមឥទ្ធិពលជាសារវន្តរួម។

សម្ព័ន្ធយានអាចជារូបវន្តបុគ្គល ឬ នីតិបុគ្គល ហើយក៏បានរួមបញ្ចូលទាំងបុគ្គលជិតស្និទ្ធនៅក្នុងសមាជិកសម្ព័ន្ធយានផងដែរ។ សម្ព័ន្ធយានដែលមានចែងក្នុងមាត្រា 49 និងមាត្រា 50 នៃច្បាប់កម្ពុជាស្តីពីស្ថាប័នធនាគារ និងហិរញ្ញវត្ថុរួមមានដូចខាងក្រោម៖

- (ក) បុគ្គលណាដែលកាន់កាប់ដោយផ្ទាល់ ឬ ប្រយោលយ៉ាងហោចណាស់ 10 ភាគរយ (10%) នៃដើមទុន ឬ សិទ្ធិបោះឆ្នោត។
- (ខ) ក្រុមហ៊ុនណាមួយដែលធនាគារកាន់កាប់ដោយផ្ទាល់ ឬ ដោយប្រយោលយ៉ាងហោចណាស់ 10 ភាគរយ(10%) នៃដើមទុនឬសិទ្ធិបោះឆ្នោត។
- (គ) បុគ្គលណាក៏ដោយដែលចូលរួមក្នុងការដឹកនាំការគ្រប់គ្រង ឬ ត្រួតពិនិត្យផ្ទៃក្នុង និង
- (ឃ) សវនករឯករាជ្យ

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

### ២.៧ សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ (តំបន់ព័រមុន)

#### ២.៧.២០ ពន្ធលើប្រាក់ចំណូល

##### ពន្ធក្នុងគ្រា

ពន្ធលើទ្រព្យសកម្ម និងទ្រព្យអសកម្មក្នុងគ្រា និងមុនគ្រាត្រូវបានវាស់វែងតាមបរិមាណដែលរំពឹងថានឹងត្រូវបានប្រមូលមកវិញ ឬ បង់ជូនអាជ្ញាធរ ពន្ធដារ។ អត្រាពន្ធ និងច្បាប់ពន្ធដែលត្រូវបានប្រើដើម្បីគណនាចំនួនទឹកប្រាក់ត្រូវបានអនុវត្តតាមកាលបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុ។

##### ពន្ធពន្យារ

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយវិធីសាស្ត្របំណុលនៃស្ថានភាពហិរញ្ញវត្ថុ នៃភាពខុសគ្នាបណ្តោះអាសន្ននាពេលបរិច្ឆេទនៃស្ថានភាព ហិរញ្ញវត្ថុ រវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម និងតម្លៃយោងគណនេយ្យសម្រាប់គោលបំណងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារ លើទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ភាពខុសគ្នាបណ្តោះអាសន្នដែលអាចជាប់ពន្ធ លើកលែងតែបំណុលពន្ធពន្យារដែលកើតឡើងពីការទទួល ស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ ទ្រព្យអសកម្មនៅក្នុងប្រតិបត្តិការដែលមាននៅពេលប្រតិបត្តិការ មិនបានប៉ះពាល់ដល់ប្រាក់ចំណេញគណនេយ្យ និងប្រាក់ចំណេញ ឬ ខាតបង់អាករ។

ទាក់ទងនឹងភាពខុសគ្នាបណ្តោះអាសន្នជាប់ពន្ធ ដែលជាប់ទាក់ទងនឹងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលពេលវេលានៃការបញ្ជូន នៃភាពខុសគ្នាបណ្តោះអាសន្នអាចត្រូវបានគ្រប់គ្រង ហើយវាអាចទៅរួចដែលភាពខុសគ្នាបណ្តោះអាសន្ននឹងមិនវិលត្រលប់មកវិញនា ពេលអនាគត។

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយដល់ កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារ លើប្រាក់ចំណូលមិនទទួលស្គាល់ឡើងវិញក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគតនិង អនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។

ពន្ធពន្យារលើទ្រព្យសកម្ម និងទ្រព្យអសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធដែលរំពឹងថានឹងត្រូវអនុវត្តក្នុងរយៈពេលដែលទ្រព្យសកម្មនោះត្រូវ បានទទួលស្គាល់ ឬ ទ្រព្យអសកម្មនោះត្រូវបានទូទាត់ផ្នែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុវត្តជាធរមាន នៅកាលបរិច្ឆេទរបាយការណ៍។



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូចិន)

### ២.៤ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ តម្រូវឲ្យមានការគ្រប់គ្រង ដើម្បីធ្វើការវិនិច្ឆ័យការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់ចំនួនប្រាក់ចំណូលរបាយការណ៍ ចំណាយ ទ្រព្យសកម្ម និងទាំងការបង្ហាញបំណុលរួម។ ភាពមិនច្បាស់លាស់អំពីការសន្មត និងការប៉ាន់ស្មានទាំងនេះអាចបណ្តាលឲ្យមាន លទ្ធផលដែលតម្រូវឲ្យមានការកែសម្រួល ទៅនឹងចំនួនទឹកប្រាក់នៃការកាន់កាប់ទ្រព្យសកម្ម ឬ ទ្រព្យសកម្មដែលរងផលប៉ះពាល់នៅក្នុងរយៈពេលអនាគត។ នៅក្នុងដំណើរការអនុវត្តគោលនយោបាយគណនេយ្យរបស់ធនាគារ អគ្គនាយកបានធ្វើការវិនិច្ឆ័យ និងការសន្មតដូចខាងក្រោមទាក់ទងនឹងអនាគត និងប្រភពសំខាន់ៗនៃភាពមិនប្រាកដប្រជាប្រចាំនៃការប៉ាន់ប្រមាណនៅកាលបរិច្ឆេទនៃការរាយការណ៍ ដែលមានហានិភ័យគួរឲ្យកត់សម្គាល់ក្នុងការបង្ហាញឲ្យមានការកែសម្រួលទៅនឹងបរិមាណទំនិញ។ ទ្រព្យសកម្ម និងទ្រព្យសកម្មក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។

កាលៈទេសៈ និងការសន្មតដែលមានស្រាប់ អំពីការវិវត្តនាពេលអនាគតអាចនឹងផ្លាស់ប្តូរដោយសារតែកាលៈទេសៈហួសពីការគ្រប់គ្រង របស់ធនាគារហើយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសន្មត ប្រសិនបើមាននៅពេលដែលវាកើតឡើង។ វត្ថុដែលមានឥទ្ធិពលគួរឲ្យកត់សម្គាល់លើចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងការវិនិច្ឆ័យការគ្រប់គ្រង និង ឬ ការប៉ាន់ស្មានត្រូវបានផ្សំនៅខាងក្រោមទាក់ទងនឹងការវិនិច្ឆ័យ ឬ ការប៉ាន់ស្មានដែលពាក់ព័ន្ធ។

### ២.៤.១ ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការវាស់វែងនៃ អ៊ីមតែមិន ខាតយោងទៅតាម CIFRS 9 តម្រូវឲ្យមានការវិនិច្ឆ័យ។ ជាពិសេសការប៉ាន់ប្រមាណចំនួន និងពេលវេលានៃលំហូរសាច់ប្រាក់នាពេលអនាគត ការវាយតម្លៃនៃការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទាន និងការបញ្ចូលព័ត៌មាននាពេលខាងមុខក្នុងការវាស់វែងនៃ អ៊ីមតែមិនខាតបង់។

ការប៉ាន់ប្រមាណទាំងនេះត្រូវបានជម្រុញដោយកត្តាមួយចំនួន ការផ្លាស់ប្តូរដែលបណ្តាលឲ្យលទ្ធផលមានអ៊ីមតែមិនក្នុងកម្រិតផ្សេងគ្នា។ អ៊ីមតែមិន ខាតបង់បានគណនាដោយផ្អែកលើម៉ូដែលការខាតបង់ឥណទានរំពឹងទុក ECL គឺជាលទ្ធផលនៃម៉ូដែលស្មុគស្មាញ ជាមួយចំនួននៃការសន្មតទាក់ទង និងជម្រើសនៃធាតុបញ្ចូលអចេរនិងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃម៉ូដែល ELC ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗ នូវហានិភ័យឥណទាន និងសំវិធានធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុកាល ELC និងការវាយតម្លៃលើគុណភាព
- ការបែងចែកផលប៉ុន្តែដែលគំរូ ឬ វិធីសាស្ត្រ ELC ត្រូវបានប្រើប្រាស់
- ការអភិវឌ្ឍគំរូ ELC រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់នូវទំនាក់ទំនងរវាងការបង្ហាញម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ចនិង ឥទ្ធិពលទៅលើដូចជាការលូតលាស់នៃ GDP និងផលប៉ះពាល់ទៅលើ PD
- ការជ្រើសរើសបង្ហាញការសម្លឹងទៅមុខនៃម៉ាក្រូសេដ្ឋកិច្ច និងការឆ្លើងឆ្លែងដែលអាចកើតមានឡើងដើម្បីទាញយកទៀតចូលសេដ្ឋកិច្ចទៅក្នុង ELC ម៉ូដែល។
- ការត្រួតគ្នាលើគំរូក្រោយផ្អែកលើការវិភាគ និងការវិនិច្ឆ័យរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ។

វាជាគោលនយោបាយ របស់ធនាគារក្នុងការត្រួតពិនិត្យឡើងវិញនូវគំរូរបស់ខ្លួនជាទៀងទាត់ក្នុងបរិបទនៃបទពិសោធន៍នៃការបាត់បង់ជាក់ស្តែង និងតែតម្រូវនៅពេលចាំបាច់។

### ២.៤.២ និរន្តរភាពអាជីវកម្ម

គណៈគ្រប់គ្រងរបស់ធនាគារ បានធ្វើការវាយតម្លៃអំពីសមត្ថភាពរបស់ខ្លួនលើលទ្ធភាពបន្តទៅមុខហើយពេញចិត្តដែលខ្លួនមានធនធាន ដើម្បីបន្តធ្វើអាជីវកម្មសម្រាប់អនាគតដែលរំពឹងទុក។ លើសពីនេះទៀត គណៈគ្រប់គ្រងមិនបានដឹងអំពីភាពមិនប្រាកដប្រជាណាមួយដែលអាចធ្វើឲ្យមានការសង្ស័យយ៉ាងខ្លាំងទៅលើសមត្ថភាពរបស់ធនាគារលើលទ្ធភាពបន្តទៅមុខឡើយ។ ដូច្នេះរបាយការណ៍ហិរញ្ញវត្ថុបន្តត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានលទ្ធភាពបន្តទៅមុខ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

### ២.៤ ការវិនិច្ឆ័យនិងការប៉ាន់ស្មានគណនេយ្យសំខាន់ៗ (តារាងលំអិត)

#### ២.៤.៣ Fair Value នៃឧបករណ៍ហិរញ្ញវត្ថុ

Fair Value នៃឧបករណ៍ហិរញ្ញវត្ថុគឺជាតម្លៃដែលត្រូវបានទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬ បង់ដើម្បីផ្ទេរបំណុលក្នុងប្រតិបត្តិការដែលមាន នៅក្នុង ទីផ្សារដើម (ឬ គុណសម្បត្តិបំផុត) នៅកាលបរិច្ឆេទនៃការវាស់វែងក្រោមលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន (ឧទាហរណ៍ថ្លៃច្រកចេញ) ដោយមិនគិតថា តម្លៃនោះអាចត្រូវបានអង្កេត ឬ ប៉ាន់ស្មានដោយផ្ទាល់ដោយប្រើបច្ចេកទេសវាយតម្លៃមួយផ្សេងទៀត។ នៅពេលតម្លៃត្រូវបានទ្រព្យសកម្ម និងទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ ដោយប្រើបច្ចេកទេសវាយតម្លៃជាច្រើនដែលមានការប្រើកម្រិតខ្ពស់។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែល អាច អង្កេតបាននៅពេលដែលអាចធ្វើទៅបានប៉ុន្តែនៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃត្រឹមត្រូវ។ ការវិនិច្ឆ័យ និងការប៉ាន់ស្មានរួមមានការគិតពីការរំលោភបំពានប្រាក់ប្រាក់ងាយ និងធាតុចូលគំរូដែលទាក់ទងនឹងធាតុដូចជាហានិភ័យគណនេយ្យ (ទាំងម្ចាស់បំណុល និងដៃគូ) ការកែតម្រូវតម្លៃមូលនិធិការទាក់ទងគ្នា និងភាពឆាប់រហ័ស។

#### ២.៤.៤ វិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព (EIR)

EIR របស់ធនាគារដូចដែលបានពន្យល់នៅក្នុងកំណត់ចំណាំ 2.7.1.1 បានទទួលស្គាល់ប្រាក់ចំណូលការប្រាក់ដោយប្រើអត្រាត្រូវបានប្រើប្រាស់ ដែលតំណាងឲ្យការប៉ាន់ប្រមាណដ៏ល្អបំផុតនៃអត្រាចេរនៃប្រាក់ចំណេញចេរលើអាយុកាលរំពឹងទុកនៃប្រាក់កម្ចី និងបានទទួលស្គាល់ប្រសិទ្ធភាពនៃអត្រាការប្រាក់ខុសៗគ្នាដែលត្រូវបានគិតនៅដំណាក់កាលផ្សេងគ្នា និងលក្ខណៈផ្សេងទៀតនៃវដ្តជីវិតផលិតផល (រួមមានការបង់ប្រាក់ ជាមុន និងការប្រាក់ពិន័យនិងការគិតថ្លៃ) ។ តាមការប៉ាន់ប្រមាណនេះតម្រូវឲ្យមានធាតុនៃការវិនិច្ឆ័យទាក់ទងនឹងវដ្តនៃការទទួលស្គាល់ និង អាយុកាលនៃឧបករណ៍ក៏ដូចជាការផ្លាស់ប្តូរអត្រាអត្រាមូលដ្ឋាន និងប្រាក់ចំណូល ឬ ចំណាយផ្សេងៗដែលជាផ្នែកសំខាន់នៃឧបករណ៍។

#### ២.៤.៥ ពន្ធពន្យារទ្រព្យសកម្ម

ពន្ធពន្យារទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ទាក់ទងនឹង ការខាតបង់ពន្ធដែលអាចនឹងមានប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគតដែលអាច ត្រូវបានទទួលស្គាល់លើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់ចំនួនទឹកប្រាក់ នៃពន្ធពន្យារដែលអាចត្រូវបានទទួលស្គាល់ ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។ (កំណត់សម្គាល់ 15.2)

#### ២.៤.៦ ការកំណត់រយៈពេលជួលសម្រាប់កិច្ចសន្យាករិសន្យាជាមួយជម្រើសបន្ត និងបញ្ចប់ (ធនាគារជាអ្នកជួល)

ធនាគារកំណត់រយៈពេលជួលជាលក្ខខណ្ឌ នៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែលគ្របដណ្តប់ ដោយ ជម្រើសដើម្បីពង្រីកកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវបានអនុវត្ត ឬ រយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បី បញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលណាស់ដែលមិនត្រូវបានអនុវត្ត។ ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ត និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើវាមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់កិច្ចសន្យា ជួល។ នោះគឺវាពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ ដែលបង្កើតជាការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់ដើម្បីអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមធនាគារបានកំណត់ឡើងវិញនូវរយៈពេលនៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរយ៉ាងសំខាន់នៅ ក្នុងកាលៈទេសៈដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ ឬ មិនអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់។

#### ២.៤.៧ ការប៉ាន់ស្មានការកើនឡើងអត្រាកម្ចី

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភាគ តិចសន្យា។ IBR សម្រាប់បំណងក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើ មូលនិធិចាំបាច់ទទួលបានទ្រព្យសកម្ម ដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ដូច្នេះ IBR ឆ្លុះបញ្ចាំងពីអ្វី ដែលធនាគារនឹងត្រូវបង់ ដែលតម្រូវឲ្យមានការប៉ាន់ស្មាននៅពេលដែលមិនមានអត្រាអង្កេតដែលអាចរកបាន ឬ នៅពេល ដែលពួកគេត្រូវការកែតម្រូវដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌនៃការជួល។ ធនាគារប៉ាន់ស្មាន IBR សម្រាប់ទ្រព្យសកម្ម ភតិសន្យា ដែលប្រើប្រាស់ ទិន្នន័យអាចអង្កេតបានដោយយោងទៅលើអត្រាការប្រាក់នៃប្រាក់បញ្ញើរបស់អតិថិជនដែលមានលក្ខខណ្ឌស្រដៀងទៅនឹងលក្ខខណ្ឌរបស់ ភតិសន្យា។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៣. សាច់ប្រាក់នៅក្នុងដៃ

សាច់ប្រាក់ក្នុងដៃតាមប្រភេទរូបិយប័ណ្ណមានដូចខាងក្រោម ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	6,717,710	27,367,951	11,556,371	46,745,521
ខ្មែររៀល	210,837	858,950	185,052	748,535
រូបិយប័ណ្ណផ្សេងៗ	973,336	3,965,370	116,600	471,647
	<b>7,901,883</b>	<b>32,192,271</b>	<b>11,858,023</b>	<b>47,965,703</b>

គោលបំណងរៀបចំរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសមមូលសាច់ប្រាក់មានដូចខាងក្រោម ៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សាច់ប្រាក់ក្នុងដៃ	7,901,883	32,192,271	11,858,023	47,965,703
សមតុល្យធនាគារជាតិនៃកម្ពុជា	30,245,474	123,220,061	27,276,138	110,331,979
គណនីចរន្ត	27,427,542	111,739,806	26,231,095	106,104,779
ប្រាក់បញ្ញើមានកាលកំណត់ (រយៈពេល 3 ខែ)	2,817,932	11,480,255	1,045,043	4,227,200
សមតុល្យនៅធនាគារផ្សេងទៀត	28,527,630	116,221,565	38,347,299	155,114,824
គណនីចរន្ត	28,527,630	116,221,565	38,347,299	155,114,824
ប្រាក់បញ្ញើមានកាលកំណត់ (រយៈពេល 3 ខែ)	-	-	-	-
	<b>66,674,987</b>	<b>271,633,897</b>	<b>77,481,460</b>	<b>313,412,506</b>

## ៤. សមតុល្យធនាគារជាតិនៃកម្ពុជា (“NBC”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	27,427,542	111,739,806	26,231,095	106,104,779
ប្រាក់បញ្ញើមានកាលកំណត់ (i)	2,817,932	11,480,255	1,045,043	4,227,200
ប្រាក់តម្កល់ធានាលើដើមទុន (ii)	7,500,000	30,555,000	7,500,000	30,337,500
ប្រាក់តម្កល់កាតព្វកិច្ច (iii)	14,060,232	57,281,385	13,110,120	53,030,435
	<b>51,805,706</b>	<b>211,056,446</b>	<b>47,886,258</b>	<b>193,699,914</b>

(i) ប្រាក់បញ្ញើមានកាលកំណត់

សមតុល្យតំណាងឲ្យប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា សម្រាប់ការទូទាត់មូលប្បទានបត្រដែលមានកាលកំណត់ដើមបីខែ។

(ii) ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ៧-០១-១៣៦ ស្តីពីដើមទុនរបស់ធនាគារចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ ធនាគារនានាត្រូវតម្រូវឲ្យតម្កល់ប្រាក់តម្កល់ 10.00% នៃដើមទុនចុះបញ្ជីជាមួយធនាគារជាតិនៃកម្ពុជា។ ប្រាក់តម្កល់នេះ មិនមានសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ប៉ុន្តែធនាគារអាចដកប្រាក់យកវិញបាន នៅពេលធនាគារសម្រេចចិត្តឈប់ធ្វើប្រតិបត្តិការអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៤. សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា (“NBC”) (តារាងលំអិត)

(iii) ប្រាក់តម្កល់កាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ 7-018-282 ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ធនាគារនានាត្រូវតម្កល់ទុកប្រាក់បម្រុងមួយចំនួនជាមួយ ធនាគារជាតិនៃកម្ពុជាក្នុងទម្រង់ជាប្រាក់តម្កល់កាតព្វកិច្ចដែលត្រូវគណនា 8.00% និង 12.50% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀលនិងរូបិយប័ណ្ណរៀងៗខ្លួន។ ទុនបម្រុងសម្រាប់ប្រាក់បញ្ញើរបស់អតិថិជនមិនមានការប្រាក់ទេ។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានជូនដំណឹងពីការកាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់រៀលពី 8.00% ទៅ 7.00% ។ សម្រាប់រូបិយប័ណ្ណបរទេស អត្រាប្រាក់បម្រុងកាតព្វកិច្ច ត្រូវបានកាត់បន្ថយពី 12.50% ទៅ 7.00% ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ទៅលើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សមតុល្យជាមួយធនាគារជាតិនៃកម្ពុជាតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	50,714,562	206,611,126	46,096,775	186,461,455
ខ្មែររៀល	1,091,144	4,445,320	1,789,483	7,238,459
	<b>51,805,706</b>	<b>211,056,446</b>	<b>47,886,258</b>	<b>193,699,914</b>

អត្រាការប្រាក់ប្រចាំឆ្នាំនៃសមតុល្យជាមួយធនាគារជាតិ នៃកម្ពុជាត្រូវបានសង្ខេបដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់តម្កល់ធនាគារលើដើមទុន - ដុល្លារអាមេរិក	0.04	0.06
ប្រាក់តម្កល់កាតព្វកិច្ច - ដុល្លារអាមេរិក	0.00	0.00
ប្រាក់បញ្ញើមានកាលកំណត់	0.07 - 1.55	0.06 - 1.55
ប្រាក់បញ្ញើចរន្ត	0.00	0.00

## ៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យជាមួយធនាគារផ្សេងៗ	51,186,704	208,534,632	46,401,213	187,692,907
សំវិធានធនលើ ECLs	(40,476)	(164,899)	(40,287)	(162,961)
	<b>51,146,228</b>	<b>208,369,733</b>	<b>46,360,926</b>	<b>187,529,946</b>

បម្រែបម្រួលសំវិធានធន សម្រាប់ការបាត់បង់ឥណទានដោយសមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗដូចខាងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា	40,287	162,961	43,771	178,367
សំវិធានធនបន្ថែម (កត់ត្រាបញ្ញាស់)	189	770	(3,484)	(14,204)
លម្អៀងអត្រាប្តូរប្រាក់	-	1,168	-	(1,202)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ	<b>40,476</b>	<b>164,899</b>	<b>40,287</b>	<b>162,961</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៥. សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (តំបន់ព័រមុន)

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗផ្សេងទៀតតាមប្រភេទមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	28,528,041	116,223,239	38,348,929	155,121,418
ប្រាក់បញ្ញើមានកាលកំណត់	22,658,663	92,311,393	8,052,284	32,571,489
	<b>51,186,704</b>	<b>208,534,632</b>	<b>46,401,213</b>	<b>187,692,907</b>

សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗផ្សេងទៀតដោយរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	47,563,961	193,775,577	43,818,673	177,246,532
ខ្មែររៀល	3,171,881	12,922,243	2,094,962	8,474,121
រូបិយប័ណ្ណផ្សេងៗ	450,862	1,836,812	487,578	1,972,254
	<b>51,186,704</b>	<b>208,534,632</b>	<b>46,401,213</b>	<b>187,692,907</b>

អត្រាការប្រាក់ប្រចាំឆ្នាំសម្រាប់សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ភាគរយក្នុង ១ ឆ្នាំ
គណនីចរន្ត	0.00	0.00 - 1.00
ប្រាក់បញ្ញើមានកាលកំណត់	3.20 - 4.00	3.30 - 6.50

## ៦. ឧបករណ៍ហិរញ្ញវត្ថុមូលធននៅតម្លៃពិតក្នុងលទ្ធផលពេញលេញផ្សេងទៀត (“FVOCI”)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ដុល្លារអាមេរិក	សមមូលពាន់រៀល	% ជា ភាគរយនៃ ធនាគារ	ដុល្លារអាមេរិក	សមមូលពាន់រៀល	% ជា ភាគរយនៃ ធនាគារ
មូលធនដែលមិនបានចុះបញ្ជី						
មូលបត្រតាមថ្លៃដើម (*)	<b>25,000</b>	<b>101,850</b>	<b>1%</b>	<b>25,000</b>	<b>101,125</b>	<b>1%</b>

(\*) នេះរួមបញ្ចូលទាំងមូលបត្រភាគហ៊ុន របស់អង្គការសេដ្ឋកិច្ចក្នុងស្រុកដែលធនាគារគ្មានបំណង បោះចោលដូចគ្នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងជំរុំបន្ត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៧. ឥណទានទៅអតិថិជន

ឥណទានទៅអតិថិជនត្រូវបានចាត់ថ្នាក់នៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានបុគ្គល	131,266,798	534,780,935	125,039,140	505,783,322
ឥណទានសាជីវកម្ម	34,976,365	142,493,711	37,153,586	150,286,255
<b>ចំនួនដុលសរុប</b>	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>
សំវិធានធនលើ ECL សម្រាប់ឥណទានទៅអតិថិជន	(22,440,603)	(91,423,017)	(21,249,736)	(85,955,182)
<b>ឥណទានទៅអតិថិជនសុទ្ធ</b>	<b>143,802,560</b>	<b>585,851,629</b>	<b>140,942,990</b>	<b>570,114,395</b>

ការវិនិច្ឆ័យនៃបម្រែបម្រួលចំនួនទឹកប្រាក់ដុល និងសំវិធានធនតាម ECL មាននៅខាងក្រោម៖

	២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលយោងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១	132,904,629	4,772,195	24,515,902	162,192,726
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	73,904,909	201,123	5,043,182	79,149,214
ការទូទាត់និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	(66,974,213)	(3,516,592)	(4,607,972)	(75,098,777)
ផ្ទេរទៅដំណាក់កាលទី១	153,052	(85,770)	(67,282)	-
ផ្ទេរទៅដំណាក់កាលទី២	(1,346,008)	1,346,008	-	-
ផ្ទេរទៅដំណាក់កាលទី៣	(8,665,735)	(1,133,273)	9,799,008	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>129,976,634</b>	<b>1,583,691</b>	<b>34,682,838</b>	<b>166,243,163</b>
<b>សមមូលពាន់រៀល</b>	<b>529,524,807</b>	<b>6,451,957</b>	<b>141,297,882</b>	<b>677,274,646</b>
CIFRS 9, សំវិធានធន ECL នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១	616,503	1,480,893	19,152,340	21,249,736
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	2,688,156	(303,279)	728,211	3,113,088
ការទូទាត់និងទ្រព្យសកម្មដែលឈប់ទទួលស្គាល់	(335,459)	(945,085)	(641,677)	(1,922,221)
ផ្ទេរទៅដំណាក់កាលទី១	233	(161)	(72)	-
ផ្ទេរទៅដំណាក់កាលទី២	(103,873)	103,873	-	-
ផ្ទេរទៅដំណាក់កាលទី៣	(2,631,380)	(216,623)	2,848,003	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១</b>	<b>243,180</b>	<b>119,618</b>	<b>22,086,805</b>	<b>22,440,603</b>
<b>សមមូលពាន់រៀល</b>	<b>954,049</b>	<b>487,324</b>	<b>89,981,644</b>	<b>91,423,017</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៧. ឥណទានទៅអតិថិជន (តារាងលំអិត)

	២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ចំនួនដុលយោង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០	136,698,046	697,372	19,997,805	157,393,223
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	57,313,093	2,712,788	2,035,177	62,061,058
ការទូទាត់និងទ្រព្យសកម្មដែលយប់ ទទួលស្គាល់	(56,079,036)	(449,270)	(733,249)	(57,261,555)
ធ្វើទៅដំណាក់កាលទី១	17,594	(17,594)	-	-
ធ្វើទៅដំណាក់កាលទី២	(2,041,865)	2,041,865	-	-
ធ្វើទៅដំណាក់កាលទី៣	(3,003,203)	(212,966)	3,216,169	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>132,904,629</b>	<b>4,772,195</b>	<b>24,515,902</b>	<b>162,192,726</b>
<b>សមមូលពាន់រៀល</b>	<b>537,599,224</b>	<b>19,303,529</b>	<b>99,166,824</b>	<b>656,069,577</b>
CIFRS 9, សំវិធានធន ECL នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	319,288	19,029	18,944,788	19,283,105
ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី	1,355,033	1,196,549	274,069	2,825,651
ការទូទាត់និងទ្រព្យសកម្មដែលយប់ ទទួលស្គាល់	(140,412)	(12,897)	(705,711)	(859,020)
ធ្វើទៅដំណាក់កាលទី១	60	(60)	-	-
ធ្វើទៅដំណាក់កាលទី២	(327,383)	327,383	-	-
ធ្វើទៅដំណាក់កាលទី៣	(590,083)	(49,111)	639,194	-
<b>សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០</b>	<b>616,503</b>	<b>1,480,893</b>	<b>19,152,340</b>	<b>21,249,736</b>
<b>សមមូលពាន់រៀល</b>	<b>2,493,755</b>	<b>5,990,212</b>	<b>77,471,215</b>	<b>85,955,182</b>

ការវិភាគបន្ថែមលើចំនួនដុលតំណទានទៅអតិថិជន មានដូចខាងក្រោម៖

(ក) តាមការធ្វើចំណាត់ថ្នាក់នៃតំណទានទៅអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដំណាក់កាលទី១	129,976,634	529,524,807	132,904,629	537,599,224
ដំណាក់កាលទី២	1,583,691	6,451,957	4,772,195	19,303,529
ដំណាក់កាលទី៣	34,682,838	141,297,882	24,515,902	99,166,824
<b></b>	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៧. ឥណទានទៅអតិថិជន (តារាងទី៤)

(ខ) តាមសុវត្ថិភាព

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មានការធានា៖	164,028,678	668,252,832	160,070,561	647,485,419
អចលនទ្រព្យ	135,484,247	551,962,822	136,163,584	550,781,697
ម៉ាស៊ីន និងមធ្យោបាយធ្វើដំណើរ	11,732,412	47,797,846	12,669,668	51,248,807
អាជ្ញាប័ណ្ណ	5,500,000	22,407,000	5,537,437	22,398,933
បញ្ញើការប្រាក់ទុក	1,324,722	5,396,917	2,073,374	8,386,798
ផ្សេងៗ	9,987,297	40,688,247	3,626,498	14,669,184
គ្មានការធានា	2,214,485	9,021,814	2,122,165	8,584,158
	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>

(គ) តាមការកំណត់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រយៈពេល ១ខែ	1,459,535	5,946,146	12,115,438	49,006,947
លើសពី ១ខែ ទៅ ៣ខែ	-	-	8,293,854	33,548,639
លើសពី ៣ខែ ទៅ ១២ខែ	12,385,829	50,459,867	35,515,814	143,661,468
លើសពី ១ឆ្នាំ ទៅ ៥ឆ្នាំ	41,368,453	168,535,078	42,508,258	171,945,904
លើសពី ៥ឆ្នាំ	111,029,346	452,333,555	63,759,362	257,906,619
	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>

(ឃ) តាមនិវាសនភាព

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
និវាសនភាព				
និវាសនជន	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>
ទំនាក់ទំនង				
សម្ព័ន្ធភាព	181,723	740,340	97,957	396,236
មិនមែនសម្ព័ន្ធភាព	166,061,440	676,534,306	162,094,769	655,673,341
	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>
រូបិយប័ណ្ណ				
ដុល្លារអាមេរិក	155,067,678	631,745,720	155,325,939	628,293,424
ខ្មែររៀល	11,175,485	45,528,926	6,866,787	27,776,153
	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមីន៍ទីមួយ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៧. ឥណទានទៅអតិថិជន (ត្រីមីន៍ទីមួយ)

(ឃ) តាមនិវាសនភាព (ត្រីមីន៍ទីមួយ)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
វិស័យឧស្សាហកម្ម				
ការប្រើប្រាស់ផ្ទាល់ខ្លួន	80,331,868	327,272,034	75,481,751	305,323,683
លក់ដុំ និងរាយ	29,278,963	119,282,495	28,486,499	115,227,888
ការដឹកយកដី	16,789,144	68,398,973	17,789,144	71,957,087
អចលនទ្រព្យ និងសំណង់	13,074,092	53,263,851	17,146,485	69,357,532
នាំចូល នាំចេញ	5,759,258	23,463,217	2,572,581	10,406,090
កាតព្វកិច្ច	1,459,529	5,946,121	1,288,946	5,213,787
សេវាកម្ម	1,187,317	4,837,129	773,647	3,129,402
ឧស្សាហកម្មផ្សេងៗទៀត	18,362,991	74,810,826	18,653,673	75,454,108
	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>

(ង) តាមទីតាំង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទីស្នាក់ការកណ្តាល	711,569	2,898,932	420,000	1,698,900
សាខា	165,531,594	674,375,714	161,772,726	654,370,677
	<b>166,243,163</b>	<b>677,274,646</b>	<b>162,192,726</b>	<b>656,069,577</b>

(ច) អត្រាការប្រាក់ប្រចាំឆ្នាំនៃឥណទានទៅអតិថិជនមាននៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ភាគរយក្នុង ១ ឆ្នាំ	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ភាគរយក្នុង ១ ឆ្នាំ
ប្រាក់កម្ចីបុគ្គល	3.65 - 16.80	4.35 - 16.80
ប្រាក់កម្ចីសាធារណៈ	5.30 - 12.00	5.30 - 9.50

## ៨. ទ្រព្យសកម្មផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
ប្រាក់កម្ចីនៃការជួល	232,359	946,631	233,636	945,058
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ				
ប្រាក់បង់មុនសម្រាប់ការថែរក្សាប្រព័ន្ធ	157,464	641,508	187,249	757,422
ប្រាក់រក្សាទុកសម្រាប់និយោជិត	369,505	1,505,363	105,783	427,892
ប្រាក់ និងទទួលបាននូវការបញ្ជាក់និងការផ្ទេរ	34,338	139,893	95,772	387,398
ធានារ៉ាប់រងបង់ប្រាក់ជាមុន	11,712	47,715	12,493	50,534
ផ្សេងៗ	435,334	1,773,551	91,044	368,273
	<b>1,008,353</b>	<b>4,108,030</b>	<b>492,341</b>	<b>1,991,519</b>
	<b>1,240,712</b>	<b>5,054,661</b>	<b>725,977</b>	<b>2,936,577</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តតិកិច្ច)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៩. ទ្រព្យ និងបាតុភូត

២០២១

	អគារ និងកែលម្អ ភក្ដិសន្យា	ឧបករណ៍កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបញ្ជី	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម					
នាថ្ងៃទី១ ខែមករា	1,188,091	2,444,206	966,524	667,600	5,266,421
ការទិញបន្ថែម	12,128	192,751	7,894	35,000	247,773
ការបោះបង់ចោល	-	-	-	(56,000)	(56,000)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ	<b>1,200,219</b>	<b>2,636,957</b>	<b>974,418</b>	<b>646,600</b>	<b>5,458,194</b>
រំលស់បង្ក					
នាថ្ងៃទី១ ខែមករា	905,259	1,627,155	724,030	624,720	3,881,164
រំលស់	63,625	342,072	127,110	25,231	558,038
ការបោះបង់ចោល	-	-	-	(56,000)	(56,000)
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ	<b>968,884</b>	<b>1,969,227</b>	<b>851,140</b>	<b>593,951</b>	<b>4,383,202</b>
តម្លៃក្នុងបញ្ជីសុទ្ធ	<b>231,335</b>	<b>667,730</b>	<b>123,278</b>	<b>52,649</b>	<b>1,074,992</b>
					<b>22,236,682</b>
					15,699,308
					2,270,099
					(227,808)
					115,566
					<b>17,857,165</b>
					<b>4,379,517</b>

# កំណត់សម្គាល់របស់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដីធុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៩. ប្រព្យ និងហេតុបករណ៍ (តំបន់ដីធុន)

២០២០

	អគារ និងកែលម្អ ភតិសន្យា	ឧបករណ៍កុំព្យូទ័រ	គ្រឿងសង្ហារឹម និងបរិក្ខារ	យានយន្ត	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ផ្លូវដើម					
នាថ្ងៃទី១ ខែមករា	1,181,503	1,858,755	933,446	659,100	4,632,804
ការទិញបន្ថែម	6,588	585,451	33,078	8,500	633,617
លក្ខៀងពីអត្រាប្តូរប្រាក់	-	-	-	-	(159,260)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,188,091</b>	<b>2,444,206</b>	<b>966,524</b>	<b>667,600</b>	<b>5,266,421</b>
រំលស់បង្គរ					
នាថ្ងៃទី១ ខែមករា	835,805	1,375,231	585,326	587,840	3,384,202
រំលស់	69,454	251,924	138,704	36,880	496,962
លក្ខៀងពីអត្រាប្តូរប្រាក់	-	-	-	-	(117,429)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>905,259</b>	<b>1,627,155</b>	<b>724,030</b>	<b>624,720</b>	<b>3,881,164</b>
<b>តម្លៃក្នុងបញ្ជីសុទ្ធ</b>	<b>282,832</b>	<b>817,051</b>	<b>242,494</b>	<b>42,880</b>	<b>1,385,257</b>
					<b>5,603,365</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលេខ ១១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានទាក់ទងនឹងភតិសន្យារបស់ធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់លេខ 14។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	<b>1,119,606</b>	<b>4,561,275</b>	<b>1,205,049</b>	<b>4,874,423</b>

ធនាគារ ជួលទ្រព្យសកម្ម រួមមានការិយាល័យ និងកន្លែង ។ ព័ត៌មានទាក់ទងនឹងភតិសន្យាដែលធនាគារជាអ្នកជួល នឹងបង្ហាញខាងក្រោម៖

	២០២១			
	ការិយាល័យ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ថ្លៃដើម</b>				
នាថ្ងៃទី១ ខែមករា	2,143,891	175,018	2,318,909	9,379,987
ការទិញបន្ថែម	254,036	67,170	321,206	1,306,666
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	69,176
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>2,397,927</b>	<b>242,188</b>	<b>2,640,115</b>	<b>10,755,829</b>
<b>ដករំលស់បង្គរ</b>				
នាថ្ងៃទី១ ខែមករា	981,724	132,136	1,113,860	4,505,564
រំលស់	354,756	51,893	406,649	1,654,248
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	34,742
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,336,480</b>	<b>184,029</b>	<b>1,520,509</b>	<b>6,194,554</b>
<b>តម្លៃក្នុងបញ្ជីសុទ្ធ</b>	<b>1,061,447</b>	<b>58,159</b>	<b>1,119,606</b>	<b>4,561,275</b>

	២០២០			
	ការិយាល័យ		សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ថ្លៃដើម</b>				
នាថ្ងៃទី១ ខែមករា	2,096,089	148,590	2,244,679	9,147,067
ការទិញបន្ថែម	47,802	26,428	74,230	302,636
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(69,716)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>2,143,891</b>	<b>175,018</b>	<b>2,318,909</b>	<b>9,379,987</b>
<b>ដករំលស់បង្គរ</b>				
នាថ្ងៃទី១ ខែមករា	635,399	69,369	704,768	2,871,930
រំលស់	346,325	62,767	409,092	1,667,868
លម្អៀងពីអត្រាប្តូរប្រាក់	-	-	-	(34,234)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>981,724</b>	<b>132,136</b>	<b>1,113,860</b>	<b>4,505,564</b>
<b>តម្លៃក្នុងបញ្ជីសុទ្ធ</b>	<b>1,162,167</b>	<b>42,882</b>	<b>1,205,049</b>	<b>4,874,423</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំនាក់ទំនង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១១. ទ្រព្យអរូបី

	២០២១		២០២០	
	កម្មវិធីកុំព្យូទ័រ		កម្មវិធីកុំព្យូទ័រ	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	1,438,991	5,820,718	1,222,319	4,980,950
ការទិញបន្ថែម	340,113	1,383,580	216,672	883,372
លម្អៀងពីអត្រាប្តូរប្រាក់	-	43,772	-	(43,604)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,779,104</b>	<b>7,248,070</b>	<b>1,438,991</b>	<b>5,820,718</b>
ដករំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	968,166	3,916,231	787,067	3,207,298
រំលស់	205,104	834,363	181,099	738,341
លម្អៀងពីអត្រាប្តូរប្រាក់	-	29,308	-	(29,408)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,173,270</b>	<b>4,779,902</b>	<b>968,166</b>	<b>3,916,231</b>
<b>តម្លៃក្នុងបញ្ជីសុទ្ធ</b>	<b>605,834</b>	<b>2,468,168</b>	<b>470,825</b>	<b>1,904,487</b>

## ១២. ប្រាក់បញ្ញើពីធនាគារផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
គណនីចរន្ត	9,917,635	40,404,445	3,550,514	14,361,829
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-
<b>9,917,635</b>	<b>40,404,445</b>	<b>3,550,514</b>	<b>14,361,829</b>	

ប្រាក់បញ្ញើពីធនាគារផ្សេងៗទៅតាមរូបិយប័ណ្ណមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	9,385,105	38,234,918	2,992,816	12,105,941
រូបិយប័ណ្ណផ្សេងៗ	532,530	2,169,527	557,698	2,255,888
<b>9,917,635</b>	<b>40,404,445</b>	<b>3,550,514</b>	<b>14,361,829</b>	

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើពីធនាគារផ្សេងៗមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00 - 0.05	0.00
ប្រាក់បញ្ញើមានកាលកំណត់	មិនមាន	មិនមាន

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់កម្ពុជា)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៣. ប្រាក់បញ្ញើពីអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើចរន្ត	8,672,129	35,330,254	10,771,041	43,568,861
ប្រាក់បញ្ញើមានកាលកំណត់	134,450,127	547,749,817	143,330,926	579,773,597
ប្រាក់បញ្ញើសន្សំ	40,269,608	164,058,383	32,799,951	132,675,802
	<b>183,391,864</b>	<b>747,138,454</b>	<b>186,901,918</b>	<b>756,018,260</b>

ការវិភាគបន្ថែមនៃប្រាក់បញ្ញើពីអតិថិជននៅខាងក្រោម៖  
(ក) តាមប្រភេទអតិថិជន

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
រូបវន្តបុគ្គលនិវាសនជន	165,741,075	675,229,140	167,251,750	676,533,329
រូបវន្តបុគ្គល មិននិវាសនជន	8,759,060	35,684,410	10,584,331	42,813,619
សហគ្រាសក្នុងស្រុក	8,890,355	36,219,306	9,065,837	36,671,312
សហគ្រាសក្រៅស្រុក	1,374	5,598	-	-
	<b>183,391,864</b>	<b>747,138,454</b>	<b>186,901,918</b>	<b>756,018,260</b>

(ខ) តាមរូបិយប័ណ្ណ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ដុល្លារអាមេរិក	180,520,593	735,440,896	184,386,425	745,843,089
ខ្មែររៀល	2,862,845	11,663,231	2,504,903	10,132,333
រូបិយប័ណ្ណផ្សេងៗ	8,426	34,327	10,590	42,838
	<b>183,391,864</b>	<b>747,138,454</b>	<b>186,901,918</b>	<b>756,018,260</b>

(គ) តាមទំនាក់ទំនង

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
មិនមែនសម្ព័ន្ធយោគី	183,365,304	747,030,249	186,876,136	755,913,972
សម្ព័ន្ធយោគី	26,560	108,205	25,782	104,288
	<b>183,391,864</b>	<b>747,138,454</b>	<b>186,901,918</b>	<b>756,018,260</b>

(ឃ) អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើពីអតិថិជនមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ភាគរយក្នុង ១ ឆ្នាំ	ភាគរយក្នុង ១ ឆ្នាំ
ប្រាក់បញ្ញើចរន្ត	0.00 - 1.00	0.00 - 0.50
ប្រាក់បញ្ញើមានកាលកំណត់	2.00 - 6.50	2.00 - 6.80
ប្រាក់បញ្ញើសន្សំ	0.00 - 0.50	0.00 - 0.50

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំនាក់ទំនង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៤. ចំណូលភតិសន្យា

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ការវិភាគកាលកំណត់លំហូរសាច់ប្រាក់ មិនបានធ្វើអប្បបរមាក្នុងកិច្ចសន្យា				
តិចជាង ១ឆ្នាំ	439,462	1,787,731	423,762	1,727,678
១ ទៅ ៥ឆ្នាំ	787,339	3,202,895	974,105	3,971,426
ច្រើនជាង ៥ឆ្នាំ	172,467	701,596	80,000	326,160
<b>បំណុលភតិសន្យាសរុបដែល មិនបានធ្វើអប្បបរមា</b>	<b>1,399,268</b>	<b>5,692,222</b>	<b>1,477,867</b>	<b>6,025,264</b>
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
<b>នាថ្ងៃទី១ ខែមករា</b>	<b>1,309,117</b>	<b>5,295,378</b>	<b>1,640,783</b>	<b>6,686,191</b>
ការទិញបន្ថែម	321,206	1,308,593	74,230	300,260
ចំណាយការប្រាក់	72,018	292,970	66,892	272,722
ការទូទាត់	(479,642)	(1,951,180)	(472,788)	(1,927,560)
លម្អៀងអត្រាប្តូរប្រាក់	-	35,515	-	(36,235)
<b>នាថ្ងៃទី៣១ ខែធ្នូ</b>	<b>1,222,699</b>	<b>4,981,276</b>	<b>1,309,117</b>	<b>5,295,378</b>
ចរន្ត	80,323	327,236	20,330	82,235
អចរន្ត	1,142,376	4,654,040	1,288,787	5,213,143

ចំនួនទឹកប្រាក់ ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ និងការខាតបង់នូវការជួលក្នុងឆ្នាំមានដូចខាងក្រោម៖

	២០២១ ដុល្លារអាមេរិក	២០២០ ដុល្លារអាមេរិក
រំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	406,649	409,092
ការប្រាក់លើបំណុលភតិសន្យា	47,564	68,617
ចំណាយលើភតិសន្យារយៈពេលខ្លី និងភតិសន្យានៃទ្រព្យសកម្ម មានតម្លៃទាប	72,018	66,892
	<b>526,231</b>	<b>544,601</b>
<b>សមមូលពាន់រៀល</b>	<b>2,143,865</b>	<b>2,202,911</b>

## ១៥. ពន្ធលើប្រាក់ចំណូល

ការប្រកាសពន្ធរបស់ធនាគារ គឺស្ថិតនៅក្រោមការត្រួតពិនិត្យជាទៀងទាត់ដោយ អគ្គនាយកដ្ឋានពន្ធដារ។ ដោយសារតែការអនុវត្តច្បាប់ និង បទប្បញ្ញត្តិពន្ធនៃលើប្រតិបត្តិការជាច្រើនប្រភេទ អាចនឹង ទទួលបានការបកស្រាយផ្សេងគ្នា តម្លៃដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាច ផ្លាស់ប្តូរនៅពេលក្រោយតាមការសម្រេចចុងក្រោយរបស់អគ្គនាយកដ្ឋានពន្ធដារ។

### អត្រាពន្ធដែលអាចអនុវត្តបាន

អនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ធនាគារមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលក្នុងគ្រាដែលគណនាតាមអត្រា 20% នៃប្រាក់ ចំណេញជាប់ពន្ធ ឬ អាករអប្បបរមា 1% នៃចំណូលរួមបញ្ចូលពន្ធទាំង អស់លើកលែងពន្ធអាករលើតម្លៃបន្ថែម ដោយយកតម្លៃដែលខ្ពស់ជាងគេ រវាងតម្លៃទាំងពីរគឺជាចំណាយ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងដើម)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៥. ពន្ធលើប្រាក់ចំណូល (តំណែងដើម)

### ១៥.១ ចំណាយលើពន្ធលើប្រាក់ចំណូល

ចំណាយលើពន្ធលើប្រាក់ចំណូលមានដូចជា៖

	២០២១		២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
បច្ចុប្បន្ន	196,700	800,175	172,297	702,455
ពន្យា	957,174	3,893,784	381,767	1,556,464
	<b>1,153,874</b>	<b>4,693,959</b>	<b>554,064</b>	<b>2,258,919</b>

បម្រែបម្រួលនៃការបង់ពន្ធលើប្រាក់ចំណូលនៅក្នុងក្រោម៖

	២០២១		២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នាថ្ងៃទី១ ខែមករា	23,889	96,631	13,147	53,574
ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រា	196,700	800,175	172,297	702,455
ពន្ធលើប្រាក់ចំណូលបានបង់	(216,763)	(881,792)	(161,555)	(658,660)
លម្អៀងពីអត្រាប្តូរប្រាក់	-	573	-	(738)
នាថ្ងៃទី៣១ ខែធ្នូ	<b>3,826</b>	<b>15,587</b>	<b>23,889</b>	<b>96,631</b>

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូលកំណត់ដោយច្បាប់ នឹងពន្ធលើប្រាក់ចំណូលមានប្រសិទ្ធភាពមានដូចខាងក្រោម៖

	២០២១		២០២០ (កំណត់ឡើងវិញ)	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ចំណេញមុនចំណាយពន្ធ	4,659,620	18,955,334	2,010,759	8,197,861
ពន្ធលើប្រាក់ចំណូលផ្អែកតាមអត្រាពន្ធ 20% បន្ថែម	931,924	3,791,067	402,152	1,639,572
ចំណាយមិនអាចកាត់កងបាន	39,004	158,668	39,019	159,082
ចំណេញមិនទាន់ទទួលស្គាល់លើការប្តូរប្រាក់បរទេស	(6,147)	(25,006)	(51,613)	(210,426)
ចំណូលភាគលាភ និងផ្សេងៗ	(4,698)	(19,111)	(7,791)	(31,764)
ការកែតម្រូវផ្សេងៗ	(2,909)	(11,834)	-	-
ពន្ធលើប្រាក់ចំណូលក្នុងគ្រា (ប្រសិទ្ធភាពពន្ធអប្បបរមា)	196,700	800,175	172,297	702,455
ចំណាយប្រសិទ្ធភាពលើពន្ធលើប្រាក់ចំណូល	<b>1,153,874</b>	<b>4,693,959</b>	<b>554,064</b>	<b>2,258,919</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៥. ពន្ធលើប្រាក់ចំណូល (តំបន់ដំបូង)

### ១៥.២ ពន្ធពន្យារជាទ្រព្យសកម្ម

ព័ត៌មានលម្អិតនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធមានដូចខាងក្រោម៖

	២០២១		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម			
ចំណាយភតិសន្យា	20,813	(194)	20,619
ចំណូលអត្រាការប្រាក់ពីប្រាក់កម្ចី	130,122	148,889	279,011
ពន្ធយោងទៅកាលបរិច្ឆេទបន្ទាប់	2,974,016	(1,332,358)	1,641,658
សំវិធានធនទៅលើអ៊ីមតែមិន	307,255	205,231	512,486
	<b>3,432,206</b>	<b>(978,432)</b>	<b>2,453,774</b>
ពន្ធពន្យារជាទ្រព្យអសកម្ម			
ទ្រព្យ និងហត្ថបករណ៍	(18,501)	21,258	2,757
	<b>(18,501)</b>	<b>21,258</b>	<b>2,757</b>
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	<b>3,413,705</b>	<b>(957,174)</b>	<b>2,456,531</b>
សមមូលពាន់រៀល	<b>13,808,437</b>	<b>(3,800,530)</b>	<b>10,007,907</b>

	២០២០		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដុល្លារអាមេរិក	ទទួលស្គាល់ក្នុង របាយការណ៍លទ្ធផលក្នុងឆ្នាំ ដុល្លារអាមេរិក	នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ដុល្លារអាមេរិក
ពន្ធពន្យារជាទ្រព្យសកម្ម			
ចំណាយភតិសន្យា	20,175	638	20,813
ចំណូលការប្រាក់ពីប្រាក់កម្ចី	110,753	19,369	130,122
ពន្ធយោងទៅកាលបរិច្ឆេទបន្ទាប់	3,234,543	(260,527)	2,974,016
សំវិធានធនទៅលើអ៊ីមតែមិន	438,310	(131,055)	307,255
	<b>3,803,781</b>	<b>(371,575)</b>	<b>3,432,206</b>
ពន្ធពន្យារជាទ្រព្យអសកម្ម			
ទ្រព្យ និងហត្ថបករណ៍	(8,309)	(10,192)	(18,501)
	<b>(8,309)</b>	<b>(10,192)</b>	<b>(18,501)</b>
ពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ	<b>3,795,472</b>	<b>(381,767)</b>	<b>3,413,705</b>
សមមូលពាន់រៀល	<b>15,466,548</b>	<b>(1,658,111)</b>	<b>13,808,437</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៦. ប្រាក់បញ្ញើសម្រាប់ប្រតិបត្តិការ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណាយទៅលើបុគ្គលិក	983,536	4,006,926	426,180	1,723,899
ពន្ធផ្សេងៗត្រូវទូទាត់	145,247	591,736	61,784	249,916
ចំណាយនូវការប្រាក់ត្រូវទូទាត់	115,398	470,131	121,164	490,108
សំវិធានធនទៅលើបាត់បង់ពីឥណទានកាតព្វកិច្ច	23,912	97,417	36,126	146,130
ផ្សេងៗ	152,637	621,843	126,766	512,768
	<b>1,420,730</b>	<b>5,788,053</b>	<b>772,020</b>	<b>3,122,821</b>

បម្រែបម្រួលសំវិធានធនទៅលើការបាត់បង់ពីឥណទានលើកាតព្វកិច្ចមាននៅខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
នៅថ្ងៃទី១ ខែមករា	36,126	146,130	21,974	89,544
សំវិធានធនបន្ថែម (កត់បញ្ញាស)	(12,214)	(49,687)	14,152	57,698
លម្អៀងពីអត្រាប្តូរប្រាក់	-	974	-	(1,112)
នាថ្ងៃទី៣១ ខែធ្នូ	<b>23,912</b>	<b>97,417</b>	<b>36,126</b>	<b>146,130</b>

## ១៧. ដើមទុន

នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសលេខ 7-016-117 ស្តីពីដើមទុនចុះបញ្ជីអប្បបរមានៃរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ("ប្រកាស")។ ប្រកាសនេះត្រូវបានអនុម័តដោយគណៈកម្មាធិការជាតិប្រកាសសម្រាប់ប្រតិបត្តិការ និងទោសប័ណ្ណធនាគារមត្រូវបានគេវាយតម្លៃថាជាថ្នាក់វិនិយោគ ឬ ជាធនាគារមេដែលកាន់កាប់ 100% នៃភាគហ៊ុនក៏ដោយ ក៏ត្រូវមានដើមទុនអប្បបរមាចំនួន 300,000,000 ពាន់រៀលប្រមាណ(75លានដុល្លារអាមេរិក)។

នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ធនាគារមេបានបញ្ចូលបន្ថែមនូវដើមទុនចំនួន 32,765,157 ដុល្លារអាមេរិក និងបានផ្ទេរពីប្រាក់ចំណេញរក្សាទុកចំនួន 4,234,843 ដុល្លារអាមេរិកដើម្បីតម្លើងដើមទុនពី 38លានដុល្លារទៅ 75លានដុល្លារ។ ដើមទុនបន្ថែមនេះត្រូវបានអនុម័តដោយធនាគារជាតិនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។

## ១៨. ចំណូលពីការប្រាក់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានទៅអតិថិជន	12,330,980	50,162,426	13,523,785	55,136,472
សមតុល្យជាមួយធនាគារផ្សេងៗ	625,332	2,543,851	692,954	2,825,173
សមតុល្យជាមួយធនាគារជាតិកម្ពុជា	8,312	33,813	26,139	106,569
	<b>12,964,624</b>	<b>52,740,090</b>	<b>14,242,878</b>	<b>58,068,214</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំនាក់ទំនង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ១៩. ចំណាយការប្រាក់

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់បញ្ញើពីអតិថិជន	6,927,693	28,181,855	6,566,021	26,769,664
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	72,018	292,970	66,892	272,722
ចំណូលភតិសន្យា	5	20	77,288	315,103
	<b>6,999,716</b>	<b>28,474,845</b>	<b>6,710,201</b>	<b>27,357,489</b>

## ២០. ចំណូលសុទ្ធពីកម្រៃជើងសារ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
កម្រៃជើងសារទទួលបានពីការផ្ទេរប្រាក់	6,549,251	26,642,353	2,681,451	10,932,276
កម្រៃជើងសារផ្សេងៗ	156,092	634,982	208,549	850,254
ចំណូលសរុបបានពីកម្រៃជើងសារ	<b>6,705,343</b>	<b>27,277,335</b>	<b>2,890,000</b>	<b>11,782,530</b>
ចំណាយកម្រៃជើងសារផ្សេងៗ	<b>(87,945)</b>	<b>(357,760)</b>	<b>(159,432)</b>	<b>(650,004)</b>
ចំណាយសុទ្ធដោយកម្រៃជើងសារផ្សេងៗ	<b>6,617,398</b>	<b>26,919,575</b>	<b>2,730,568</b>	<b>11,132,526</b>

## ២១. ចំណូលប្រតិបត្តិការផ្សេងៗ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ចំណេញសុទ្ធពីការប្តូរប្រាក់	192,980	785,043	258,066	1,052,135
ប្រាក់ចំណេញពីការលក់ទ្រព្យ និងហត្ថបករណ៍	14,546	59,173	-	-
ចំណូលពីភាគលាភផ្សេងៗ	23,490	95,557	38,777	158,094
ផ្សេងៗ	-	-	180	734
	<b>231,016</b>	<b>939,773</b>	<b>297,023</b>	<b>1,210,963</b>

## ២២. ចំណាយបុគ្គលិក

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ប្រាក់ខែ និងប្រាក់ឈ្នួល	4,290,495	17,453,733	3,797,928	15,484,152
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ	129,434	526,583	152,023	619,798
	<b>4,419,929</b>	<b>17,980,271</b>	<b>3,949,951</b>	<b>16,103,950</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលេខ៤)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៣. ចំណាយទូទៅ និងរដ្ឋបាល

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ថ្លៃអាជ្ញាប័ណ្ណ	311,550	1,267,385	268,888	1,096,256
ជួសជុលនិងការថែទាំ	268,060	1,090,468	286,076	1,166,332
ចំណាយទំនាក់ទំនង	130,111	529,292	137,031	558,675
ចំណាយទឹកភ្លើង	123,180	501,096	126,472	515,626
ចំណាយលើបោះពុម្ពនិងសម្ភារៈ	115,689	470,623	120,982	493,244
ចំណាយទៅលើការិយាល័យ	102,071	415,225	67,050	273,363
ចំណាយទៅលើពន្ធផ្សេងៗ	86,804	353,119	59,146	241,138
ចំណាយលើការជួល	47,564	193,490	68,617	279,752
ចំណាយទៅលើការដឹកជញ្ជូន	32,647	132,808	42,871	174,785
ចំណាយទៅលើវិជ្ជាជីវៈ	32,233	131,124	50,808	207,144
ចំណាយទៅលើការផ្សព្វផ្សាយ	21,586	87,812	94,721	386,178
ចំណាយទៅលើការធ្វើដំណើរ	6,724	27,353	11,613	47,346
ចំណាយទៅលើផ្សេងៗ	106,921	434,955	200,831	818,788
	<b>1,385,140</b>	<b>5,634,750</b>	<b>1,535,106</b>	<b>6,258,627</b>

## ២៤. ចំណាយលើសំបុត្រ

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ទ្រព្យ និងហត្ថបករណ៍	558,038	2,270,099	496,962	2,026,114
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	406,649	1,654,248	409,092	1,667,868
ទ្រព្យអរូបី	205,104	834,363	181,099	738,341
	<b>1,169,791</b>	<b>4,758,710</b>	<b>1,087,153</b>	<b>4,432,323</b>

## ២៥. សំវិធានអនលៃចំណាយពីឥណទានខាតបង់

	២០២១		២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានទៅអតិថិជន	1,190,867	4,844,446	1,966,631	8,017,959
កាតព្វកិច្ច	(12,214)	(49,678)	14,152	57,698
ផ្សេងៗ	189	770	(3,484)	(14,204)
	<b>1,178,842</b>	<b>4,795,529</b>	<b>1,977,299</b>	<b>8,061,453</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តទីទំនាក់ទំនង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៦. ភាគពូកិច្ច

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ឥណទានហ្វាន់ស៊ីលីពីមិនទាន់ដក	16,911,065	68,895,679	17,899,754	72,404,505
ប្រាក់ធានា	-	-	-	-
<b>ចំនួនសរុបដុល</b>	<b>16,911,065</b>	<b>68,895,679</b>	<b>17,899,754</b>	<b>72,404,505</b>
សំវិធានធននៃការខាតបង់ឥណទានខាតនៅក្រៅតារាងគុណប្រកាសដែលបានសន្យា	(23,912)	(97,417)	(36,126)	(146,130)
	<b>16,887,153</b>	<b>68,798,262</b>	<b>17,863,628</b>	<b>72,258,375</b>

## ២៧. ប្រតិបត្តិការ និងសមតុល្យជាមួយសម្ព័ន្ធព្យាបាល

ប្រតិបត្តិការសំខាន់ៗ របស់ធនាគារជាមួយសម្ព័ន្ធព្យាបាលនៅក្នុងគ្រា មាននៅខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	២០២១		២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ធនាគារមេ	ចំណូលការប្រាក់	-	-	-	-
	ចំណាយការប្រាក់	-	-	-	-
Sacombank Remittance Express Co., Ltd	ថ្លៃសេវា និង កម្រៃជើងសារ	(3,591)	(14,608)	(4,211)	(17,168)
បុគ្គលិកគ្រប់គ្រងសំខាន់ៗ	ចំណូលការប្រាក់លើឥណទាន	7,980	32,463	7,125	29,049
	ចំណាយការប្រាក់លើប្រាក់បញ្ញើ	(537)	(2,185)	(661)	(2,695)
	ប្រាក់ខែ និង អត្ថប្រយោជន៍និយោជិត	(552,610)	(2,248,017)	(402,160)	(1,639,606)

សមតុល្យជាមួយភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

សម្ព័ន្ធព្យាបាល	ប្រភេទនៃប្រតិបត្តិការ	២០២១		២០២០	
		ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
ធនាគារមេ	សមតុល្យត្រូវទទួល	24,380,881	99,327,709	26,629,806	107,717,565
	សមតុល្យត្រូវសង	(9,911,205)	(40,378,249)	(3,544,087)	(14,335,832)
	គណនីត្រូវទទួលផ្សេងៗ	102,673	418,290	28,691	116,055
	គណនីត្រូវសងផ្សេងៗ	(126,152)	(513,943)	-	-
Sacombank Lao Co., Ltd.		(124)	(505)	(124)	(502)
Sacombank Remittance Express Co., Ltd.	គណនីត្រូវទទួលបានពីការផ្ទេរប្រាក់	36,847	150,115	19,604	79,298
បុគ្គលិកគ្រប់គ្រងសំខាន់ៗ	ប្រាក់កម្ចី	181,723	740,340	97,957	396,236
	ប្រាក់បញ្ញើ	(26,560)	(108,205)	(25,782)	(104,288)



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងទី៤)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

សកម្មភាពធនាគារត្រូវបានប្រឈមមុខនូវហានិភ័យហិរញ្ញវត្ថុ ហានិភ័យឥណទាន ហានិភ័យទីផ្សារ (រួមមានហានិភ័យរូបិយប័ណ្ណ និងហានិភ័យអត្រាការប្រាក់) និងហានិភ័យសន្ទនីយភាពជាច្រើនប្រភេទ។ ការប្រឈមមុខជាមួយហានិភ័យ គឺជាបញ្ហាស្នូលចំពោះវិស័យហិរញ្ញវត្ថុហើយ ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យមួយដែលមិនអាចជៀសបាននៅក្នុងអាជីវកម្ម។

ធនាគារ មានគោលបំណងអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ចំពោះគោលបំណងលើការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ ក៏ប៉ុន្តែធនាគារបានទទួលស្គាល់ថាការអនុវត្តល្អបំផុតទៅតាមអន្តរជាតិ នៅលើការគ្រប់គ្រងហានិភ័យមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។ គណៈគ្រប់គ្រងបានបង្កើត គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងទ្រព្យអសកម្ម ហើយនិងគណៈកម្មាធិការគ្រប់គ្រងហានិភ័យ ដើម្បីបង្កើតប៉ារ៉ាម៉ែត្រទូលំទូលាយមួយសម្រាប់ហានិភ័យដែលអាចទទួលយកបានសម្រាប់ធនាគារ។ ព្រមទាំងដើម្បីត្រួតពិនិត្យសកម្មភាពប្រឆាំងនឹងប៉ារ៉ាម៉ែត្រទាំងនេះ។

ធនាគារមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	7,901,883	32,192,271	11,858,023	47,965,703
សមតុល្យជាមួយធនាគារជាតិ	51,805,706	211,056,446	47,886,258	193,699,914
សមតុល្យជាមួយធនាគារផ្សេងៗ	51,146,228	208,369,733	46,360,926	187,529,946
ឧបករណ៍មូលធនតាម FVOCI	25,000	101,850	25,000	101,125
ឥណទានទៅអតិថិជន	143,802,560	585,851,629	140,942,990	570,114,395
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,359	946,631	233,636	945,058
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>254,913,736</b>	<b>1,038,518,560</b>	<b>247,306,833</b>	<b>1,000,356,141</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	9,917,635	40,404,445	3,550,514	14,361,829
ប្រាក់បញ្ញើពីអតិថិជន	183,391,864	747,138,454	186,901,918	756,018,260
បំណុលភតិសន្យា	1,222,699	4,981,276	1,309,117	5,295,378
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>194,532,198</b>	<b>792,524,175</b>	<b>191,761,549</b>	<b>775,675,467</b>

### ការគ្រប់គ្រងដើមទុន

គោលបំណងចម្បងនៃការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីធានាថាធនាគារបានគោរពតាមតម្រូវការដើមទុនដែលបានកំណត់ឡើងពីខាងក្រៅ និងរក្សាជំហរតុល្យភាពហិរញ្ញវត្ថុ និងសមាសធាតុដើមទុនឲ្យសមស្របដើម្បីទ្រទ្រង់សកម្មភាពអាជីវកម្មធនាគារ និងបង្កើនតម្លៃរបស់ម្ចាស់។

ធនាគារគ្រប់គ្រងរចនាសម្ព័ន្ធដើមទុនរបស់ខ្លួន និងធ្វើការកែតម្រូវវាឲ្យវាដោយមើលឃើញពីការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និងលក្ខណៈថានិភ័យនៃសកម្មភាពរបស់ធនាគារ។ ដើម្បីរក្សា ឬ កែសម្រួលរចនាសម្ព័ន្ធដើមទុនធនាគារអាចធ្វើការកែតម្រូវនូវចំនួនទឹកប្រាក់នៃការទូទាត់ភាគលាភទៅម្ចាស់ ចំណូលពីដើមទុន។ ធនាគារ មិនបានធ្វើការផ្លាស់ប្តូរណាមួយទេក្នុងគោលបំណង គោលការណ៍និងដំណើរការពីឆ្នាំមុន។

តម្លៃសុទ្ធ និងទ្រព្យសកម្មដែលបានឡើងហានិភ័យត្រូវបានគណនាទៅតាមបទប្បញ្ញត្តិរបស់ធនាគារជាតិ។ គណៈគ្រប់គ្រងជឿជាក់ថា ធនាគារបានអនុលោមទៅតាមសមាមាត្រសមធនភាពដែលបានកំណត់ដោយ ធនាគារជាតិនៃកម្ពុជា និងរាល់តម្រូវការដើមទុនកំណត់ដោយខាងក្រៅ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

### ២៨.១ ហានិភ័យឥណទាន

ធនាគារត្រូវប្រុងប្រយ័ត្នទៅលើហានិភ័យឥណទាន ដែលជាហានិភ័យអាចធ្វើឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតឡើងដោយការមិនបានអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួន។ ហានិភ័យឥណទាន គឺជាហានិភ័យសំខាន់បំផុតសម្រាប់អាជីវកម្មរបស់ធនាគារ។ ហានិភ័យឥណទានកើតឡើងជាមូលដ្ឋានក្នុងសកម្មភាពផ្តល់ប្រាក់កម្ចីចំពោះឥណទាន និងបុរេប្រទាន។ ធនាគារក៏មានហានិភ័យឥណទានចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបង្ហាញក្នុងតារាងតុល្យការ ដូចជាកាតព្វកិច្ចឥណទាន។

(ក) ការវាស់ស្ទង់ទៅលើហានិភ័យឥណទាន  
ធនាគារវាយតម្លៃទៅលើប្រូបាប៊ីលីតេនៃលំនាំដើមទៅលើ រូបវន្តបុគ្គលភាគីពាក់ព័ន្ធជាដៃគូទៅតាមគោលការណ៍ឥណទាននីតិវិធី និងការអនុវត្ត។ គណៈកម្មាធិការឥណទានជាអ្នកទទួលខុសត្រូវទៅលើការកំណត់ភាពសមស្រប និងភាពគ្រប់គ្រាន់នៃគោលនយោបាយឥណទានខ្លួន។

(ខ) គោលការណ៍គ្រប់គ្រងដែនកំណត់ និងកាត់បន្ថយហានិភ័យ  
ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ប្រាក់កម្ចីទៅរូបវន្តបុគ្គលនៅព្រះរាជាណាចក្រកម្ពុជា។ ធនាគារគ្រប់គ្រងដែនកំណត់ និងត្រួតពិនិត្យការប្រមូលផ្តុំ ហានិភ័យឥណទាននៅពេលគេបានរកឃើញ។ ហានិភ័យធំៗ ត្រូវបានកំណត់ដោយធនាគារជាតិថា ជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលបានផលណាមួយនៅពេលដែលវាលើសពី 2% សម្រាប់ឥណទានឯកត្តជន និង 3% សម្រាប់ឥណទានជាក្រុមនៃទ្រព្យសម្បត្តិសុទ្ធរបស់ធនាគារក្រោមលក្ខខណ្ឌនៃប្រកាសលេខ ធ7-07-163 របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារក៏បានប្រើគោលការណ៍ជាច្រើន និងអនុវត្តគោលការណ៍ទាំងនោះ ដើម្បីកាត់បន្ថយហានិភ័យ។ គោលការណ៍ដ៏សាមញ្ញបំផុត គឺការទទួលបាននូវតុល្យភាពសុវត្ថិភាព នៅក្នុងទម្រង់ជាវត្ថុបញ្ចាំក្នុងការបញ្ចេញឥណទានទៅអតិថិជន ដែលគោលការណ៍នេះជាទម្រង់ចម្បង។ ធនាគារក៏បានអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលបានយកនូវចំណាត់ថ្នាក់ដាក់លាក់នៃវត្ថុបញ្ចាំ ឬ ការកាត់បន្ថយហានិភ័យឥណទាន។

- ប្រភេទវត្ថុបញ្ចាំចម្បង សម្រាប់ឥណទានអតិថិជនមានដូចជា៖
- ការបញ្ចាំលើអចលនទ្រព្យរស់នៅ (ដី អគារ និងទ្រព្យសកម្មផ្សេងៗទៀត)
  - ថ្លៃលើទ្រព្យសកម្មអាជីវកម្មដូចជា ដីធ្លី និងអគារ
  - ប្រាក់បញ្ញើមានការកំណត់របស់អតិថិជនដែលបានដាក់ក្នុងធនាគារ និង
  - សាច់ប្រាក់ក្នុងទម្រង់ជាប្រាក់បញ្ញើមានកំណត់

(គ) ការប៉ះពាល់អតិបរមាលើហានិភ័យឥណទានមុនពេលកំណត់ជាមួយទ្រព្យដាក់បញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗទៀត  
តារាងខាងក្រោមបង្ហាញនូវហានិភ័យឥណទានអតិបរមាមុនទេ កំណត់ជាមួយទ្រព្យដាក់បញ្ចាំ ឬ ការពង្រឹងឥណទានផ្សេងៗទៀតទៀតរបស់ធនាគារ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	
	ដុល្លារអាមេរិក	សមមូលពាន់រៀល	ដុល្លារអាមេរិក	សមមូលពាន់រៀល
សមតុល្យដុលជាមួយធនាគារជាតិនៃកម្ពុជាសរុប	51,805,706	211,056,446	47,886,258	193,699,914
សមតុល្យដុលជាមួយធនាគារផ្សេងៗសរុប	51,186,704	208,534,632	46,401,213	187,692,907
ឥណទានទៅអតិថិជន ដុល	166,243,163	677,274,646	162,192,726	656,069,577
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,359	946,631	233,636	945,058
សន្យាក្រៅតារាងតុល្យការ ដុល	16,911,065	68,895,679	17,899,754	72,404,505
	<b>286,378,997</b>	<b>1,166,708,034</b>	<b>274,613,587</b>	<b>1,110,811,961</b>

ការប៉ះពាល់អតិបរមានូវហានិភ័យឥណទានទៅលើទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ ត្រូវបានកំណត់ត្រឹមតម្លៃយោងទៅកាលបរិច្ឆេទបន្ទាប់គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងឆ្នាំ២០២០។  
ធនាគាររក្សាទ្រព្យបញ្ចាំចំពោះឥណទានទៅអតិថិជន ក្នុងទម្រង់ជាប្រាក់បញ្ញើតែកម្រិតទ្រព្យ ការធានា និងមូលបត្រដែលបានចុះបញ្ជីផ្សេងៗលើទ្រព្យសកម្ម និងទ្រព្យសកម្មផ្សេងៗទៀត។ ការប៉ាន់ប្រមាណនៃតម្លៃពិត គឺផ្អែកលើតម្លៃនៃទ្រព្យបញ្ចាំដែលត្រូវបានវាយតម្លៃនៅពេលខ្លឹមហើយត្រូវបានធ្វើបច្ចុប្បន្នភាពជាទៀងទាត់ យោងតាមគោលនយោបាយប្រាក់កម្ចីផ្ទៃក្នុង និងគោលការណ៍ណែនាំនៃបទប្បញ្ញត្តិ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែងទុន)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណែងទុន)

### ២៨.១ ហានិភ័យឥណទាន (តំណែងទុន)

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនឹងហានិភ័យឥណទាន

បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មនៅពេលដែលតួភាគីម្ខាង បានចូលរួមក្នុងសកម្មភាពអាជីវកម្មស្រដៀងគ្នា ឬ ក្នុងភូមិសាស្ត្រតែមួយដូចគ្នាមាន ឬ មានលក្ខណៈសេដ្ឋកិច្ចស្រដៀងគ្នា ដែលអាចបង្កដល់សមត្ថភាពក្នុងការគោរពតាមកិច្ចសន្យាដែលអាចនឹងទទួលបានឥទ្ធិពល នៃការផ្លាស់ប្តូរនៃសេដ្ឋកិច្ច នយោបាយ ឬ លក្ខខណ្ឌដទៃទៀត។ បណ្តុំនៃហានិភ័យ បានគូសបញ្ជាក់ពីភាពប្រែប្រួលទាក់ទងនឹងការប្រតិបត្តិរបស់ធនាគារចំពោះការអភិវឌ្ឍ. ដែលមានផលប៉ះពាល់ដល់វិស័យ ឬទីតាំងភូមិសាស្ត្រណាមួយ។

ការបែងចែកទ្រព្យសកម្មហិរញ្ញវត្ថុតាមវិស័យឧស្សាហកម្មរបស់ធនាគារ មុនពេលគិតបញ្ចូលទ្រព្យធានាឬការពង្រឹងឥណទានផ្សេងទៀត (ការប៉ះពាល់អតិបរមា) មានដូចខាងក្រោម៖

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទានទៅអតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១	51,805,706	51,186,704	-	-	102,992,410
អន្តរការីហិរញ្ញវត្ថុ	-	-	80,331,869	-	80,331,869
ការប្រើប្រាស់ផ្ទាល់ខ្លួន	-	-	29,278,963	-	29,278,963
លក់ដុំនិងរាយ	-	-	16,789,144	-	16,789,144
ការដឹកជញ្ជូន	-	-	13,074,092	-	13,074,092
អចលនទ្រព្យ និងសំណង់	-	-	5,759,258	-	5,759,258
អាហារណ៍ នីហារណ៍	-	-	1,187,317	-	1,187,317
សេវាកម្ម	-	-	19,822,520	232,359	20,054,879
ឧស្សាហកម្មផ្សេងៗ	<b>51,805,706</b>	<b>51,186,704</b>	<b>166,243,163</b>	<b>232,359</b>	<b>269,467,932</b>
ដាក់-សំវិធានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	-	(40,476)	(22,440,603)	-	(22,481,079)
	<b>51,805,706</b>	<b>51,146,228</b>	<b>143,802,560</b>	<b>232,359</b>	<b>246,986,853</b>
សមមូលពាន់រៀល	<b>211,056,446</b>	<b>208,369,733</b>	<b>585,851,629</b>	<b>946,631</b>	<b>1,006,224,439</b>

# កំណត់សម្គាល់របស់របាយការណ៍ហិរញ្ញវត្ថុ (តំបន់ធុនទាប)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ធុនទាប)

២៨.១ ហានិភ័យឥណទាន (តំបន់ធុនទាប)

(ឃ) បណ្តុំនៃហានិភ័យនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមួយនិងហានិភ័យឥណទាន (តំបន់ធុនទាប)

	សមតុល្យជាមួយ ធនាគារជាតិ ដុល្លារអាមេរិក	សមតុល្យជាមួយ ធនាគារផ្សេងៗ ដុល្លារអាមេរិក	ឥណទានទៅអតិថិជន ដុល្លារអាមេរិក	ទ្រព្យសកម្ម ហិរញ្ញវត្ថុផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០					
អន្តរការីហិរញ្ញវត្ថុ	47,886,258	46,401,213	-	-	94,287,471
ការប្រើប្រាស់ផ្ទាល់ខ្លួន	-	-	75,481,751	-	75,481,751
លក់ដុំនិងរាយ	-	-	28,486,499	-	28,486,499
ការជីកវី	-	-	17,789,144	-	17,789,144
អចលនទ្រព្យ និងសំណង់	-	-	17,146,485	-	17,146,485
អាហារណ៍ នីហរណ៍	-	-	2,572,581	-	2,572,581
សេវាកម្ម	-	-	773,647	-	773,647
ឧស្សាហកម្មផ្សេងៗ	-	-	19,942,619	233,636	20,176,255
	<b>47,886,258</b>	<b>46,401,213</b>	<b>162,192,726</b>	<b>233,636</b>	<b>256,713,833</b>
ដក- សំវិធានធនសម្រាប់ការកាត់បន្ថយ	-	(40,287)	(21,249,736)	-	(21,290,023)
ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	<b>47,886,258</b>	<b>46,360,926</b>	<b>140,942,990</b>	<b>233,636</b>	<b>235,423,810</b>
សមមូលពាន់រៀល	<b>193,699,914</b>	<b>187,529,946</b>	<b>570,114,395</b>	<b>945,058</b>	<b>952,289,313</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

### ២៨.១ ហានិភ័យឥណទាន (ត្រីមាសទី១)

(ង) គុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ  
តារាងខាងក្រោមបង្ហាញ ពីគុណភាពឥណទានតាមចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុយោងទៅតាមគោលការណ៍ផ្លាស់ប្តូរដំណាក់កាលរបស់ធនាគារ។

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិសរុប	51,805,706	-	-	51,805,706
សមតុល្យជាមួយធនាគារផ្សេងៗសរុប	51,186,704	-	-	51,186,704
ឥណទានទៅអតិថិជនសរុប	129,976,634	1,583,691	34,682,838	166,243,163
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,359	-	-	232,359
	<b>233,201,403</b>	<b>1,583,691</b>	<b>34,682,838</b>	<b>269,467,932</b>
ដក- សំវិធានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	(274,656)	(119,618)	(22,086,805)	(22,481,079)
	<b>232,926,747</b>	<b>1,464,073</b>	<b>12,596,033</b>	<b>246,986,853</b>
សមមូលពាន់រៀល	<b>948,943,568</b>	<b>5,964,633</b>	<b>51,316,238</b>	<b>1,006,224,439</b>

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដំណាក់កាលទី១ ដុល្លារអាមេរិក	ដំណាក់កាលទី២ ដុល្លារអាមេរិក	ដំណាក់កាលទី៣ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យជាមួយធនាគារជាតិសរុប	47,886,258	-	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗសរុប	46,401,213	-	-	46,401,213
ឥណទានទៅអតិថិជនសរុប	132,904,629	4,772,195	24,515,902	162,192,726
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	233,636	-	-	233,636
	<b>227,425,736</b>	<b>4,772,195</b>	<b>24,515,902</b>	<b>256,713,833</b>
ដក- សំវិធានធនសម្រាប់ការបាត់បង់ ឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុ	(656,790)	(1,480,893)	(19,152,340)	(21,290,023)
	<b>226,768,946</b>	<b>3,291,302</b>	<b>5,363,562</b>	<b>235,423,810</b>
សមមូលពាន់រៀល	<b>917,280,388</b>	<b>13,313,317</b>	<b>21,695,608</b>	<b>952,289,313</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណាងដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណាងដំបូង)

### ២៨.២ ហានិភ័យប្រតិបត្តិការ

ការខាតបង់ហានិភ័យប្រតិបត្តិការដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬ មិនជោគជ័យដែលកើតឡើងពីកត្តាមនុស្ស និងប្រព័ន្ធ ឬ ពីកត្តាខាងក្រៅត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានកើតឡើងការត្រួតពិនិត្យ និងការ រាយការណ៍ត្រឹមត្រូវនៃសកម្មភាពអាជីវកម្មដែលអង្គការត្រួតពិនិត្យ និងគាំទ្រដែលឯករាជ្យពីអង្គការអាជីវកម្មនិងការត្រួតពិនិត្យដែលផ្តល់ ដោយអ្នកគ្រប់គ្រង។

គណៈគ្រប់គ្រងហានិភ័យតម្រូវឱ្យមានការបង្កើតរចនាសម្ព័ន្ធតួនាទី និងគោលការណ៍គ្រប់គ្រងច្បាស់លាស់។ គោលការណ៍ និងវិធានការ ត្រួតពិនិត្យជាច្រើនត្រូវបានអនុវត្ត។ ទាំងនេះរួមមានការបង្កើតនូវអាជ្ញាធរចុះហត្ថលេខាការកំណត់ប្រព័ន្ធគ្រប់គ្រងនីតិវិធីត្រួតពិនិត្យ និង ឯកសារ។ ទាំងនេះត្រូវបានពិនិត្យជាញឹកញាប់ដើម្បីដោះស្រាយហានិភ័យប្រតិបត្តិការនៃអាជីវកម្មរបស់ធនាគារ។

### ២៨.៣ ហានិភ័យទីផ្សារ

ធនាគារផ្តោតលើហានិភ័យទីផ្សារ ដែលជាហានិភ័យដែលតម្លៃសមរម្យ ឬ លំហូរសាច់ប្រាក់អនាគតនៃឧបករណ៍ហិរញ្ញវត្ថុ និងបម្រែបម្រួល ដោយសារការផ្លាស់ប្តូរនៅតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងពីការបើកចំហរនូវអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែរ ទាំងនេះ អាចត្រូវបានពិចារណាដោយចលនា និងបម្រែបម្រួលទីផ្សារទូទៅ និងជាក់លាក់ណាមួយទៅតាមកម្រិតនៃភាពមិនចុះសម្រុងនៃអត្រា ឬ តម្លៃ ទីផ្សារនៃអត្រាការប្រាក់ឥណទានអត្រាប្តូររូបិយប័ណ្ណ និងតម្លៃភាគហ៊ុន។

#### (i) ហានិភ័យអត្រាប្តូរប្រាក់

ធនាគារធ្វើប្រតិបត្តិការនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើប្រតិបត្តិការជាដុល្លារអាមេរិក ខ្មែររៀល និងរូបិយប័ណ្ណផ្សេងៗទៀត។ ហានិភ័យអត្រាប្តូរប្រាក់បានកើតឡើងពីប្រតិបត្តិការពាណិជ្ជកម្មពេលអនាគត ហើយនៅពេលទ្រព្យសកម្ម និងទ្រព្យអសកម្មដែលត្រូវបាន ទទួលស្គាល់ជាប្រិយប័ណ្ណ ដែលមិនមែនជាប្រិយប័ណ្ណ និងដំណើរការរបស់ធនាគារ។ សមតុល្យទ្រព្យសកម្ម និងទ្រព្យអសកម្មជាប្រិយប័ណ្ណដែលបានទទួលស្គាល់ទៅកាន់រូបិយប័ណ្ណផ្សេងៗត្រូវបានបង្ហាញជាប្រាក់ដុល្លារ អាមេរិកដូចខាងក្រោម៖

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	6,717,710	210,837	973,336	7,901,883
សមតុល្យជាមួយធនាគារជាតិ	50,714,562	1,091,144	-	51,805,706
សមតុល្យជាមួយធនាគារផ្សេងៗ	47,524,970	3,170,403	450,855	51,146,228
ឧបករណ៍មូលធនក្នុង FVOCI	25,000	-	-	25,000
ឥណទានអតិថិជន	132,766,953	11,035,607	-	143,802,560
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	232,359	-	-	232,359
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>237,981,554</b>	<b>15,507,991</b>	<b>1,424,191</b>	<b>254,913,736</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	9,385,105	-	532,530	9,917,635
ប្រាក់បញ្ញើពីអតិថិជន	180,520,593	2,862,845	8,426	183,391,864
ភតិសន្យា	1,222,699	-	-	1,222,699
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>191,128,397</b>	<b>2,862,845</b>	<b>540,956</b>	<b>194,532,198</b>
<b>គម្លាតប្តូររូបិយប័ណ្ណសុទ្ធ</b>	<b>46,853,157</b>	<b>12,645,146</b>	<b>883,235</b>	<b>60,381,538</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត្រីមាសទី១)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមាសទី១)

### ២៨.៣ ហានិភ័យទីផ្សារ (ត្រីមាសទី១)

(i) ហានិភ័យអត្រាប្តូរប្រាក់ (ត្រីមាសទី១)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០			
	ដុល្លារអាមេរិក	រៀល	រូបិយប័ណ្ណដទៃ	សរុប
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>				
សាច់ប្រាក់ក្នុងដៃ	11,556,371	185,052	116,600	11,858,023
សមតុល្យជាមួយធនាគារជាតិ	46,096,775	1,789,483	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ	43,807,875	2,065,886	487,165	46,360,926
ឧបករណ៍មូលធនក្នុង FVOCI	25,000	-	-	25,000
ឥណទានអតិថិជន	134,137,006	6,805,984	-	140,942,990
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	233,636	-	-	233,636
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>235,856,663</b>	<b>10,846,405</b>	<b>603,765</b>	<b>247,306,833</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>				
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	2,992,816	-	557,698	3,550,514
ប្រាក់បញ្ញើពីអតិថិជន	184,386,425	2,504,903	10,590	186,901,918
បំណុលភតិសន្យា	1,309,117	-	-	1,309,117
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>188,688,358</b>	<b>2,504,903</b>	<b>568,288</b>	<b>191,761,549</b>
<b>គម្លាតប្តូររូបិយប័ណ្ណសុទ្ធ</b>	<b>47,168,305</b>	<b>8,341,502</b>	<b>35,477</b>	<b>55,545,284</b>

(ii) ហានិភ័យតម្លៃ  
ធនាគារមិនត្រូវបានប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ព្រោះធនាគារមិនបានកាន់កាប់ការវិនិយោគណាមួយដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ សម្រាប់លក់ ឬ នៅក្នុងតម្លៃពិតក្នុងប្រាក់ចំណេញ ឬខាតទេ

(iii) ហានិភ័យអត្រាការប្រាក់  
ហានិភ័យលំហូរអត្រាការប្រាក់ គឺជាហានិភ័យដែលលំហូរសាច់ប្រាក់នាអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ និងអាចប្រែប្រួលដោយសារតាមផ្លាស់ប្តូរនូវអត្រាការប្រាក់ក្នុងទីផ្សារ។ កម្រិតការប្រាក់អាចនឹងកើនឡើងដោយសារការផ្លាស់ប្តូរនឹងអាចកាត់បន្ថយការខាតបង់ ក្នុងករណីមានចលនាណាប្រែប្រួលមិនបានគិតទុកមុន។ គណៈគ្រប់គ្រងរបស់ធនាគារខណៈនេះមិនទាន់មានគោលការណ៍ក្នុងការកំណត់កម្រិតនូវការលម្អៀងនៃអត្រាការប្រាក់នៅឡើយទេ។ ទោះយ៉ាងណាក៏ដោយគណៈគ្រប់គ្រងក៏នៅតែតាមដានភាពលម្អៀងនេះជាទៀងទាត់ដែរ។  
ហានិភ័យការប្រាក់កើតឡើងនៅដោយលទ្ធភាព នៃការផ្លាស់ប្តូរនូវអត្រាការប្រាក់ដែលអាចប៉ះពាល់ដល់ផលចំណេញពីអនាគត ឬ តម្លៃពិត និងឧបករណ៍ហិរញ្ញវត្ថុ។ ធនាគារអាចប្រឈមនឹងហានិភ័យអត្រាការប្រាក់ ដោយសារតែភាពលម្អៀងនៃអត្រាការប្រាក់ដែលបានកំណត់តម្លៃឡើងវិញដែលបានធ្វើទៅលើទ្រព្យសកម្ម និងទ្រព្យអសកម្ម។ ធនាគារគ្រប់គ្រងហានិភ័យនេះដោយការផ្គូផ្គងនូវការកំណត់តម្លៃឡើងវិញដែលធ្វើទៅលើទ្រព្យសកម្ម និងទ្រព្យអសកម្មដោយធ្វើទៅតាមយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ។

# កំណត់សម្គាល់របៀបរបររបស់ក្រុមហ៊ុនហិរញ្ញវត្ថុ (តំបន់សម្រាប់ការវិនិយោគ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់សម្រាប់ការវិនិយោគ)

២៨.៣ ហានិភ័យសម្រាប់ការវិនិយោគ (តំបន់សម្រាប់ការវិនិយោគ)

(iii) ហានិភ័យអត្រាការប្រាក់ (តំបន់សម្រាប់ការវិនិយោគ)

	បុគ្គលិក	មិនមានការប្រាក់	រហូតដល់១ខែ	ពី១ ទៅ ៣ខែ	ពី៣ ទៅ ១២ខែ	ពី១ ទៅ ៥ឆ្នាំ	លើសពី ៥ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	7,901,883	-	-	-	-	-	7,901,883
សមតុល្យជាមួយធនាគារជាតិ	-	41,487,774	7,500,000	2,817,932	-	-	-	51,805,706
សមតុល្យជាមួយធនាគារផ្សេងៗ	-	28,527,630	1,016,027	10,037,678	11,564,893	-	-	51,146,228
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	-	-	-	-	-	25,000
ឥណទានទៅអតិថិជន	5,221,412	-	2,730,200	5,397,700	130,453,248	-	-	143,802,560
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	12,440	1,800	36,247	160,872	21,000	232,359
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>5,221,412</b>	<b>77,942,287</b>	<b>11,258,667</b>	<b>18,255,110</b>	<b>142,054,388</b>	<b>160,872</b>	<b>21,000</b>	<b>254,913,736</b>
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ប្រាក់បញ្ញើធនាគារផ្សេងៗ	-	-	9,917,635	-	-	-	-	9,917,635
ប្រាក់បញ្ញើអតិថិជន	-	559,675	83,871,221	40,247,881	52,322,587	6,390,500	-	183,391,864
ភតិសន្យា	-	-	-	2,831	71,648	684,760	463,460	1,222,699
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>-</b>	<b>559,675</b>	<b>93,788,856</b>	<b>40,250,712</b>	<b>52,394,235</b>	<b>7,075,260</b>	<b>463,460</b>	<b>194,532,198</b>
គន្លងការប្រាក់	<b>5,221,412</b>	<b>77,382,612</b>	<b>(82,530,189)</b>	<b>(21,995,602)</b>	<b>89,660,153</b>	<b>(6,914,388)</b>	<b>(442,460)</b>	<b>60,381,538</b>
សមមូលរងផ្សេងៗ	<b>21,272,034</b>	<b>315,256,761</b>	<b>(336,227,990)</b>	<b>(89,610,084)</b>	<b>365,275,463</b>	<b>(28,169,217)</b>	<b>(1,802,582)</b>	<b>245,994,385</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់រយៈពេលច្រើនបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

### ២៨.៣ ហានិភ័យអត្រាប្រាក់ (តំបន់ឥណ្ឌូ)

(iii) ហានិភ័យអត្រាប្រាក់ (តំបន់ឥណ្ឌូ)

	ហួសកាលកំណត់ ដុល្លារអាមេរិក	មិនមានការប្រាក់ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	11,858,023	-	-	-	-	-	11,858,023
សមតុល្យជាមួយធនាគារជាតិ	-	39,341,215	7,500,000	1,045,043	-	-	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ	-	36,061,929	2,285,370	4,993,163	3,020,464	-	-	46,360,926
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	-	-	-	-	-	25,000
ឥណទានទៅអតិថិជន	6,017,493	-	6,607,239	8,056,081	120,262,177	-	-	140,942,990
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	5,850	2,244	12,412	201,130	12,000	233,636
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>6,017,493</b>	<b>87,286,167</b>	<b>16,398,459</b>	<b>14,096,531</b>	<b>123,295,053</b>	<b>201,130</b>	<b>12,000</b>	<b>247,306,833</b>
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	-	3,550,514	-	-	-	-	3,550,514
ប្រាក់បញ្ញើពីអតិថិជន	-	483,868	83,353,001	42,169,230	48,783,529	12,112,150	140	186,901,918
ភតិសន្យា	-	-	-	1,620	18,710	1,001,547	287,240	1,309,117
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	<b>483,868</b>	<b>86,903,515</b>	<b>42,170,850</b>	<b>48,802,239</b>	<b>13,113,697</b>	<b>287,380</b>	<b>191,761,549</b>
ឥតមានការប្រាក់	<b>6,017,493</b>	<b>86,802,299</b>	<b>(70,505,056)</b>	<b>(28,074,319)</b>	<b>74,492,814</b>	<b>(12,912,567)</b>	<b>(275,380)</b>	<b>55,545,284</b>
សមមូលការរៀន	<b>24,533,319</b>	<b>353,892,973</b>	<b>(287,449,113)</b>	<b>(114,458,999)</b>	<b>303,707,203</b>	<b>(52,644,536)</b>	<b>(1,122,724)</b>	<b>226,458,123</b>

# កំណត់សម្គាល់របៀបរបររបាយការណ៍ហិរញ្ញវត្ថុ (តំបន់កំណត់)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់កំណត់)

### ២៨.៤ ហានិភ័យសន្ទនីយភាព (តំបន់កំណត់)

ហានិភ័យសន្ទនីយភាព ជាហានិភ័យនៅពេលដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទូទាត់ប្រាក់តែជាប់ទាក់ទងនឹងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន នៅពេលដែលពួកគេដល់ពេលវេលាដាក់ទុន និងតម្រូវឱ្យដំនួសមូលនិធិនៅពេលពួកគេត្រូវបានដាក់ប្រាក់។ ផលពិបាកនៃបញ្ហានេះអាចជាការខកខានមិនបានបំពេញកាតព្វកិច្ចដើម្បីសងបំណុលអ្នកដាក់ប្រាក់បញ្ញើ និងបំពេញតាមការសន្យាក្នុងការខ្ចីប្រាក់។ គណៈគ្រប់គ្រងជាអ្នកត្រួតពិនិត្យលើសន្ទនីយភាពរបស់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងគ្រប់គ្រងការប្រមូលផ្តុំ និងទម្រង់នៃការកំណត់បំណុល។ ការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យនៃការដាក់សាច់ប្រាក់ប្រចាំថ្ងៃ និងការព្យាករណ៍សម្រាប់ថ្ងៃបន្តបន្ទាប់ សប្តាហ៍និងខែបន្តបន្ទាប់ រួមទាំងនេះគឺជារយៈពេលសំខាន់សម្រាប់ការគ្រប់គ្រងលទ្ធភាពទូទាត់។

គណៈគ្រប់គ្រងត្រួតពិនិត្យ មានតួនាទីពិនិត្យចលនាផ្លាស់ប្តូររបស់អ្នកដាក់ប្រាក់បញ្ញើសំខាន់ៗ និងការព្យាករណ៍នៃការដាក់ប្រាក់របស់ពួកគេ។

តារាងខាងក្រោមបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងទ្រព្យសកម្មរបស់ធនាគារទៅតាមកាលកំណត់ដោយយោងទៅតាមរយៈពេលនៅសល់ ត្រឹមថ្ងៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុទៅដល់កាលបរិច្ឆេទដុតកំណត់តាមកិច្ចសន្យា ឬ តាមការប៉ាន់ស្មាន។

តារាងកាលកំណត់ ចរន្ត

	លើសពី៣ខែ ដុល្លារអាមេរិក	រហូតដល់៣ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	-	7,901,883	-	-	-	-	7,901,883
សមតុល្យជាមួយធនាគារជាតិ	-	48,987,774	2,817,932	-	-	-	51,805,706
សមតុល្យជាមួយធនាគារផ្សេងៗ	-	29,543,657	10,037,678	11,564,893	-	-	51,146,228
ឧបករណ៍មូលធនក្នុង FVOCI	-	-	-	-	-	25,000	25,000
ឥណទានទៅអតិថិជន	1,528,689	3,692,723	5,397,700	37,464,540	25,515,450	67,473,258	143,802,560
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	12,440	1,800	36,247	160,872	21,000	232,359
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>1,528,689</b>	<b>3,692,723</b>	<b>18,255,110</b>	<b>49,065,680</b>	<b>25,676,322</b>	<b>67,519,258</b>	<b>254,913,736</b>
ទ្រព្យសកម្មហិរញ្ញវត្ថុ							
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	9,917,635	-	-	-	-	9,917,635
ប្រាក់បញ្ញើពីអតិថិជន	-	84,430,896	40,247,881	52,322,587	6,390,500	-	183,391,864
ភតិសន្យា	-	-	2,831	71,648	684,760	463,460	1,222,699
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	94,348,531	40,250,712	52,394,235	7,075,260	463,460	194,532,198
ឥតមូលធននីយភាពសុទ្ធ	1,528,689	3,692,723	(21,995,602)	(3,328,555)	18,601,062	67,055,798	60,381,538
<b>សមមូលធនរៀល</b>	<b>6,227,881</b>	<b>15,044,154</b>	<b>(89,610,084)</b>	<b>(13,560,534)</b>	<b>75,780,728</b>	<b>273,185,319</b>	<b>245,994,385</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ស្រុក)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំបន់ស្រុក)

២៨.៤ ហានិភ័យសន្ទនីយភាព (តំបន់ស្រុក)

	បន្ត							
	លើសពី៣ខែ ដុល្លារអាមេរិក	រហូតដល់៣ខែ ដុល្លារអាមេរិក	រហូតដល់១ខែ ដុល្លារអាមេរិក	ពី១ ទៅ ៣ខែ ដុល្លារអាមេរិក	ពី៣ ទៅ ១២ខែ ដុល្លារអាមេរិក	ពី១ ទៅ ៥ឆ្នាំ ដុល្លារអាមេរិក	លើសពី ៥ឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០								
ទ្រព្យសកម្មហិរញ្ញវត្ថុ								
សាច់ប្រាក់ក្នុងដៃ	-	-	11,858,023	-	-	-	-	11,858,023
សមតុល្យជាមួយធនាគារជាតិ	-	-	46,841,215	1,045,043	-	-	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ	-	-	38,347,299	4,993,163	3,020,464	-	-	46,360,926
ឧបករណ៍មូលធនក្នុង FVOCI	-	-	-	-	-	-	25,000	25,000
តំណទានទៅអតិថិជន	1,714,780	4,302,713	6,607,239	8,056,081	31,017,797	29,139,748	60,104,632	140,942,990
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	5,850	2,244	12,412	201,130	12,000	233,636
<b>ទ្រព្យសកម្មហិរញ្ញវត្ថុសរុប</b>	<b>1,714,780</b>	<b>4,302,713</b>	<b>103,659,626</b>	<b>14,096,531</b>	<b>34,050,673</b>	<b>29,340,878</b>	<b>60,141,632</b>	<b>247,306,833</b>
ទ្រព្យសកម្មហិរញ្ញវត្ថុ								
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	-	-	3,550,514	-	-	-	-	3,550,514
ប្រាក់បញ្ញើអតិថិជន	-	-	83,836,869	42,169,230	48,783,529	12,112,150	140	186,901,918
ភតិសន្យា	-	-	-	1,620	18,710	1,001,547	287,240	1,309,117
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប	-	-	<b>87,387,383</b>	<b>42,170,850</b>	<b>48,802,239</b>	<b>13,113,697</b>	<b>287,380</b>	<b>191,761,549</b>
តម្លាភាពសន្ទនីយភាពសុទ្ធ	<b>1,714,780</b>	<b>4,302,713</b>	<b>16,272,243</b>	<b>(28,074,319)</b>	<b>(14,751,566)</b>	<b>16,227,181</b>	<b>59,854,252</b>	<b>55,545,284</b>
សម្រេចបានរៀបរយ	<b>6,991,158</b>	<b>17,542,161</b>	<b>66,341,935</b>	<b>(114,458,999)</b>	<b>(60,142,135)</b>	<b>66,158,217</b>	<b>244,025,785</b>	<b>226,458,123</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំណែង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តំណែង)

### ២៨.៥ តម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ

ឧបករណ៍ ហិរញ្ញវត្ថុមានទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ និងឧបករណ៍ដែលមិនមាននៅតារាងតុល្យការ។ តម្លៃសមស្របគឺជា ថ្លៃដែលត្រូវទទួលបានដើម្បីលក់ទ្រព្យសកម្ម ឬ បង់ដើម្បីផ្ទេរទ្រព្យអសកម្មក្នុងប្រតិបត្តិការនៅកាលបរិច្ឆេទនៃការវាស់វែងដើម ឬ ក្នុងករណីដែល មិនមានទីផ្សារមានអត្ថប្រយោជន៍ច្រើនបំផុតដែលធនាគារបានចូលប្រើនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ តំណាងឲ្យ ការប៉ាន់ប្រមាណនៃតម្លៃសមស្របដូចកាលបរិច្ឆេទរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលអាចដកស្រង់ និងអង្កេតដែលអាចរកបានត្រូវប្រើជាវិធានស្របនៃតម្លៃត្រឹមត្រូវលើឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារ ដែលត្រូវបានដកស្រង់ និងសង្កេតមិនអាចដឹងបានត្រូវបានប្រមាណដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតទាក់ទងនឹងលក្ខណៈហានិភ័យ នៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ អត្រាបញ្ចុះតម្លៃតាមការប៉ាន់ស្មាននៃលំហូរសាច់ប្រាក់នាពេលអនាគតនិងកត្តាផ្សេងៗទៀត។

ព័ត៌មានតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងទ្រព្យអសកម្មមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទៅពីព្រោះវាមិនស្ថិតនៅក្នុងវិសាលភាពនៃ (CIFRS) 7: ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឲ្យបង្ហាញព័ត៌មានតម្លៃសមស្រប។ ទាំងនេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុន បុត្រសម្ព័ន្ធ និងទ្រព្យ និងហត្ថូបករណ៍។

តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លីសមតុល្យចែងក្នុងប្រកាសប្រាក់បញ្ញើ និងប្រាក់ តម្កល់នៅធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតប្រាក់បញ្ញើអតិថិជន និងធនាគារទ្រព្យសកម្មផ្សេងៗ និងការខ្ចីរយៈពេល មិនផ្តល់ផលប៉ះពាល់ ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញទីផ្សារ ដោយសារតែរយៈពេលមានកំណត់រហូតដល់ថ្ងៃផុតកំណត់នៃឧបករណ៍ទាំងនេះ។ ហេតុដូច្នេះនេះ តម្លៃយោងនៃទ្រព្យសកម្ម និងទ្រព្យអសកម្មហិរញ្ញវត្ថុនៅកាលបរិច្ឆេទហិរញ្ញវត្ថុត្រូវប្រហាក់ប្រហែល និងតម្លៃសមស្របនៃទ្រព្យសកម្ម។

វិធីសាស្ត្រ និងការសន្មត ដែលប្រើប្រាស់ដោយធនាគារការប៉ាន់ប្រមាណតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុមាន៖

- សាច់ប្រាក់ក្នុងដៃ និងសមតុល្យជាមួយធនាគារជាតិនៃកម្ពុជានិងធនាគារផ្សេងៗទៀត  
តម្រូវការមានតម្លៃយោងប្រហាក់ប្រហែលនឹងតម្លៃសមស្របដោយសាររយៈពេលខ្លី និងនៃគណនីប្រាក់ទាំងនេះ។
- ឥណទានទៅអតិថិជន  
តម្លៃសមស្របត្រូវបានប៉ាន់ប្រមាណដោយឱនភាពលំហូរសាច់ប្រាក់នាពេលអនាគត ដែលបានប៉ាន់ស្មានដោយប្រើអត្រាទីផ្សារទូទៅនៃ ហិរញ្ញប្បទានមានហានិភ័យឥណទានស្រដៀងគ្នា និងកាលកំណត់។
- ប្រាក់ត្រូវសងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអតិថិជន  
ការប៉ាន់ស្មានតម្លៃសមស្របនៃប្រាក់បញ្ញើមានតម្រូវការ ដែលមិនមានឥសានកាលរួមមានប្រាក់បញ្ញើមិនមានការប្រាក់ គឺជាចំនួនទឹកប្រាក់ដែល ត្រូវសងតាមតម្រូវការ។ ការប៉ាន់ស្មានតម្លៃសមស្របនៃប្រាក់បញ្ញើមានការកំណត់រយៈពេលវែង និងប្រាក់កម្ចីផ្សេងទៀតដោយមិនមានក្នុងតម្លៃ ទីផ្សារ គឺផ្អែកលើលំហូរសាច់ប្រាក់ដែលបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់សម្រាប់បំណុលថ្មីដែលមានកាលកំណត់នៅសល់ស្រដៀងគ្នា។
- ទ្រព្យសកម្ម និងទ្រព្យអសកម្មផ្សេងៗ  
ដោយសារតែរយៈពេលខ្លីរបស់ពួកគេ ទ្រព្យអសកម្មផ្សេងៗនៅក្នុងរបាយការណ៍តុល្យការត្រូវបានគេចាត់ទុកថាជាការប៉ាន់ស្មានប្រហាក់ប្រហែល និងតម្លៃសមស្របទ្រព្យសកម្មតែនោះ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តារាងលំអិត)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៨. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តារាងលំអិត)

### ២៨.៥ តម្លៃសម្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអសកម្មហិរញ្ញវត្ថុ (តារាងលំអិត)

#### ឋានានុក្រមនៃតម្លៃសម្រប

CIFRS7 បញ្ជាក់ពីឋានានុក្រមនៃបច្ចេកទេសវាយតម្លៃដោយផ្អែកទៅលើតម្លៃចុះកម្រិត និងបច្ចេកទេសវាយតម្លៃទាំងនោះអាចសង្កេតបាន ឬ មិនអាចសង្កេតបាន។ ធាតុចូលដែលអាចសង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យទីផ្សារដែលទទួលបានពីប្រកបដោយភារកិច្ច និងធាតុចូលដែលមិនអាចគ្រប់គ្រងបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ឋានានុក្រមតម្លៃសម្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិននិយ័តកម្ម) នៅក្នុងទីផ្សារសកម្មសម្រាប់ទ្រព្យសកម្ម ឬ បំណងដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបំត្រភាគហ៊ុនដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ធាតុចូលក្រៅពីតម្លៃដែលបានដកស្រង់រួចមាន ក្នុងកម្រិតទី 1 ដែលអាចសង្កេតបានសម្រាប់ទ្រព្យសកម្ម និងការទទួលខុសត្រូវដោយផ្ទាល់ (ឧទាហរណ៍តម្លៃ) ឬ ដើមប្រយោល (ឧទាហរណ៍ពីតម្លៃ)។
- កម្រិត 3 - ធាតុចូលសម្រាប់ទ្រព្យសកម្ម ឬ ការទទួលខុសត្រូវដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចសង្កេតបាន (ធាតុចូលតែមិនអាចសង្កេតបាន)។ ក្នុងកម្រិតនេះរួមបញ្ចូលទាំងឧបករណ៍វិនិយោគ និងឧបករណ៍បំណុលជាមួយផ្នែកមិនបានតាមដានសំខាន់ផ្សេងៗទៀត។

#### ឧបករណ៍ហិរញ្ញវត្ថុនិងកំណត់តាមតម្លៃសម្រប

ឧបករណ៍ហិរញ្ញវត្ថុដែលមិនបានកំណត់តាមតម្លៃសម្របគឺមាននៅខាងក្រោម

- ឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា សមតុល្យជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ដែលមានអត្រាការប្រាក់ស្របទៅនឹងអត្រាដែលបានអនុវត្តដោយស្ថាប័នហិរញ្ញវត្ថុផ្សេងៗ និងអត្រាធនាគារ។ ដូច្នេះតម្លៃយោងទៅតាមកាលបរិច្ឆេទបន្ទាប់គឺស្មើនឹងតម្លៃសម្រប។
- ប្រាក់កម្ចីដល់អតិថិជន៖ ផលប្រាក់កម្ចីរបស់ធនាគារទទួលបានការប្រាក់តាមអត្រាអណ្តែត តាមអត្រាទីផ្សារហើយត្រូវពិនិត្យឡើងវិញជាប្រចាំ។ ដូច្នេះការយកចំនួនប្រាក់កម្ចីដល់អតិថិជនដែលត្រូវបានគិតតាមថ្លៃដើមរំលស់គឺស្មើនឹងការប៉ាន់ស្មានតម្លៃសមរម្យ ផ្អែកលើលំហូរសាច់ប្រាក់ដែលបានបញ្ចុះតម្លៃដោយប្រើអត្រាការប្រាក់ទីផ្សារទូទៅសម្រាប់ឧបករណ៍ហិរញ្ញវត្ថុស្រដៀងគ្នា។
- ប្រាក់ត្រូវបង់ទៅអតិថិជន មូលនិធិដែលបានខ្ចីផ្សេងៗទៀតដោយធនាគារមានអត្រាការប្រាក់ដែលស្រដៀងទៅនឹងអត្រាទីផ្សារផ្សេងៗ (ដែលជាអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើដែលបានចេញនៅក្នុងឆ្នាំ)។ ដូចនេះតម្លៃយោងទៅតាមកាលបរិច្ឆេទ បន្ទាប់នៃទ្រព្យអសកម្មហិរញ្ញវត្ថុទាំងនេះនឹងត្រូវជាការប៉ាន់ស្មានសមរម្យទៅនឹងតម្លៃសម្រប។

### ២៨.៦ ការគ្រប់គ្រងដើមទុន

បទបញ្ញត្តិសំខាន់ក្នុងតម្រូវការដើមទុននៅធនាគារ គឺសម្រាប់ប្រតិបត្តិការធនាគារដែលធនាគារជាតិនៃកម្ពុជាដែលជានិយ័តករនាំមុខបានកំណត់ និងត្រួតពិនិត្យតម្រូវការដើមទុនសម្រាប់ធនាគារទាំងមូល។

គោលការណ៍របស់ធនាគារ គឺដើម្បីរក្សាមូលដ្ឋានដើមទុនអោយរឹងមាំ ដើម្បីរក្សាអ្នកវិនិយោគ ម្ចាស់ឥណទាន និងទំនុកចិត្តទីផ្សារ ហើយដើម្បីទ្រទ្រង់ការអភិវឌ្ឍអាជីវកម្មបន្ថែមទៀត។ ធនាគារទទួលស្គាល់ពីផលប៉ះពាល់នៃកម្រិត ដើមទុនទៅលើផលចំណេញវិលត្រឡប់របស់ម្ចាស់ នឹងតម្រូវការក្នុងការរក្សាជំហររវាងភាពទទួលបានចំណូលវិញ និងអត្រាចងការជាមូលធន ខ្ពស់ជាងអត្រាប្រយោជន៍ និងសុវត្ថិភាពដែលទទួលបានដោយចំហដើមទុនត្រឹមត្រូវ។ ធនាគារបានអនុវត្តតាមវិធានការណ៍តម្រូវការមូលធនដែលបានកំណត់ពីខាងក្រៅយ៉ាងពេញលេញនៅក្នុងឆ្នាំ។

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ឥណ្ឌូ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៩. ព័ត៌មានអំពីភាគីទាក់ទងនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម

ការវិភាគទ្រព្យសកម្ម និងបំណុលដែលរំពឹងទុកកាលបរិច្ឆេទនៃការប្រមូលមកវិញ និងការទូទាត់សងពីកាលបរិច្ឆេទតារាងតុល្យការមានដូចខាងក្រោម៖

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១		
	ក្នុងរយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
សាច់ប្រាក់ក្នុងដៃ	7,901,883	-	7,901,883
សមតុល្យជាមួយធនាគារជាតិ	51,805,706	-	51,805,706
សមតុល្យជាមួយធនាគារផ្សេងៗ	51,186,704	-	51,186,704
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	25,000
ឥណទានទៅអតិថិជន សរុប	61,055,483	105,187,680	166,243,163
ទ្រព្យសកម្មផ្សេងៗ	50,487	181,872	232,359
<b>មិនមែនទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
ទ្រព្យ និងហត្ថបករណ៍	72,570	1,002,422	1,074,992
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	68,359	1,051,247	1,119,606
ទ្រព្យអរូបី	28,223	577,611	605,834
ពន្ធពន្យារជាទ្រព្យសកម្ម	2,456,531	-	2,456,531
ទ្រព្យសកម្មផ្សេងៗ	1,008,353	-	1,008,353
<b>ទ្រព្យសកម្មសរុប</b>	<b>175,634,299</b>	<b>108,025,832</b>	<b>283,660,131</b>
<b>សមមូលពាន់រៀល</b>	<b>715,534,134</b>	<b>440,097,240</b>	<b>1,155,631,374</b>
<b>សំវិធានធនសម្រាប់ ECL</b>			
សមតុល្យជាមួយធនាគារផ្សេងៗ	(40,476)	-	(40,476)
ឥណទានទៅអតិថិជន	(10,241,631)	(12,198,972)	(22,440,603)
សរុប	<b>165,352,192</b>	<b>95,826,860</b>	<b>261,179,052</b>
<b>សមមូលពាន់រៀល</b>	<b>673,644,829</b>	<b>390,398,627</b>	<b>1,064,043,456</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>			
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	9,917,635	-	9,917,635
ប្រាក់បញ្ញើពីអតិថិជន	177,001,364	6,390,500	183,391,864
ភតិសន្យា	74,479	1,148,220	1,222,699
<b>មិនមែន ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>			
បំណុលពន្ធលើប្រាក់ចំណូល	3,826	-	3,826
ទ្រព្យអសកម្មហិរញ្ញវត្ថុផ្សេងៗ	1,420,730	-	1,420,730
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>188,418,034</b>	<b>7,538,720</b>	<b>195,956,754</b>
<b>សមមូលពាន់រៀល</b>	<b>767,615,070</b>	<b>30,712,745</b>	<b>798,327,815</b>

# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ដំបូង)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ២៩. ព័ត៌មានអំពីភាគីទាក់ទងនៃទ្រព្យសកម្ម និងទ្រព្យអសកម្ម (តំបន់ដំបូង)

	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០		
	ក្នុងរយៈពេល ១២ខែ ដុល្លារអាមេរិក	លើសពី ១២ខែ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<b>ទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
សាច់ប្រាក់ក្នុងដៃ	11,858,023	-	11,858,023
សមតុល្យជាមួយធនាគារជាតិ	47,886,258	-	47,886,258
សមតុល្យជាមួយធនាគារផ្សេងៗ	46,401,213	-	46,401,213
ឧបករណ៍មូលធនក្នុង FVOCI	-	25,000	25,000
ឥណទានទៅអតិថិជន សរុប	72,157,154	90,035,572	162,192,726
ទ្រព្យសកម្មផ្សេងៗ	20,506	213,130	233,636
<b>មិនមែនទ្រព្យសកម្មហិរញ្ញវត្ថុ</b>			
ទ្រព្យ និងហត្ថបករណ៍	206,325	1,178,932	1,385,257
សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម	22,001	1,183,048	1,205,049
ទ្រព្យអរូបី	58,721	412,104	470,825
ពន្ធពន្យារជាទ្រព្យសកម្ម	3,413,705	-	3,413,705
ទ្រព្យសកម្មផ្សេងៗ	492,341	-	492,341
<b>ទ្រព្យសកម្មសរុប</b>	<b>182,516,247</b>	<b>93,047,786</b>	<b>275,564,033</b>
<b>សមមូលពាន់រៀល</b>	<b>738,278,219</b>	<b>376,378,294</b>	<b>1,114,656,513</b>
<i>សំវិធានធនសម្រាប់ ECL</i>			
សមតុល្យជាមួយធនាគារផ្សេងៗ	(40,287)	-	(40,287)
ឥណទានទៅអតិថិជន	(20,458,544)	(791,192)	(21,249,736)
<b>សរុប</b>	<b>162,017,416</b>	<b>92,256,594</b>	<b>254,274,010</b>
<b>សមមូលពាន់រៀល</b>	<b>655,360,448</b>	<b>373,177,924</b>	<b>1,028,538,372</b>
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>			
ប្រាក់បញ្ញើពីធនាគារផ្សេងៗ	3,550,514	-	3,550,514
ប្រាក់បញ្ញើពីអតិថិជន	174,789,628	12,112,290	186,901,918
ភតិសន្យា	20,330	1,288,787	1,309,117
<b>មិនមែន ទ្រព្យអសកម្មហិរញ្ញវត្ថុ</b>			
ចំណូលពន្ធលើប្រាក់ចំណូល	23,889	-	23,889
ទ្រព្យអសកម្មហិរញ្ញវត្ថុផ្សេងៗ	772,020	-	772,020
<b>ទ្រព្យអសកម្មហិរញ្ញវត្ថុសរុប</b>	<b>179,156,381</b>	<b>13,401,077</b>	<b>192,557,458</b>
<b>សមមូលពាន់រៀល</b>	<b>724,687,561</b>	<b>54,207,357</b>	<b>778,894,919</b>



# កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ជំរុំ)

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

## ៣០. យថាភាពលើពន្ធ

ប្រព័ន្ធពន្ធដារនៅព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈថ្មី ហើយពន្ធទាំងនេះតែងតែមានការផ្លាស់ប្តូរជាញឹកញាប់ហើយតែងតែមានភាពមិនច្បាស់លាស់មាន ភាពផ្ទុយគ្នាហើយ និងតម្រូវឲ្យមានការបកស្រាយបំភ្លឺដែលកើតមានឡើងនូវភាពខុសគ្នាក្នុងចំណោមអាជ្ញាធរពន្ធដារ និងយុត្តាធិការ។ ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដាននៅក្រុមអាជ្ញាធរជាច្រើន ដែលមានសិទ្ធិតាមច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងការបង់ប្រាក់។ តថភាពទាំងនេះអាចបង្កឲ្យមានហានិភ័យពន្ធក្នុង ព្រះរាជាណាចក្រកម្ពុជា ជាសារវន្តជាងប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ថា ពួកគេធ្វើបានធ្វើសិទ្ធិធនគ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដែលផ្អែកលើការបកស្រាយរបស់ពួកគេទៅលើច្បាប់ពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរពាក់ព័ន្ធអាចមានការបកស្រាយខុសគ្នាហើយឥទ្ធិពលរបស់វាអាចមានទំហំជាសារវន្ត។

## ៣១. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍


ជាមួយនឹងរោគភាពក្បាត Covid-19 មានប្រទេសជាច្រើនបានតម្រូវឲ្យអង្គការនានាកំណត់ ឬបញ្ឈប់ប្រតិបត្តិការអាជីវកម្ម និងអនុវត្តការវិភាគការធ្វើដំណើរ និងវិធានការដាច់ដោយឡែក។ វិធានការណ៍ និងគោលនយោបាយទាំងនេះបានរំខានយ៉ាងខ្លាំង ( ឬ រំពឹងថានឹងរំខាន) សកម្មភាពរបស់អង្គការជាច្រើន។ ស្ថានភាពនៃការផ្ទុះឡើងនៃជំងឺឆ្លងវីរុសនេះបានបន្តវិវឌ្ឍន៍ឆ្លងកាត់ការកំណត់ពេលវេលាឆ្លងកាត់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ ដោយមានការរីករាលដាលនៃជំងឺនេះធនាគារជាតិនៃកម្ពុជាបានណែនាំដល់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់ឲ្យពន្យារពេល ឬ ផ្អាករាល់ការទូទាត់ប្រាក់កម្ចី និងការប្រាក់ដែលជាផ្នែកមួយនៃវិធានការណ៍ដើម្បីបន្ទាន់នូវវិបត្តិសេដ្ឋកិច្ចរបស់មេរោគកូរ៉ូណាលើអាជីវកម្ម និងអ្នកខ្ចីត្រូវសារ។

ផ្អែកលើការវាយតម្លៃរបស់អ្នកគ្រប់គ្រងទៅលើការទន្ទឹងរង់ចាំឆ្នាំ២០២២ ផលប៉ះពាល់នៃការផ្ទុះឡើងនៃជំងឺដែលអាចកើតមានតិចតួចបំផុតដោយសារមានវិធានការណ៍ការពារប្រាក់កម្ចីក្នុងការគ្រប់គ្រងហានិភ័យឥណទានរបស់ផលប៉ុគ្រ ការគ្រប់គ្រងមិនបានគិតថាអាចអនុវត្តបានដើម្បីផ្តល់នូវការប៉ាន់ស្មានបរិមាណសក្តានុពលនោះទេ។ ផលប៉ះពាល់នៃជំងឺរាតត្បាតនេះទៅលើធនាគារ។ គណៈគ្រប់គ្រងនឹងយកចិត្តទុកដាក់ជានិច្ចចំពោះស្ថានភាពនៃគម្រោង Covid-19 នៅក្នុងប្រទេសកម្ពុជាប្រតិបត្តិការ របស់អតិថិជនប្រាក់កម្ចីក៏ដូចជាសមត្ថភាពរបស់ពួកគេក្នុងការជំពាក់បំណុលសេវាកម្ម។

ក្រៅពីការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានព្រឹត្តិការណ៍ដែលបានកើតឡើងក្រោយថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលមានឥទ្ធិពលជាសារវន្តលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឡើយ។



# បណ្តាញប្រតិបត្តិការ



## Sacombank

★ **ការិយាល័យកណ្តាល:** លេខ ៦០, មហាវិថីព្រះនរោត្តម, សង្កាត់ជ័យជំនះ, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ

★ **សខា អូឡាំពិក**  
៣១៩-៣២១ មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ

★ **សខា ព្រះមុនីវង្ស**  
៥៣៧A-៦ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ

★ **សខា ច្បារអំពៅ**  
៥៧៧A-៥៧៨៦ ផ្លូវជាតិលេខ ១ រាជធានីភ្នំពេញ

★ **សខា ខេត្តកំពង់ចាម**  
៤៣ ផ្លូវជាតិលេខ ៧ ខេត្តកំពង់ចាម

★ **សខា ផ្សារហេងសី**  
២៥-២៧A ផ្លូវលេខ ២៧១ រាជធានីភ្នំពេញ

★ **សខា កោនីមីនតុច**  
៣៧៨-៣៧៩, មហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ

★ **សខា តាខ្មៅ**  
៥៣៩ ផ្លូវលេខ ២១៦ ខេត្តកណ្តាល

★ **សខា សៀមរាប**  
០៦៦៥, ផ្លូវជាតិលេខ ៦, ខេត្តសៀមរាប